

របាយការណ៍ ប្រចាំឆ្នាំ 2024



INVESTING IN THE FUTURE
**វិនិយោគ
ដើម្បីអនាគត**




មាតិកា

លេខទំព័រ

ព័ត៌មានទូទៅ.....	03
ភាគទុនិក.....	04
ចក្ខុវិស័យ បេសកកម្ម និងតុលាកម្ម.....	05
ប្រវត្តិសង្ខេបនៃខ្សែនការរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា.....	07
រចនាសម្ព័ន្ធធនាគារ.....	08
របាយការណ៍ហិរញ្ញវត្ថុសង្ខេប.....	09
ផលិតផលនិងសេវាកម្ម.....	11
ធនាគារអន្តរករី.....	14
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល.....	15
សាររបស់ប្រធាននាយកប្រតិបត្តិ.....	17
អភិបាលកិច្ចធនាគារ.....	19
សមិទ្ធផលសំខាន់ៗ.....	22
របាយការណ៍និរន្តរភាព.....	29
ការងារ និងលិខិតថ្លែងអំណរតុលាកម្ម2024.....	32
សកម្មភាពទំនួលខុសត្រូវសង្គម.....	33
ព្រឹត្តិការណ៍ប្រចាំឆ្នាំ.....	39
របាយការណ៍ហិរញ្ញវត្ថុសរុប.....	41



ព័ត៌មានទូទៅ



លក្ខន្តិកៈ

ធនាគារពាណិជ្ជ

រចនាសម្ព័ន្ធភាគទុនិកៈ

រដ្ឋ (10%) និងឯកជន (90%)

ការចុះបញ្ជីពាណិជ្ជកម្មសាជាថ្មី៖

- លេខ Co8835M/2006 ចុះថ្ងៃទី21 ខែមិថុនា ឆ្នាំ2006

ដើមទុនចុះបញ្ជី៖


- 38.50 លានដុល្លារអាមេរិក នៅថ្ងៃទី10 ខែមិថុនា ឆ្នាំ2011
- 75.00 លានដុល្លារអាមេរិក នៅថ្ងៃទី13 ខែមករា ឆ្នាំ2017
- 79.50 លានដុល្លារអាមេរិក នៅថ្ងៃទី07 ខែកុម្ភៈ ឆ្នាំ2019

អាជ្ញាបណ្ណអាជីវកម្ម៖

- លេខ16 ចុះថ្ងៃទី04 ខែមករា ឆ្នាំ2001
- លេខ គ11 ចុះថ្ងៃទី05 ខែតុលា ឆ្នាំ2015
- លេខ គ.ព.11 ចុះថ្ងៃទី07 ខែធ្នូ ឆ្នាំ2023



សរុប
ចំនួនដើមទុន
79,500
ដុល្លារអាមេរិក
79,500,000





អំពីធនាគារ

ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ក្នុងនាមជាធនាគារពាណិជ្ជកម្មក្រៅប្រទេស នៅកម្ពុជា ដែលទទួលបានការទុកចិត្ត ចាប់តាំងពីឆ្នាំ 1979 ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ចូលរួមលើកកម្ពស់ អភិវឌ្ឍន៍ផ្សារ សេដ្ឋកិច្ច និង សង្គមជាតិតាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវា ហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។



1979

ការបង្កើតឡើងរបស់ធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា រយៈពេល 45ឆ្នាំ ជាមួយ នឹងវឌ្ឍនភាពប្រកបដោយចីរភាព



765

ចំនួនបុគ្គលិកសរុប



23

ចំនួនសាខាសរុប



ចក្ខុវិស័យ

- ជាធនាគារពាណិជ្ជកម្មដែលមានការពេញចិត្ត ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា។



បេសកកម្ម

- ផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារ ប្រកបដោយភាពច្នៃប្រឌិត។
- ផ្តល់ជូននូវដំណោះស្រាយងាយស្រួល និង ទាន់ពេលវេលាឆ្លើយតបទៅតាមតម្រូវការ របស់អតិថិជន ដើម្បីឈានទៅរកភាពរីក ចម្រើនទាំងអស់គ្នា។
- ប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុស ត្រូវខ្ពស់ចំពោះសង្គមនិងបរិស្ថាន។



គុណតម្លៃ

- ជាគោលការណ៍រួមដែលជាមគ្គុទេសក៍ដ៏សំខាន់មួយសម្រាប់ឱ្យបុគ្គលិកអនុវត្តនៅក្នុងធនាគារក្នុងការទំនាក់ទំនងជាមួយស្ថាប័នមានសមត្ថកិច្ច អតិថិជន ដៃគូពាណិជ្ជកម្ម និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ។



ការរក្សាការសម្ងាត់

បុគ្គលិកទាំងអស់ត្រូវធ្វើធុរកិច្ចប្រកបដោយវិជ្ជាជីវៈខ្ពស់និងរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់នូវរាល់ព័ត៌មានរបស់អតិថិជនទាំងអស់។



ការគ្រប់គ្រងហានិភ័យ

បុគ្គលិកទាំងអស់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឆ្ពោះទៅលើលទ្ធផលនិងផ្តល់ជូនលទ្ធផលទាំងនោះដែលជាតម្លៃបន្ថែមដល់អតិថិជននិងអ្នកចូលរួមការងារទាំងអស់។



ការងារជាគ្រូម

បុគ្គលិកទាំងអស់ត្រូវសហការគោរពនិងធ្វើការងារជាមួយគ្នាដើម្បីភាពជោគជ័យរបស់អង្គភាពយើង។



ស្ថិរភាព នៃគុណភាព

បុគ្គលិកទាំងអស់ត្រូវធានាឱ្យបាននូវស្ថិរភាពនៃគុណភាពនៅគ្រប់ការងារភារកិច្ចទាំងអស់។ យើងចាត់ទុកថារាល់ការងារដែលយើងធ្វើជាការងារផ្ទាល់ខ្លួននិងទទួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ។



សុចរិតភាព

បុគ្គលិកទាំងអស់ត្រូវប្រតិបត្តិស្តង់ដារការងារនិងក្រមសីលធម៌ខ្ពស់បំផុតនៅគ្រប់កម្រិតទាំងអស់។



ការទុកចិត្ត

ដើម្បីឱ្យដៃគូពាណិជ្ជកម្ម អតិថិជននិងភាគីពាក់ព័ន្ធអាចជឿជាក់លើធនាគារបានបុគ្គលិកទាំងអស់ត្រូវប្តេជ្ញាយកគុណភាព សមត្ថភាព ការពិត និងភាពត្រឹមត្រូវមកបំពេញការងារ។



ប្រវត្តិសង្ខេបនៃវឌ្ឍនភាពរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា






កាតព្វនិក

ក្រុមប្រឹក្សាភិបាល

- គណ. ផ្តល់តម្លៃការ និងការតែងតាំង
- គណ. ផលិតផល និងសេវាកម្មថ្មី
- គណ. ឥណទាន
- គណ. គ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ
- គណ. សវនកម្ម

ប្រធាននាយកប្រតិបត្តិ

លេខាធិការដ្ឋាន



សម្គាល់

- គណ. = គណៈកម្មការ
- អ.គ. = អគ្គនាយកដ្ឋាន
- នា. = នាយកដ្ឋាន
- កាវ. = ការិយាល័យ



របាយការណ៍ហិរញ្ញវត្ថុសង្ខេប

2024

2023

តារាងតុល្យការសង្ខេប (ដុល្លារអាមេរិក)

ទ្រព្យសកម្មសរុប	2,281,474,014	2,021,930,388
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	1,316,366,053	1,311,358,780
ទ្រព្យសកម្មផ្សេងៗ	965,107,961	710,571,608
បំណុលសរុប	2,037,337,262	1,789,542,233
ប្រាក់បញ្ញើអតិថិជន	1,933,609,303	1,687,469,329
បំណុលផ្សេងៗ	103,727,959	102,072,904
មូលធនរបស់ភាគទុនិកសរុប	244,136,752	232,388,155
ដើមទុន	79,500,000	79,500,000
ទុនបង្រួង និងប្រាក់ចំណេញរក្សាទុក	164,636,752	152,888,155

របាយការណ៍ចំណេញ ឬខាតសង្ខេប (ដុល្លារអាមេរិក)

ចំណូលពីការប្រាក់	132,872,631	124,470,553
ចំណាយលើការប្រាក់	(81,254,858)	(75,543,222)
ចំណូលពីការប្រាក់សុទ្ធ	51,617,773	48,927,331
ចំណូលកម្រៃជើងសារ និងថ្លៃលក់ និងចំណូលផ្សេងៗ	3,681,327	3,342,473
ចំណាយប្រតិបត្តិការផ្សេងៗ	(24,383,634)	(21,382,923)
ឱនភាពនៃតម្លៃខាតបង់/លើឧបករណ៍ហិរញ្ញវត្ថុ	(14,008,070)	(5,060,400)
ប្រាក់ចំណេញមុនពន្ធដក	16,907,396	25,826,481
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	11,748,597	20,592,884

អនុបាតសំខាន់ៗ


ផលចំណេញពីមូលធន	14.78%	25.90%
ផលចំណេញពីទ្រព្យសកម្ម	0.51%	1.02%
ផលចំណេញពីមូលនិធិភាគទុនិក	4.81%	8.86%
អនុបាតសាធារណ	20.32%	19.71%
អនុបាតសាច់ប្រាក់ងាយស្រួល	351.60%	210.60%
ចំណូលការប្រាក់ធៀបនឹងទ្រព្យសកម្មសរុប	5.82%	6.16%
ឥណទានដុល្លេប្រាក់បញ្ញើអតិថិជន	69.25%	80.65%
ឥណទានមិនដំណើរការធៀបនឹងឥណទានដុល	4.20%	1.83%
អត្រាកំណើនចំណូលការប្រាក់	6.75%	11.26%
អត្រាកំណើនប្រាក់បញ្ញើអតិថិជនសរុប	14.59%	5.80%
អត្រាកំណើនឥណទានដុលសរុប	1.51%	-1.46%
អត្រាកំណើនមូលនិធិភាគទុនិក	5.06%	9.72%
អត្រាកំណើនទ្រព្យសកម្មសរុប	12.84%	7.29%



លទ្ធផលហិរញ្ញវត្ថុសង្ខេបឆ្នាំ 2024


ទ្រព្យសកម្មសរុប
គិតជាលានដុល្លារ

12.8%
កំណើនពីឆ្នាំ 2023




ដើមទុនសរុប
គិតជាលានដុល្លារ

5.1%
កំណើនពីឆ្នាំ 2023




ឥណទាន
គិតជាលានដុល្លារ

1.5%
កំណើនពីឆ្នាំ 2023




ប្រាក់បញ្ញើ
គិតជាលានដុល្លារ

14.6%
កំណើនពីឆ្នាំ 2023



ការពង្រីកបណ្តាញប្រតិបត្តិការឆ្នាំ 2024


ចំនួនសាខា



03

កំណើនពីឆ្នាំ 2023


ចំនួនម៉ាស៊ីន ATM



01

កំណើនពីឆ្នាំ 2023


ចំនួនបុគ្គលិក



15

កំណើនពីឆ្នាំ 2023

ចំនួនប័ណ្ណ
គិតជាពាន់




04

ការថយចុះពីឆ្នាំ 2023



ផលិតផលនិងសេវាកម្ម

ផលិតផលនិងសេវាកម្ម ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា



ផលិតផលនិងសេវាកម្មធនាគារសាជីវកម្ម

ធនាគារ FTB មានគោលបំណងផ្តល់ជូនដល់ម្ចាស់សហគ្រាស និងក្រុមហ៊ុនអាជីវកម្មគ្រប់ប្រភេទនូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ។ បុគ្គលិកជំនាញរបស់យើងអាចជួយផ្តល់ការប្រឹក្សាជូនដល់លោកអ្នកក្នុងនោះសេវាហិរញ្ញវត្ថុសាជីវកម្មចម្បងៗដែលយើងត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើជូនរួមមាន៖ សេវាប្រាក់បញ្ញើសាជីវកម្ម សេវាឥណទាន សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្តូររូបិយប័ណ្ណបរទេស និង សេវាប្រតិបត្តិការធនាគារ (Transaction Banking)។



សេវាប្រតិបត្តិការធនាគារ

- សេវាផ្ទេរប្រាក់ក្រៅប្រទេស
- សេវាផ្ទេរប្រាក់ក្នុងប្រទេស
- សេវាទូទាត់វិក្កយបត្រ
- សេវាបើកប្រាក់បៀវត្ស
- សេវា Corporate Internet Banking



សេវាហិរញ្ញប្បទានពាណិជ្ជកម្ម

- សេវាចេញលិខិតធានា
- សេវាចេញលិខិតឥណទាន
- លិខិតឥណទានអចិន្ត្រៃយ៍
- សេវា Documentary Collection
- សេវា ESCROW



សេវាប្តូររូបិយប័ណ្ណបរទេស

- សេវាប្តូរប្រាក់
- សេវា Currency Swap



សេវាឥណទាន

- ឥណទានអាជីវកម្ម
- ឥណទានវិបារូបន៍
- ឥណទានទុនបង្វិល
- ឥណទានសម្រាប់ការនាំចេញ-ចូល




សេវាប្រាក់បញ្ញើសាជីវកម្ម

- គណនីសន្សំ
- គណនីចរន្ត
- គណនីមានកាលកំណត់



ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ FTB



សេវាឥណទាន

- សេវាកម្ចីទិញផ្ទះ
- សេវាឥណទានទិញរថយន្ត
- សេវាឥណទានផ្ទាល់ខ្លួន
- សេវាឥណទានបុគ្គលមិនមានទ្រព្យធានា
- សេវាឥណទានវិបារូបន៍ធានាដោយគណនីប្រាក់បញ្ញើមានកាលកំណត់



សេវាធនាគារវីអាយភី

សេវាកម្មផ្សេងៗទៀត

- សេវាប្រអប់បញ្ជីសុវត្ថិភាព
- សេវាប្តូររូបិយប័ណ្ណបរទេស
- សេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជាដោយស្វ័យប្រវត្តិ
- សេវាបើងការស្នូរ



បណ្តាញឌីជីថល

- សេវាធនាគារចល័ត / ធនាគារអនឡាញ
- ម៉ាស៊ីនអេធីអឹម / ម៉ាស៊ីនឆ្លុកកាត
- សេវាស្តោនទូទាត់ខេអេចយូអរ
- សេវាបើកគណនីបន្ថែមអនឡាញ



សេវាប្រាក់បញ្ញើ



សេវាទូទាត់ក្នុងស្រុក

- សេវាបង់ពន្ធទៅអគ្គនាយកដ្ឋានពន្ធដារ និងបង់ពន្ធគយ
- សេវាបង់ភាគទាន ប.ស.ស.
- សេវាទូទាត់កំពង់ផែស្វយ័តភ្នំពេញ
- សេវាទូទាត់វិក្កយបត្រទឹក ភ្លើង សំរាម
- សេវាទូទាត់ថ្លៃសិក្សា
- សេវាទូទាត់អ៊ីនធឺណេត
- ការធ្វើប្រាក់ក្នុងស្រុក
 - ប្រព័ន្ធជាត់ទាត់ជាតិ
 - បាតង



ប្រភេទប័ណ្ណ

- ប័ណ្ណអេធីអឹម
- ប័ណ្ណវិសាគណន្ត
- ប័ណ្ណវិសាកាស់កាត
- ប័ណ្ណសហសញ្ញា
- ប័ណ្ណនិម្មិត




សេវាទូទាត់ប្រាក់ក្រៅប្រទេស

- សេវាផ្ទេរ និងទទួលអន្តរជាតិ (SWIFT)
- សេវាទទួលប្រាក់ពីប្រទេសកូរ៉េខាងត្បូងតាមរយៈធនាគារ Kookmin
- សេវាទូទាត់ប្រាក់តាមរយៈយូអរនៅប្រទេសថៃ



ធនាគារអន្តរករី



រូបិយប័ណ្ណ

11

ប្រទេស

ប្រទេសនៃធនាគារអន្តរករី

ឈ្មោះធនាគារអន្តរករី

លេខកូដ SWIFT

រូបិយប័ណ្ណ



សាធារណរដ្ឋ
ប្រជាមានិតចិន

BANK OF CHINA
SHANGHAI

Swift Code: BKCHCNBJ500
A/C NO. 433861149292

CNY



ចក្រភពអង់គ្លេស

STANDARD CHARTERED BANK
LONDON

Swift Code: SCBLGB2L
A/C NO. 01702216601

GBP



បារាំង

NATIXIS
PARIS
NATIXIS
PARIS

Swift Code: NATXFRPP
A/C NO. 300079999906126068000
Swift Code: NATXFRPP
A/C NO. 300079999906126068000

USD

EUR



សាធារណរដ្ឋកូរ៉េ

KOOKMIN BANK
SEOUL
KEB HANA BANK
SEOUL
WOORI BANK
SEOUL

Swift Code: CZNBKRSE
A/C NO. 8368USD010
Swift Code: KOEXKRSE
A/C NO. 0963THR051230019
Swift Code: HVBKKRSE
A/C NO. W1055001US

USD

USD

USD



ព្រះរាជាណាចក្រថៃ

BANGKOK BANK PUBLIC COMPANY LIMITED
BANGKOK
KASIKORNBANK PUBLIC COMPANY LIMITED
BANGKOK
SIAM COMMERCIAL BANK PCL.
BANGKOK
KASIKORNBANK PUBLIC COMPANY LIMITED
BANGKOK

Swift Code: BKKBTHBK
A/C NO. 5552930080
Swift Code: KASITHBK
A/C NO. 0999229735
Swift Code: SICOTHBK
A/C NO. 1113002311
Swift Code: KASITHBK
A/C NO. 1461782856

USD

USD

THB

THB



សហរដ្ឋអាមេរិក

STANDARD CHARTERED BANK
NEW YORK

Swift Code: SCBLUS33
A/C NO. 3582062596001

USD



សាធារណរដ្ឋសង្គមនិយម
វៀតណាម

BIDV
HANOI
JOINT STOCK COMMERCIAL BANK FOR FOREIGN
TRADE OF VIETNAM
HANOI

Swift Code: BIDVNVX
A/C NO. 9900000199
Swift Code: BFTVNVX
A/C NO. 0681370007155

USD

USD



សិង្ហបុរី

STANDARD CHARTERED BANK
SINGAPORE
OVERSEA-CHINESE BANKING CORPORATION LIMITED
SINGAPORE
OVERSEA-CHINESE BANKING CORPORATION LIMITED
SINGAPORE
OVERSEA-CHINESE BANKING CORPORATION LIMITED
AUSTRALIA
OVERSEA-CHINESE BANKING CORPORATION LIMITED
JAPAN
OVERSEA-CHINESE BANKING CORPORATION LIMITED
HONG KONG

Swift Code: SCBLSG22
A/C NO. 7700017752
Swift Code: OCBCSGSG
A/C NO. 503575243301
Swift Code: OCBCSGSG
A/C NO. 515587020001
Swift Code: OCBCSGSG
A/C NO. 712043314201
Swift Code: OCBCSGSG
A/C NO. 712043355201
Swift Code: OCBCSGSG
A/C NO. 712043355201

USD

USD

SGD

AUD

JPY

HKD



ឯកឧត្តម ហ្គី អានវ៉ានិច ប្រធានក្រុមប្រឹក្សាភិបាល

ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ2024 ហាក់ស្ថិតនៅក្នុងភាពស្រពេចស្រពិលប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅជាមួយការប្រឈមនឹងបញ្ហាចម្បងៗជាច្រើនរួមមានស្ថានភាពនយោបាយ តំបន់ភូមិសាស្ត្រ ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អតិផរណាហេតុការណ៍បន្តបន្ទាប់ដែលកើតឡើងពីវិបត្តិកូវីដ-19 និងគោលនយោបាយរឹតបន្តឹងរបស់ធនាគារកណ្តាលអាមេរិកបណ្តាលឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុកមានការចុះខ្សោយ។

ឆ្នាំ2024 ជាឆ្នាំឆ្លុះបញ្ចាំងពីភាពធន់និងវិធីសាស្ត្ររបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 កម្រិតទ្រព្យសកម្មសរុបរបស់ធនាគារយើងបានកើនដល់ចំនួនជាង 2,281លានដុល្លារអាមេរិក កើនឡើងប្រមាណ 12.8% បើធៀបនឹងឆ្នាំ2023 ដែលជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំងពីដំណើរការអាជីវកម្មដ៏រឹងមាំដោយផ្ទាល់របស់ធនាគារ។

ទន្ទឹមនឹងនេះការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការពង្រឹង និងពង្រីកបណ្តាញចែកចាយ និងការអភិវឌ្ឍសមត្ថភាពបុគ្គលិកធនាគារឱ្យកាន់តែល្អប្រសើរនៅតែជាចំណុចដែលយើងផ្ដោតសំខាន់បំផុត។ ដើម្បីឱ្យការផ្តល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែខិតជិតអតិថិជន នៅក្នុង

ឆ្នាំ2024 យើងបានសម្រេចនូវសមិទ្ធផលគោលជាច្រើនតាមរយៈការពង្រីកបណ្តាញសាខាចំនួន3 បន្ថែមទៀតដែលសាខាថ្មី2 ក្នុងចំណោមនោះមានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្ម ចំណូលនៃរាជធានីភ្នំពេញនិងសាខាថ្មី1 ទៀតស្ថិតនៅក្នុងខេត្តកំពត ដើម្បីបម្រើសេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនដល់អតិថិជនឱ្យកាន់តែទូលំទូលាយ។

វឌ្ឍនភាពទីស្នាក់ការកណ្តាល “FTB Tower” ដែលបានចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី22 ខែមេសា ឆ្នាំ2022 មិនថាស្ថិតក្នុងស្ថានភាពណាឡើយក៏អគារនេះបន្តការសាងសង់យ៉ាងសកម្មនិងយកចិត្តទុកដាក់ខ្ពស់បំផុតស្របតាមបទដ្ឋានស្តង់ដារអគារពាណិជ្ជកម្មកម្រិតAដោយផ្ដោតយ៉ាងសំខាន់លើគុណភាពល្អឯកនិងកិត្យានុភាពក្រោមកិច្ចសហការជាមួយក្រុមហ៊ុនអិមអេសអិនអេចអិនវេសមិនឯ.ក ដែលមានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មសំខាន់ៗនៅចំណូលរាជធានីភ្នំពេញ បាននឹងកំពុងលេចចេញជារូបរាងជាក់ស្តែងនឹងក្លាយជាអគារពាណិជ្ជកម្មដ៏ទំនើបនិងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលអគារត្រូវបានរំពឹងដាក់ឱ្យដំណើរការជាផ្លូវការនាចុងត្រីមាសទី2 ក្នុងឆ្នាំ2026 ខាងមុខនេះ។

ការសាងសង់អគារ FTB Tower ឡើងក្នុងគោលបំណងផ្តល់នូវបទពិសោធន៍សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តខ្ពស់ និងដើម្បីគាំទ្រប្រតិបត្តិការធនាគារដែលបន្តមានកំណើនឥតឈប់ឈរ នេះជាសក្ខីភាពមួយ

ឆ្លុះបញ្ចាំងអំពីភាពរឹងមាំនិងនិរន្តរភាពរបស់ធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ 1979 ហើយនៅតែបន្តខិតខំដើម្បីបម្រើប្រយោជន៍អតិថិជនជាតំរូវការទទួលបានការពេញចិត្តខ្ពស់។

ដោយអនុវត្តតាមទិសដៅ ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយចីរភាព និងផ្អែកលើចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលមានការពេញចិត្តជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនាគារ FTB បានប្តេជ្ញាដឹកនាំធនាគារប្រកបដោយអភិបាលកិច្ចល្អ ដោយធនាគារបានរៀបចំផែនការយុទ្ធសាស្ត្រ គោលនយោបាយផ្សេងៗ និងការអនុវត្តការងារអភិបាលកិច្ចដើម្បីប្រាកដថាធនាគារមានការទទួលខុសត្រូវខ្ពស់និងការអនុវត្តការងារស្របទៅតាមច្បាប់ និងគ្រប់បទប្បញ្ញត្តិរបស់នីយ័តករ។ ឈរលើមូលដ្ឋានអាជីវកម្មដ៏រឹងមាំនិងមានកិត្តិស័ព្ទជាធនាគារដៃគូក្នុងស្រុកឈានមុខមួយ យើងបានចាប់យកចំណែកទីផ្សារតាមរយៈការបង្កើតទំនាក់ទំនងអាជីវកម្មជាមួយដៃគូសំខាន់ៗជាមួយធនាគារក្នុងតំបន់ និងអន្តរជាតិក្នុងការបន្តពង្រីកទំនាក់ទំនងសម្រាប់ការទូទាត់អន្តរជាតិឱ្យកាន់តែទូលំទូលាយជូនអតិថិជន។

ធនាគារតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ហិរញ្ញប្បទានប្រកបដោយចីរភាព និងការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។ លើសពីនេះធនាគារក៏បានចូលរួមជំរុញបន្ថែមទៀតក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុស្របតាមផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ដែលអាចជួយចំណែកសម្រេចបាននូវការកសាងសហគមន៍ដ៏រុងរឿងមួយប្រកបដោយភាពធន់និងបរិយាបន្នហិរញ្ញវត្ថុ។ ជាក់ស្តែងធនាគារយើងបានយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកគ្រប់រូបបង្កើតវប្បធម៌ការងារប្រកបដោយតម្លាភាពអភិវឌ្ឍសមត្ថភាពបុគ្គលិកនិងចក្ខុវិស័យរួមដ្បិតថាកន្លែងការងារជាកន្លែងដែលបណ្តុះទៅដោយចំណេះដឹងគុណតម្លៃនិងការផ្សារភ្ជាប់ទំនាក់ទំនងដើម្បីភាពរីកចម្រើនទៅអនាគត។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១ និងឈានមុខគេនៅកម្ពុជា

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ត្រៀមលក្ខណៈរួចជាស្រេចនិងកាន់តែប្រសើរឡើងក្នុងការបម្រើ និងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពនិងទំនុកចិត្តជូនអតិថិជនក៏ដូចជាដៃគូពាណិជ្ជកម្មទាំងអស់ឱ្យកាន់តែងាយស្រួលនិងទំនើប ប្រកបដោយភាពច្នៃប្រឌិតនិងបច្ចេកវិទ្យាហិរញ្ញវត្ថុខ្ពស់សមស្របទៅតាមបម្រែបម្រួលបច្ចេកវិទ្យាទីផ្សារហិរញ្ញវត្ថុនិងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងឆ្នាំ 2025។

ខ្ញុំបាទសូមសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះភាគទុនិកសម្រាប់ការគាំទ្រកន្លងមក។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណជាពិសេសដល់សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងការផ្តល់អនុសាសន៍និងកិច្ចសហការគ្រប់ទម្រង់នាពេលកន្លងមកនិងសូមថ្លែងអំណរគុណដល់គណៈប្រតិបត្តិនិងបុគ្គលិកគ្រប់កម្រិតដែលបានខិតខំប្រឹងប្រែងអនុវត្តការងារដោយសកម្ម ហ្មត់ចត់ យកចិត្តទុកដាក់ខ្ពស់និងខិតខំបង្កើនគុណភាពផលិតផលសេវាកម្មសម្រេចបាននូវលទ្ធផលជាបន្ត។ ចំណេះ ជំនាញ និងលទ្ធផលការងារប្រកបដោយគុណភាពរបស់បុគ្គលិកគ្រប់រូបគឺជាមោទនភាពដ៏អស្ចារ្យរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។

ខ្ញុំបាទសូមសម្តែងនូវការគោរពដឹងគុណចំពោះលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់កម្រិតរបស់ធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រដល់ធនាគាររហូតមក។

ជាចុងក្រោយ ខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់សម្រាប់ភាពស្មោះស្ម័គ្រនិងទំនុកចិត្តខ្ពស់មកលើធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។

សូមអរគុណ

(បានចុះហត្ថលេខារួច)

ហ្គី អានវ៉ានីថ

ប្រធានក្រុមប្រឹក្សាភិបាល



សាររបស់ប្រធាននាយកប្រតិបត្តិ



លោក ឌីត សុចល

**ប្រធាននាយកប្រតិបត្តិ និងសមាជិក
ក្រុមប្រឹក្សាភិបាល**

បន្ទាប់ពីកម្រិតអត្រាការប្រាក់ដុល្លារអាមេរិកបានកើនដល់កម្រិតអតិបរិមា នាចុងឆ្នាំ2023 និងបន្តនៅខ្ពស់រហូតឈានដល់ការធ្លាក់ចុះលើកទីមួយបានកើតឡើងក្នុងខែកញ្ញា ឆ្នាំ2024 ស្ថានភាពទីផ្សារសកល ក្នុងតំបន់និងក្នុងស្រុក ហាក់បានបង្ហាញពីសញ្ញានិងនិន្នាការប្រសើរឡើងវិញក្នុងឆ្នាំ2024។ ទស្សនៈសុទិដ្ឋិនិយមចំពោះស្ថានភាពទីផ្សារបន្ទាប់ពីអត្រាការប្រាក់ចាប់ផ្តើមធ្លាក់ចុះបានកើតឡើង ប៉ុន្តែចាប់ផ្តើមប្រែប្រួលក្រោយពីមានរលកថ្មីៗមួយចំនួនដែលអាចបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារក្នុងស្រុកដែលរួមមាន៖ សង្គ្រាមរំហងពាណិជ្ជកម្ម សង្គ្រាមអតិថិជនណា ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននិងវិបត្តិនៅផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា។

ស្ថិតក្នុងកាលៈទេសៈប្រកបដោយភាពមិនប្រាកដប្រជានេះ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បន្តរក្សានិងបានស្ថាបនាបន្ថែមនូវភាពធន់និងមូលដ្ឋានអាជីវកម្មរឹងមាំឈានរហូតសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់សំខាន់ៗជាច្រើន ជាមួយកំណើនទ្រព្យសកម្មសរុបចំនួនជាង 2,281លានដុល្លារអាមេរិក កើនឡើងប្រមាណ 12.8% ស្របពេលប្រាក់បញ្ញើសរុបមាន 1,933លានដុល្លារអាមេរិក កើនឡើងប្រមាណ 14.6% និងកំណើនឥណទានសរុបប្រមាណ 1,339លានដុល្លារអាមេរិក កើនឡើងប្រមាណ 1.5% នេះបើធៀបទៅនឹងឆ្នាំ2023។

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បន្តផ្តល់ជូននូវសេវា

ហិរញ្ញវត្ថុធនាគារដ៏សម្បូរបែបជូនអតិថិជនតាមរយៈការអភិវឌ្ឍបន្ថែមនូវសេវានិងផលិតផលតាមប្រព័ន្ធឌីជីថលជាពិសេសតាមរយៈសេវាធនាគារចល័តនិងបណ្តាញសាខាថ្មីៗជាបន្តបន្ទាប់។ ជាក់ស្តែងសាខាថ្មីចំនួនបីទៀតត្រូវបានពង្រីកបន្ថែមទៀតក្នុងឆ្នាំ2024 រួមមានសាខាខណ្ឌសែនសុខ-សង្កាត់ឃ្លូញ សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី1 “ខ” និងសាខាខេត្តកំពត។

ធនាគារបន្តគាំទ្រនិងជំរុញអាជីវកម្មប្រកបដោយទំនួលខុសត្រូវចំពោះសង្គមនិងបរិស្ថានតាមរយៈគម្រោងហិរញ្ញប្បទានជាមួយ PROPARCO សម្រាប់វិស័យទឹកស្អាតនិងអគ្គិសនីជនបទ។ បន្ថែមពីនេះធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ក៏បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីគាំទ្រដល់សហគ្រាសមីក្រូ ធុនតូចនិងមធ្យម តាមរយៈហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្មនិងការផ្គត់ផ្គង់នៅកម្ពុជា។ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានចូលរួមក្នុងគម្រោងផ្តល់កម្ចីដល់អាជីវកម្មធុនតូចនិងមធ្យមតាមរយៈកម្មវិធីសហហិរញ្ញប្បទានធុនតូចនិងមធ្យមរបស់ធនាគារSME និងការចូលរួមជាមួយគម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មឡើងវិញដែលផ្តល់ដោយសាជីវកម្មធានាឥណទានកម្ពុជា(CGCC)របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ យើងបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតនានាដល់អតិថិជនតាមរយៈសេវាកម្មវិធីធនាគារចល័តនិងសេវាធនាគារអនឡាញ

ជាមួយភាពងាយស្រួលក្នុងការទូទាត់ជាមួយគ្រឹះស្ថានសាធារណៈ គ្រប់ប្រភេទដូចជាសេវាទូទាត់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលអតិថិជនអាចបង់ភាគទានបេឡាជាតិសន្តិសុខសង្គមបានទាំង សម្រាប់សហគ្រាស និងបុគ្គលស្វ័យនិយោជន៍។ ជាងនេះទៅទៀត សេវាទូទាត់អគ្គិសនីកម្ពុជាក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាមរយៈ ការស្នើសុំទូទាត់វិក្កយបត្របានទូទាំងប្រទេសផងដែរ។ យើងបានដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្ទេរប្រាក់អន្តរគ្រឹះស្ថានដែលជាមុខងារ ប្រតិបត្តិការបន្ថែមលើប្រព័ន្ធទូទាត់អន្តរគ្រឹះស្ថានដែលមានស្រាប់ ដើម្បីសម្រួលដល់អតិថិជនដែលមានតម្រូវការខ្ពស់ក្នុងការផ្ទេរនិង ទូទាត់ក្នុងស្រុកតាមរយៈប្រព័ន្ធបាគងរីថៃល (Bakong Retail) បាគង តម្លៃធំ (Bakong Large Value) និងប្រព័ន្ធជាត់ទាត់ជាតិ (NCS) ទៅ កាន់ធនាគារជាសមាជិកបាគង ឬប្រព័ន្ធជាត់ទាត់ជាតិតាមរយៈកម្ម វិធីធនាគារចល័ត FTB។

យើងបានបន្តអភិវឌ្ឍនិងនាំមកនូវរូបរាងថ្មី បទពិសោធន៍ថ្មីជាមួយការ ប្រើប្រាស់និងគ្រប់គ្រងសាជីវកម្មតាមរយៈ FTB Corporate Internet Banking ដែលជាថ្នាលសម្រាប់អតិថិជនសាជីវកម្មក្នុងការគ្រប់គ្រង អាជីវកម្មឱ្យមានភាពងាយស្រួល ចំណេញពេលវេលា ដូចជាមុខងារ គ្រប់គ្រងប្រាក់បៀវត្សបុគ្គលិក កំណត់កាលវិភាគធ្វើប្រតិបត្តិការ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ និងពិនិត្យមើលឬទាញយករបាយការណ៍ ឬប្រវត្តិប្រតិបត្តិការដោយមិនចាំបាច់ទៅបញ្ជូនធនាគារ។

ទន្ទឹមនឹងការបន្តប្រឹងប្រែងជំរុញដំណើរការប្រតិបត្តិការឱ្យកាន់តែរីក ចម្រើននិងរឹងមាំ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ក៏បាន បន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមលើវិស័យ សំខាន់ៗមួយចំនួនដូចជាវិស័យអប់រំ កីឡា វប្បធម៌ សិល្បៈ និងកម្ម វិធីមនុស្សធម៌ជាដើម។ ការចូលរួមនេះបានជួយផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋ សហគមន៍ និងសង្គមជាតិទាំងមូល។ នៅក្នុងឆ្នាំ 2024 យើងបានអនុវត្តសកម្មភាពអាទិភាពសំខាន់ៗស្របតាមទិស ដៅរបស់ធនាគារជាតិនៃកម្ពុជាដែលរួមមានជាអាទិ៍៖ ការលើកកម្ពស់ ប្រាក់បៀវត្ស ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការលើកកម្ពស់ចំណេះ ដឹងហិរញ្ញវត្ថុ និងអភិវឌ្ឍសហគមន៍ទាំងមូលតាមរយៈការដាក់ឱ្យ ដំណើរការយុទ្ធនាការ “ខ្ញុំនិងលុយ” និង យុទ្ធនាការប្តូរប្រាក់ចាស់ ទុក ឬ រំហែក។

ជាមួយនឹងកេរ្តិ៍ឈ្មោះជាធនាគារពាណិជ្ជក្នុងស្រុកទីមួយ ដែលមាន ប្រវត្តិដំណើរការអាជីវកម្មចាប់តាំងពីឆ្នាំ 1979 និងផ្អែកលើមូលដ្ឋាន គ្រឹះសុខភាពអាជីវកម្មរឹងមាំនៅក្នុងរយៈពេលខាងមុខនេះ ធនាគារ បាននឹងកំពុងបន្តលើកកម្ពស់គុណភាពសេវាកម្មអតិថិជន។ សកម្មភាព អាទិភាពដទៃទៀតក៏កំពុងត្រូវបានអនុវត្តបន្តដែលរួមមានការពង្រឹង សមត្ថភាពធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ និងអនុលោម ភាពការបន្តវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថលក្នុងគោលដៅ ពង្រីកមូលដ្ឋានអាជីវកម្មនិងពង្រឹងទំនុកចិត្តពីសំណាក់អតិថិជននិង ដៃគូពាក់ព័ន្ធ ស្របតាមទិសដៅនិងផែនការយុទ្ធសាស្ត្រដែលបាន កំណត់ដោយក្រុមប្រឹក្សាភិបាលដើម្បីឈានសម្រេចបាននូវលទ្ធផល អាជីវកម្មប្រកបដោយគុណភាពនិងភាពធន់ខ្ពស់ជាបន្តនាពេល ខាងមុខ។

ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជន ដៃគូ ធុរកិច្ច ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលតែង តែគាំទ្រនិងផ្តល់ទំនុកចិត្តខ្ពស់ដល់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា។ ខ្ញុំក៏សូមសម្តែងនូវកតញ្ញតាមដល់ភាគទុនិកនិងក្រុម ប្រឹក្សាភិបាលសម្រាប់ការលើកទឹកចិត្ត ការគាំទ្រ និងការផ្តល់នូវ មគ្គុទេសក៍ប្រកបដោយយុទ្ធសាស្ត្រ ដែលបានជួយឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ចូលរួមយ៉ាងសកម្មជាមួយស្មារតីទទួលខុស ត្រូវខ្ពស់ក្នុងដំណើរជំរុញកំណើនអាជីវកម្មឱ្យរក្សាបាននូវគុណភាព និងនិរន្តរភាព។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ ដែលបានចូលរួម សហការនិងសាមគ្គីគ្នាយ៉ាងល្អក្នុងការអនុវត្តភារកិច្ចប្រកបដោយ ការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់រហូតឈានសម្រេចបានលទ្ធផល រួមដ៏ប្រសើរ។

សូមអរគុណ

(បានចុះហត្ថលេខារួច)

ឌិត សុចល

ប្រធាននាយកប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាភិបាល





អភិបាលកិច្ចធនាគារ

ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ប្តេជ្ញាដឹកនាំធនាគារប្រកបដោយអភិបាលកិច្ចល្អជា
និច្ច។ យើងបានរៀបចំគោលនយោបាយនិងរបៀបអនុវត្តការងារអភិបាលកិច្ចដើម្បីប្រាកដថាយើងផ្តោតលើការទទួលខុសត្រូវរបស់
យើងចំពោះភាគទុនិក និងរបៀបអនុវត្តការងាររបស់ធនាគារស្របទៅនឹងតម្រូវការច្បាប់ជាធរមាន។ យើងនៅតែបន្តតាមដាននូវ
ច្បាប់បទប្បញ្ញត្តិអនុម័តថ្មី ព្រមទាំងធ្វើការកែប្រែគោលនយោបាយ និងរបៀបអនុវត្តការងាររបស់យើងឱ្យបានសមស្របទៅនឹង
បញ្ញត្តិថ្មីៗទាំងនោះ។ ទិដ្ឋភាពទូទៅនៃគោលនយោបាយអភិបាលកិច្ចរបស់យើងបង្ហាញជូនជាសង្ខេបដូចខាងក្រោម៖

ក្រុមប្រឹក្សាភិបាល

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ដឹកនាំដោយក្រុមប្រឹក្សាភិបាលដោយសមាជិកសមាជិកា ទទួលបានការតែងតាំងពីភាគ
ទុនិកឱ្យបំពេញកិច្ចការជំនួស។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវពិនិត្យគ្រប់គ្រងធុរកិច្ចការងារនិងកិច្ចការទូទៅធនាគារជំនួសឱ្យ
ភាគទុនិក ដោយគោរពតាមលក្ខន្តិកៈធនាគារ និងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុព្រមទាំងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត។
ក្រុមប្រឹក្សាភិបាលមានសមាជិក ៦ រូបដូចខាងក្រោម៖



ឯកឧត្តម ហ្គី អេនហ្គាន
ប្រធាន



លោកស្រី សុខ ចាន់សុណា
អនុប្រធានឯករាជ្យ



លោក ឌីត សុចល
ប្រធាននាយកប្រតិបត្តិ
និងសមាជិក



ឯកឧត្តម ជូ ច័ន្ទ្យៈ
សមាជិក



លោកឧកញ៉ា ឈឹម ប៊ុនសុរ
សមាជិក



លោក ឈី តែសេង
សមាជិកឯករាជ្យ

គណៈកម្មការក្រុមប្រឹក្សាភិបាល

គណៈកម្មការឥណទាន

គណៈកម្មការឥណទានត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ និងណែនាំដោយហ្មត់ចត់លើការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ។

គណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ

គោលបំណងរបស់គណៈកម្មការនេះ គឺជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យឡើងវិញនូវគោលការណ៍គ្រប់គ្រងហានិភ័យ គោលនយោបាយ យុទ្ធសាស្ត្រដំណើរការ ការអនុវត្តតាមតម្រូវការផ្នែកគតិយុត្តិ និងបទប្បញ្ញត្តិនានា និងត្រូវធ្វើឱ្យប្រាកដថាព័ត៌មានពាក់ព័ន្ធនឹងលទ្ធផលអនុវត្តផ្នែកហិរញ្ញវត្ថុធនាគារដែលផ្តល់ជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា មានភាពប្រាកដប្រជា និងគួរឱ្យជឿទុកចិត្ត និងការត្រួតពិនិត្យឥណទានចំពោះអ្វីដែលពាក់ព័ន្ធទៅនឹងអាជីវកម្មផ្នែកទីផ្សារ ផ្នែកប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យនៃកេរ្តិ៍ឈ្មោះ និងផ្តល់អនុសាសន៍នៅពេលសមស្រប។

គណៈកម្មការសវនកម្ម

គណៈកម្មការវាយតម្លៃភាពគួរឱ្យជឿទុកចិត្តនៃវិធីសាស្ត្រគណនេយ្យដែលធនាគារប្រើក្នុងការរៀបចំគណនីឯកត្តជន និងគណនីរួមបញ្ចូលបើសិនជាមាន។ គណៈកម្មការត្រួតពិនិត្យឡើងវិញ និងវាយតម្លៃគុណភាពនៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងជាពិសេសប្រព័ន្ធនាំសវនកម្មត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យថាមានភាពមិនចុះសម្រុងជាប់លាប់ម៉ឺងម៉ាត់ដែរឬទេ និងផ្តល់អនុសាសន៍សមស្របសម្រាប់កែសម្រួល។

គណៈកម្មការផ្តល់តម្លៃការ និងការតែងតាំង

គណៈកម្មការនេះត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់មតិណែនាំដែលឯករាជ្យពាក់ព័ន្ធនឹងតម្លៃការនិងការតែងតាំងរបស់សមាជិកក្រុមប្រឹក្សាភិបាលសមាជិកសំខាន់នៃគណៈកម្មការគ្រប់គ្រងប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ ព្រមទាំងតាងតម្លៃការរបស់បុគ្គលិកធនាគារ។ គណៈកម្មការនេះក៏ធានាថាគោលនយោបាយតម្លៃការមានលក្ខណៈស្របតាមយុទ្ធសាស្ត្រនិងគុណតម្លៃជាមូលដ្ឋានយូរអង្វែងរបស់ធនាគារដែរ។

គណៈកម្មការផលិតផល និងសេវាកម្មថ្មី

គណៈកម្មការនេះ មានភារកិច្ចចេញសេចក្តីសម្រេចទាក់ទងនឹងផលិតផលថ្មី ការពង្រីកផលិតផលមានស្រាប់ និងការឱ្យអាទិភាពទៅលើការអនុម័តនូវគោលគំនិតនៃការបញ្ចេញឱ្យប្រើប្រាស់នូវផលិតផលនោះ។ ការសម្រេចអាចបញ្ចូលនូវការយកចិត្តទុកដាក់ជុំវិញនាមករណ៍គំនិតនៃថ្នាក់ដឹកនាំ ការច្នៃប្រឌិត តម្រូវការទីផ្សារនិងធនធានដែលមាន។ ជាបន្ថែមគណៈកម្មការនេះទទួលខុសត្រូវក្នុងការធានានូវអភិបាលកិច្ចល្អ និងប្រសិទ្ធភាពនៅក្នុងដំណើរការ និងការប្រព្រឹត្តទៅនៃផលិតផលថ្មីនោះ។

គណៈកម្មការប្រតិបត្តិ

គណៈកម្មការគ្រប់គ្រងប្រតិបត្តិ (EXCO)

គណៈកម្មការនេះត្រូវបានបង្កើតឡើងដើម្បីធានាថាប្រតិបត្តិការធនាគារស្របទៅនឹងយុទ្ធសាស្ត្រគោលនយោបាយ និងបទប្បញ្ញត្តិនានា។ គណៈកម្មការនេះមានសិទ្ធិអភិបាលគ្រប់គ្រងធុរកិច្ចធនាគារ និងបំពេញការងារដែលផ្តល់ដោយក្រុមប្រឹក្សាភិបាលដោយមានគោលដៅធ្វើឱ្យសម្រេចចក្ខុវិស័យធនាគារនិងឱ្យសមស្របទៅនឹងបេសកកម្មធនាគារព្រមទាំងការគាំទ្ររបៀបអនុវត្តការងាររបស់ថ្នាក់គ្រប់គ្រងដែលគោរពតាមគុណតម្លៃរបស់ធនាគារ។

គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអកម្ម (ALCO)

គណៈកម្មការគ្រប់គ្រងទ្រព្យសកម្មនិងទ្រព្យអកម្ម (ALCO) របស់ធនាគារ បានបង្កើតឡើងសម្រាប់ផ្តល់គោលការណ៍យុទ្ធសាស្ត្រដើម្បីគ្រប់គ្រងនូវរាល់ទ្រព្យសកម្ម និងទ្រព្យអកម្មដែលមានរយៈពេលវែង និងរយៈពេលខ្លី ។

គណៈកម្មការអភិបាលកិច្ចគ្រប់គ្រងហានិភ័យបច្ចេកវិជ្ជាព័ត៌មាន

តួនាទីសំខាន់របស់គណៈកម្មការនេះដើម្បីធានាថាធនាគារមានគុណវុឌ្ឍ និងបទពិសោធន៍ទូលំទូលាយផ្នែកអភិបាលកិច្ចព័ត៌មានវិជ្ជាដើម្បីលើកកម្ពស់និរន្តរភាពសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង។

មុខងារប្រតិបត្តិតាម

នាយកដ្ឋានប្រតិបត្តិតាមគឺធ្វើការត្រួតពិនិត្យ និងតាមដានប្រតិបត្តិការប្រចាំថ្ងៃ និងបញ្ជ្រាបមុខងារប្រតិបត្តិតាមតាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុង ការផ្តល់ប្រឹក្សានិងការគាំទ្របុគ្គលិក ដើម្បីធានាថាធនាគារគោរពតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់កម្ពុជា។ កាតព្វកិច្ចមួយទៀតរបស់មុខងារនេះគឺត្រូវចូលរួមជាមួយនិយ័តករដែលពាក់ព័ន្ធជូចជាធនាគារជាតិនៃកម្ពុជា(NBC) អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា(CAFIU) និងស្ថាប័នផ្សេងទៀតដើម្បីជួយធានាថា តម្រូវការរបស់និយ័តករត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។ នាយកដ្ឋាននេះរាយការណ៍ដោយផ្ទាល់ទៅគណៈកម្មការគ្រប់គ្រងហានិភ័យនិងប្រតិបត្តិតាម ហើយបង្ហាញជូនក្រុមប្រឹក្សាភិបាលក្នុងកិច្ចប្រជុំប្រចាំត្រីមាស។ នាយកដ្ឋានបានធ្វើបច្ចុប្បន្នភាព និងអនុវត្តគោលនយោបាយ និងនីតិវិធី AML/CFT របស់ខ្លួន ព្រមទាំងគោលនយោបាយ Whistle Blowing ដែលតម្រូវដោយ NBC និង CAFIU។



សមិទ្ធផលសំខាន់ៗ


ការផ្ដួចផ្ដើមឥណទានបែតងនិងទិន្នភាព

បម្រែបម្រួលអាកាសធាតុនៅតែបន្តជាបញ្ហាប្រឈមសកល។ និន្នាការសំខាន់ៗនាំឱ្យមានបម្រែបម្រួលអាកាសធាតុទាំងនេះ រួមមានកំណើនសីតុណ្ហភាពសកល បាតុភូតធម្មជាតិធ្ងន់ធ្ងរ កំណើនកម្ដៅទឹកសមុទ្រ និងកំណើននីវ៉ូទឹកសមុទ្រ។ ប្រទេសភាគច្រើនបានប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទប់ស្កាត់ការកើនឡើងនៃកម្ដៅផែនដីឱ្យស្ថិតនៅក្រោមកម្រិត 2°C និងទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាននៅកម្រិតសូន្យក្នុងឆ្នាំ 2050។ យោងទៅតាមទិន្នន័យទាក់ទងនឹងការវាយតម្លៃឥទ្ធិពលអន្តរជាតិ ហៅកាត់ថា (IEA) ដើម្បីសម្រេចបានការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យត្រឹមឆ្នាំ 2050 ទាមទារឱ្យមានការវិនិយោគជាសកលទៅលើការផ្លាស់ប្តូរថាមពលប្រមាណ 4 ទ្រីលានដុល្លារអាមេរិកជាប្រចាំឆ្នាំនេះបើធៀបនឹង 1.8 ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ 2023។

សកម្មភាពនិងគោលដៅធំៗ ជាច្រើន ដែលកម្ពុជាត្រូវធ្វើដើម្បីសម្រេចបានការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យត្រឹមឆ្នាំ 2050 រួមមាន៖

- កាត់បន្ថយការបំភាយឧស្ម័នកាបូនិចឱ្យបានចំនួន 40% នៅឆ្នាំ 2030
- មិនមានការបង្កើតរោងចក្រថាមពលដើរដោយផ្សងថ្មថ្មី
- បង្កើនប្រភពថាមពលកកើតឡើងវិញឱ្យបានដល់ 70%
- ជំរុញគោលនយោបាយលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី

យោងទៅតាមរបាយការណ៍អាកាសធាតុសម្រាប់ប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីសម្រេចបានការបំភាយឧស្ម័នកម្រិតសូន្យត្រឹមឆ្នាំ 2050 ប្រទេសកម្ពុជាត្រូវការហិរញ្ញវត្ថុសរុបប្រមាណជាង 37 ពាន់លានដុល្លារអាមេរិកពីវិស័យសាធារណៈនិងឯកជន។ ដោយមានជំនួយបច្ចេកទេសពីកម្មវិធីហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងហៅកាត់ថា AFD ធនាគារ FTB បានរៀបចំគោលនយោបាយប្រព័ន្ធគ្រប់គ្រងបរិស្ថាននិងសង្គម (ERSM) ដែលអនុម័តដោយក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ 2017។ បេសកកម្មមួយក្នុងបេសកកម្មផ្សេងទៀតរបស់ធនាគារ FTB គឺត្រូវធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះផ្នែកសង្គមនិងបរិស្ថាន។ ធនាគារ FTB បានកំណត់គោលដៅក្លាយជា “ធនាគារបែតងឈានមុខ” នៅឆ្នាំ 2027។ ធនាគារ FTB បានបង្កើតនូវផែនការយុទ្ធសាស្ត្រសម្រាប់ឥណទានបែតងនិងការអភិវឌ្ឍប្រកបដោយចីរភាពដូចខាងក្រោម៖



គិតត្រឹមដំណាច់ឆ្នាំ2024 ធនាគារ FTB មានសមតុល្យឥណទានសរុបលើសពី80លានដុល្លារអាមេរិក សម្រាប់គម្រោងបែតងរួមមាន ស្ថានីយ៍ ផលិតអគ្គិសនីពីថាមពលព្រះអាទិត្យ គម្រោងដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ អគារបែតង និងយានយន្តអគ្គិសនី។ ធនាគារ FTB នឹងបន្តធ្វើ ពិពិធកម្មផលិតផលនិងសេវាកម្មឆ្ពោះទៅឥណទានបែតង និងសង្គម រួមមាន ឥណទានសម្រាប់ស្ត្រី និងឥណទានសម្រាប់សហគ្រាសម៉ាក្រូ ធុនតូចនិងធម្មរម។ ធនាគារ FTB បានបន្តចូលរួមនិងលើកកម្ពស់នូវឥណទានបែតងនៅថ្នាក់ជាតិនិងអន្តរជាតិរួមមាន៖

- ការសិក្សាហិរញ្ញប្បទានប្រសិទ្ធភាពថាមពល
- ការរៀបចំដើម្បីក្លាយជាស្ថាប័នមានសម្បទានពីមូលនិធិអាកាសធាតុបែតង(GCF)
- ផែនទីចង្អុលផ្លូវស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់កម្ពុជា
- ការកសាងសមត្ថភាពនិងចូលរួមក្នុងសិក្ខាសាលាពាក់ព័ន្ធ។

ពាណិជ្ជកម្មអន្តរជាតិ

ពាណិជ្ជកម្មអន្តរជាតិបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2024 ដែលជំរុញដោយការកើនឡើងនៃសកម្មភាព នាំចូលនិងនាំចេញ។ ការស្ទុះដើមឡើងវិញនៃតម្រូវការពិភពលោកបាននាំឱ្យមានកំណើនយ៉ាងខ្លាំងនៅក្នុងវិស័យសម្លៀកបំពាក់និងការនាំ ចេញកសិកម្មធ្វើឱ្យមានការកើនឡើងនៃការនាំចូលវត្ថុធាតុដើមនៅចុងឆ្នាំ2023។

ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ដោយផ្តល់ជូននូវសេវាហិរញ្ញវត្ថុដូចជា លិខិតឥណទាន សេវាទូទាត់ឯកសារនាំចេញ-នាំចូល និង លិខិតឥណទានអចិន្ត្រៃយ៍ ដើម្បីជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្មអន្តរជាតិដោយក្នុងនោះក៏មានរួមនូវការបង់ប្រាក់ជាមុន និងបើក គណនីសម្រាប់ធ្វើប្រតិបត្តិការ សម្រាប់ការផ្ទេរប្រាក់ទាំងក្នុងនិងក្រៅប្រទេសផងដែរ។

នៅក្នុងឆ្នាំ2024 ធនាគារ FTB សម្រេចបាននូវចំណូលមិនមែនពីការប្រាក់តាមផែនការថវិកា2024 ពីសេវាកម្មពាណិជ្ជកម្មអន្តរជាតិជាមួយ នឹងការអនុលោមតាមស្តង់ដារបទប្បញ្ញត្តិរួមទាំងតម្រូវការស្គាល់អតិថិជន (Know Your Customers) ដើម្បីការពារការលាងលុយកខ្វក់ និង ការក្លែងបន្លំក្នុងប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិផ្សេងៗ។ សកម្មភាពសំខាន់មួយក្នុងសកម្មភាពផ្សេងៗទៀតរបស់យើងក្នុងឆ្នាំនេះ គឺគាំទ្រ ដល់ការនាំចេញអង្ករបស់កម្ពុជាតាមរយៈការសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការផ្តល់នូវហិរញ្ញប្បទានពាណិជ្ជកម្មពេញលេញ និងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្រោមគម្រោងធានា ការនាំចេញអង្ករ (REGS) ដើម្បីផ្តល់កម្ចីដើមទុនដល់អ្នកនាំចេញអង្ករប្រមាស់រោងម៉ាស៊ីនកិនស្រូវដែលមិនមានទ្រព្យធានាគ្រប់គ្រាន់។

ទំនាក់ទំនងអាជីវកម្មនៅបណ្តាញពិភពលោក

ក្នុងនាមជាធនាគារដែលមានប្រវត្តិយូរមកហើយ យើងមានបំណងពង្រីកបណ្តាញរបស់យើងដោយតភ្ជាប់ទំនាក់ទំនងជាថ្មីជាមួយធនាគារ ដែលជាដៃគូ RMA បច្ចុប្បន្ន និងថ្មីៗ យើងបានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ (TSCFP) ក្នុងគោលបំណងបង្កើនប្រតិបត្តិការហិរញ្ញវត្ថុពាណិជ្ជកម្មរបស់យើង និងបង្កើនការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ ផ្សេងៗទៀត។

យើងបានបន្តបញ្ចូលធនាគារអន្តរជាតិដ៏លេចធ្លោផ្សេងៗទៀតជាច្រើនដែលមានតួនាទីជាដៃគូធនាគារអន្តរការីសម្រាប់ប្រតិបត្តិការទូទាត់ រូបិយបណ្ណផ្សេងៗមកកាន់ធនាគារដៃគូរបស់យើង ដើម្បីឱ្យការទូទាត់ឆ្លងប្រទេសតាមតម្រូវការរបស់អតិថិជនកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ធនាគារក៏បានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូធនាគារនៅបរទេសសម្រាប់ការតភ្ជាប់ពាណិជ្ជកម្មរួមទាំង ការធ្វើឱ្យការតភ្ជាប់ដែលមានស្រាប់ (RMA) ឱ្យសកម្មឡើងវិញនិងបន្ថែមឈ្មោះថ្មីៗ។

ធនាគារកំពុងអភិវឌ្ឍបន្ថែមនូវផលិតផលនិងសេវាកម្មដើម្បីផ្តល់ជូនអតិថិជននូវមុខងារកាន់តែងាយស្រួលជាងមុនដើម្បីទទួលបានការពេញចិត្តពីអតិថិជន។ គោលដៅរបស់ធនាគារគឺដើម្បីណែនាំផលិតផលថ្មីៗ ដូចជាគណនីរូបិយប័ណ្ណបរទេស និងមុខងារថ្មីក្នុងសេវាធនាគារអនឡាញដើម្បីបង្កើនបទពិសោធន៍ថ្មីជូនដល់អតិថិជនទៅតាមការរំពឹងទុក។

វឌ្ឍនភាពទីស្នាក់ការកណ្តាលថ្មី “FTB Tower”

ចាប់តាំងពីការសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា “FTB Tower” កាលពីថ្ងៃទី22 ខែមេសា ឆ្នាំ2022 មក អគ្គនាយកដ្ឋានកំពុងបន្តការសាងសង់យ៉ាងយកចិត្តទុកដាក់ ដោយផ្ដោតយ៉ាងសំខាន់លើគុណភាព ប្រណីតភាព និងភាពទំនើបនៃអគារការិយាល័យកម្រិតA។ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អិនវេសមិន ឯ.ក (MSNH Investment) FTB Tower ដែលមានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្មសំខាន់ៗនៅចំណុចរាជធានីភ្នំពេញកំពុងលេចចេញជារូបរាងបណ្តើរៗនឹងក្លាយជាអគារទំនើបមួយនៅពេលដាក់ឱ្យដំណើរការនៅត្រីមាសទី2 ឆ្នាំ2026ខាងមុខនេះ។

ការសាងសង់អគារ FTB Tower ឡើងក្នុងគោលបំណងផ្តល់នូវបទពិសោធន៍សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តខ្ពស់ និងដើម្បីគាំទ្រប្រតិបត្តិការធនាគារដែលបន្តមានកំណើនឥតឈប់ឈរ នេះជាសក្ខីភាពមួយឆ្លុះបញ្ចាំងអំពីភាពរឹងមាំនិងនិរន្តរភាពរបស់ធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ1979 ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍និងការពេញចិត្តរបស់អតិថិជន។



“ ការដ្ឋានសាងសង់អគារ FTB Tower”



ការពង្រីកបណ្តាញសាខា

ក្នុងឆ្នាំ2024 ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានបន្តពង្រីកនូវបណ្តាញសាខារបស់ខ្លួនដើម្បីខិតខំឱ្យកាន់តែជិតអតិថិជនបន្ថែមទៀត។ ធនាគារបានដាក់សម្ពោធឱ្យប្រើប្រាស់សាខាថ្មី3 បន្ថែមទៀតដែលក្នុងនោះរួមមាន៖



សាខាខណ្ឌសែនសុខ - សង្កាត់ឃ្នួញ

ទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃអគារបឡាជាតិសន្តិសុខសង្គម អគារលេខ០២ សង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



សាខាខណ្ឌទួលគោក - សង្កាត់បឹងកក់ទី១ "ខ"

ទីតាំងស្ថិតអគារលេខ៣៤៥ ផ្លូវលេខ២៨៩ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



សាខាខេត្តកំពត

ទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ផ្លូវលេខ៧១២ កែង ៧០១ ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។



សាខាទាំង៣ នេះ បង្កើតឡើងក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលក្នុងផ្នែកផ្តល់សេវាកម្ម និងផលិតផលជាច្រើនប្រភេទ។

ការពង្រីកបណ្តាញសេវាអេធីអឹម

យើងចាត់ទុកម៉ាស៊ីនអេធីអឹម ជាសាខាមួយដែលផ្តល់មុខងារមានកម្រិតដែលអតិថិជនអាចទុកដាក់មូលនិធិនិងធ្វើសកម្មភាពមុខងារបន្ថែមដូចជាការដកប្រាក់ជាដើម។ បណ្តាញអេធីអឹមជាមធ្យោបាយដ៏សំខាន់បង្ហាញពីស្លាកយីហោពាណិជ្ជកម្ម សម្រាប់ប្រតិស្ថានភាពជាដៃគូយុទ្ធសាស្ត្រ និងជាច្រកប្រតិបត្តិការបន្ថែមពីលើម៉ោងធ្វើការផងដែរ។ យើងកំពុងធ្វើដំណើរឆ្ពោះទៅរកការបំពាក់បណ្តាញអេធីអឹមឱ្យមានសមត្ថភាពកាន់តែច្រើនដូចជាការដាក់ប្រាក់និងដកប្រាក់ដោយមិនចាំបាច់ទៅសាខាផ្ទាល់និងបន្តឡើងទីតាំងអេធីអឹមបន្ថែមទៀតដើម្បីពង្រីកបណ្តាញសេវាសម្រាប់ប្រជាជនជាទូទៅ។



នៅក្នុងឆ្នាំ២០២៤ ធនាគារ FTB មានទីតាំងអេធីអឹមសរុបចំនួន៨២ កន្លែង រាប់បញ្ចូលទាំងនៅតាមបណ្តាសាខា និងនៅក្រៅសាខា។

សេវាបង់ភាគទានបេឡាជាតិសន្តិសុខសង្គម តាមរយៈកម្មវិធីធនាគារចល័ត និងធនាគារ អនឡាញ

នៅក្នុងខែកុម្ភៈ ឆ្នាំ2024 ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាទូទាត់ថ្មីបន្ថែមលើសេវាដែលមាន ស្រាប់ដែលអនុញ្ញាតឱ្យអតិថិជនធនាគារ FTB អាចធ្វើការបង់ភាគទាន បេឡាជាតិសន្តិសុខសង្គម សម្រាប់សហគ្រាសនិងបុគ្គលស្វ័យនិយោជន៍ យ៉ាងងាយស្រួលតាមរយៈកម្មវិធីធនាគារចល័តឬធនាគារអនឡាញ ដោយមិនបាច់មកបង់ដោយផ្ទាល់នៅតាមបណ្តាសាខាធនាគារទៀត ឡើយ។



សេវាបង់ថ្លៃអគ្គិសនីកម្ពុជា តាមរយៈកម្មវិធី ធនាគារចល័ត និងធនាគារអនឡាញ

នៅក្នុងខែមិថុនា ឆ្នាំ2024 ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានអភិវឌ្ឍបន្ថែមនូវសេវាទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា តាមរយៈកម្ម វិធីធនាគារចល័តឬធនាគារអនឡាញ (FTB EDC Online Bill Payment) ដើម្បីជួយសម្រួលក្នុងកាលវិភាគដ៏មមាញឹករបស់អតិថិជនដោយគ្រាន់តែ បញ្ចូលលេខសម្គាល់អតិថិជនឬស្តេនបាតូដលើវិក្កយបត្រអគ្គិសនីEDC បន្ទាប់មកថ្លៃទូទាត់នឹងបង្ហាញដោយស្វ័យប្រវត្តិនៅលើអេក្រង់ដើម្បី បញ្ជាក់ការទូទាត់បានភ្លាមៗតែម្តង។



- ✓ ងាយស្រួល
- 🔄 រហ័ស
- 🔒 សុវត្ថិភាព

ប្រព័ន្ធផ្ញែរប្រាក់អន្តរគ្រឹះស្ថាន

ក្នុងខែតុលា ឆ្នាំ2024 ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមុខងារប្រតិបត្តិការបន្ថែមលើប្រព័ន្ធទូទាត់អន្តរគ្រឹះស្ថានដែលមានស្រាប់ដើម្បីសម្រួលដល់អតិថិជនដែលមានតម្រូវការខ្ពស់ក្នុងការផ្ទេរនិងទូទាត់ក្នុងស្រុកអាចផ្ទេរប្រាក់ទូទាត់បានយ៉ាងងាយស្រួលតាមលើប្រព័ន្ធបាគង់រីចែល (Bakong Retail) បាគង់តម្លៃធំ (Bakong Large Value) និងប្រព័ន្ធជាត់ទាត់ជាតិ (NCS) ទៅកាន់គ្រប់ធនាគារដែលជាសមាជិកបាគង់ឬប្រព័ន្ធជាត់ទាត់ជាតិបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងតាមរយៈកម្មវិធីធនាគារចល័តរបស់ធនាគារ FTB។



និយោជកជំរុញសេរីនិងឯធានមុខ

ដើម្បីសម្រេចបាននូវចក្ខុវិស័យ ជាធនាគារពាណិជ្ជកម្មដែលមានការពេញចិត្តជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ FTB មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវបរិយាកាសការងាររួមបញ្ចូលគ្នាមួយដែលអនុញ្ញាតឱ្យបុគ្គលិកអាចអភិវឌ្ឍជំនាញប្រកបដោយវិជ្ជាជីវៈដើម្បីជួយទ្រទ្រង់នូវការរីកចម្រើនប្រកបដោយចីរភាពយូរអង្វែង។

ការផ្តល់នូវអត្ថប្រយោជន៍សម្បូរបែប

ជាគោលការណ៍របស់ធនាគារ យើងបន្តធានាដល់បុគ្គលិកលើការគាំទ្រផ្នែកហិរញ្ញវត្ថុបានយ៉ាងល្អនិងជាទៀងទាត់ ហើយថែមទាំងជំរុញលើកទឹកចិត្តបុគ្គលិកទៅរកគោលដៅផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយបានផ្តល់ជាកម្ចីទិញគេហដ្ឋាន និងតម្រូវការចាំបាច់ផ្សេងៗជាមួយអត្រាការប្រាក់ទាប។

សេវាធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព ត្រូវបានផ្តល់ជូនដល់បុគ្គលិកផងដែរ។ បន្ថែមលើសពីនេះទៀត ធនាគារបានផ្តល់ដល់បុគ្គលិកផងដែរនៅពេលពួកគាត់ចូលនិវត្តន៍ពីការងារដែលគេហៅថាប្រាក់សោធន។

ការគ្រប់គ្រងនិងរក្សាទុកបុគ្គលិកដែលមានសមត្ថភាព

វិធីសាស្ត្ររួមរបស់ធនាគារចំពោះការអភិវឌ្ឍន៍ ការចូលរួមនិងការរក្សាទុកបុគ្គលិកត្រូវបានផ្តោតលើផ្នែកសំខាន់ៗចំនួនបីដែលទាក់ទងនឹងការបណ្តុះបណ្តាលទេពកោសល្យតម្លៃការកើនឡើងជាការបន្តហ្វឹកហាត់និងការអភិវឌ្ឍន៍ តាមរយៈការបញ្ជូនបុគ្គលិកចូលរួមវគ្គបណ្តុះបណ្តាលក្នុងស្រុកនិងក្រៅប្រទេស។ ភាពជោគជ័យជាបន្តបន្ទាប់របស់ធនាគារត្រូវបានបង្កើតឡើងដោយផ្តោតតាមយុទ្ធសាស្ត្រយល់ឈ្មោះលើការប្តេជ្ញាចិត្ត និងការគាំទ្របុគ្គលិករបស់យើង ហើយធនាគារ FTB តែងតែចាត់ទុកបុគ្គលិកគឺជាទ្រព្យសម្បត្តិដ៏សំខាន់របស់យើង។

ពិពិធកាតនិងបរិយាបន្ន

ការធ្វើពិពិធកម្មបានអនុញ្ញាតឱ្យធនាគារទទួលបាននូវបុគ្គលិកប្រកបដោយទេពកោសល្យកាន់តែទូលំទូលាយ និងមានទស្សនវិស័យសម្បូរបែប។ ការផ្តល់ឱកាសស្ទើរគ្នាចំពោះគ្រប់បុគ្គលិក គឺជាប្រការដ៏មានសារៈសំខាន់ដើម្បីជួយគាំទ្រដល់ពិពិធកាតនិងបរិយាបន្នហើយក៏អនុញ្ញាតឱ្យយើងបានដឹងពីសក្តានុពលពេញលេញនៃធនធានមនុស្សរបស់ធនាគារ។

ធនាគារទទួលយកពិពិធកាតផ្នែកយេនឌ័រនិងវប្បធម៌ដែលធនាគារជឿថាជាគន្លឹះនៃបរិយាកាសការងារដ៏អំណោយផលដែលបុគ្គលិកម្នាក់ៗត្រូវបានគោរពនិងគាំទ្រ។

សុខុមាលភាពនៅកន្លែងធ្វើការ

ក្នុងនាមជានិយោជកដ៏ប្រសើរនិងឈានមុខ នេះជារឿងសំខាន់ដែលយើងតែងតែផ្តល់សុវត្ថិភាពនៅកន្លែងការងារ និងគាំទ្របុគ្គលិករបស់យើងឱ្យបានល្អដែលអាចឱ្យបុគ្គលិករបស់យើងដឹកនាំជីវិតឱ្យមានសុខភាពល្អនិងបំពេញការងារនៅកន្លែងធ្វើការដូច្នេះពួកគេអាចមានផលិតភាព និងការចូលរួមកាន់តែច្រើន។ យើងប្តេជ្ញាផ្តល់បរិយាកាសគាំទ្រដល់បុគ្គលិក និងលើកទឹកចិត្តបុគ្គលិកទាំងអស់ និងអ្នកដែលធ្វើការនៅកន្លែងធ្វើការរបស់យើងទទួលយកសុវត្ថិភាពខ្ពស់និងរបៀបរស់នៅដែលមានសុខភាពល្អ។



ធនាគារគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុទៅដល់អតិថិជន និងផលប៉ះពាល់ពីប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។ យើងមើលឃើញថាហានិភ័យប្រឈមសំខាន់ៗនៃបរិស្ថាន និងសង្គមរបស់ធនាគារគឺពាក់ព័ន្ធនឹងសកម្មភាពផ្តល់ប្រាក់កម្ចីនិងការវិនិយោគតែទោះជាយ៉ាងណាក៏ដោយ គោលដៅរបស់យើងដើម្បីឈានទៅមុខតាមរយៈការអនុវត្តគំរូ និងបង្ហាញតាមរយៈការប្តេជ្ញាកាត់បន្ថយដោយផ្ទាល់នូវផលប៉ះពាល់បរិស្ថាននិងពង្រីកសកម្មភាពសង្គមនៅក្នុងចំណោមសហគមន៍ដែលកំពុងធ្វើប្រតិបត្តិការ។ យើងរំពឹងថាការធ្វើសមាហរណកម្មហានិភ័យសង្គម និងបរិស្ថានក្នុងសកម្មភាពអាជីវកម្មរបស់យើងអាចនឹងឱ្យយើងសម្រេចបានគោលដៅយុទ្ធសាស្ត្រនិងគោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាក៏ដូចជាធានាផងដែរនូវផលប្រយោជន៍ប្រកបដោយនិរន្តរភាពលើការវិនិយោគរបស់ភាគទុនិក។

ESMS ប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងសង្គម



ការអនុវត្តគោលនយោបាយហិរញ្ញវត្ថុ ប្រកបដោយចីរភាព

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានចុះហត្ថលេខាលើការអនុវត្តគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាពទាំង១ ដែលណែនាំដោយសមាគមធនាគារនៅកម្ពុជា និងបានចូលរួមដឹកនាំគណៈកម្មការហិរញ្ញវត្ថុប្រកបដោយចីរភាពចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន។ ធនាគារក៏បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្រោមប្រធានបទ “ការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពជាមួយនឹងវិស័យធុរកិច្ចកម្ពុជា” កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។



កិច្ចការការពារបរិស្ថាន

យើងនឹងធ្វើការវាយតម្លៃនិងគ្រប់គ្រងហានិភ័យបរិស្ថានដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការគ្រប់គ្រងកាកសំណល់ និងការការពារលើធនធានធម្មជាតិរបស់យើង។



កិច្ចការការពារប្រជាជន

យើងនឹងធ្វើការវាយតម្លៃនិងគ្រប់គ្រងហានិភ័យដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនជាពិសេសគឺសហគមន៍ក្នុងស្រុក កម្មករ និងជនជាតិភាគតិចរបស់យើង។



កិច្ចការការពារវប្បធម៌

យើងនឹងធ្វើការវាយតម្លៃនិងគ្រប់គ្រងហានិភ័យដែលអាចជះឥទ្ធិពលអវិជ្ជមានដល់បេតិកភណ្ឌវប្បធម៌រួមមាន ភាសាវប្បធម៌ ប្រពៃណី និងបូជនីយដ្ឋានរបស់យើង។



ចំណេះដឹងហិរញ្ញវត្ថុ

យើងនឹងបន្ថែមការយល់ដឹងនិងអក្ខរកម្មផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជាព្រមទាំងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្ររបស់យើងចំពោះកិច្ចការការពារអតិថិជន។



នវានុវត្តភាពហិរញ្ញវត្ថុ

យើងនឹងផ្តល់ហិរញ្ញប្បទានដល់នវានុវត្តន៍ដែលបង្កើតប្រសិទ្ធភាពនិងកែលម្អនូវអ្វីដែលមានស្រាប់ វិស័យបុរាណ និងសកម្មភាពអាជីវកម្ម ក៏ដូចជាការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចបៃតងថ្មី។



ហិរញ្ញប្រទេសបញ្ចូល

យើងនឹងពង្រីកដែនវិសាលភាពរបស់យើងចំពោះអ្នកដែលមិនអាចឬមានកម្រិតក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ក៏ដូចជាផ្តល់នូវដំណោះស្រាយប្រកបដោយការច្នៃប្រឌិត ដើម្បីពង្រឹងនូវការទទួលបាននូវផ្នែកហិរញ្ញវត្ថុ និងកម្រិតសេវាកម្ម។



បទដ្ឋានបរិស្ថាននិងសង្គម

យើងនឹងស្វែងរកសាងនូវសមត្ថភាពទូទាំងធនាគារ ដើម្បីផ្តល់នូវការប្តេជ្ញាចិត្តរបស់យើង និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអតិថិជន និងសហគមន៍របស់យើងអំពីនិរន្តរភាពហិរញ្ញវត្ថុ។



ដានបរិស្ថាននិងសង្គម

យើងនឹងគ្រប់គ្រងដានបរិស្ថាននិងសង្គមរបស់យើងផ្ទាល់ និងលើកជាសំណើរបទដ្ឋានស្រដៀងគ្នាដល់អ្នកផ្គត់ផ្គង់របស់យើង។



កម្លាំងភាពនិងគណនេយ្យភាព

យើងនឹងរាយការណ៍ប្រចាំឆ្នាំអំពីវឌ្ឍនភាពផ្ទាល់ខ្លួននិងវិស័យទាំងមូលដោយឆ្លើយតបនឹងការប្តេជ្ញា ដើម្បីជាទំនួលខុសត្រូវរបស់យើង ហើយចែករំលែករឿងរ៉ាវនិងលទ្ធផលនៃដំណើរ និងតម្លៃដែលយើងជឿជាក់ថាអាចបង្កើតវាបានដើម្បីប្រទេសកម្ពុជា។


ប្រសិទ្ធភាពគ្រប់គ្រងធនធាន

ធនាគារនៅតែបន្តប្តេជ្ញាចិត្តបង្កើនប្រសិទ្ធភាពគ្រប់គ្រងធនធានតាមរយៈវិធីសាស្ត្រប្រកបដោយចីរភាពផ្សេងៗរួមមាន ការសន្សំ និងការកាត់បន្ថយការប្រើប្រាស់ទឹក ភ្លើង ក្រដាស និងថង់ប្លាស្ទិក។

ការបញ្ចេញកាបូន

ក្នុងការផ្តល់ហិរញ្ញប្បទានជូនអតិថិជនធនាគារបានប្តេជ្ញាជៀសវាងផ្តល់ជូនអតិថិជនដែលមានអាជីវកម្មប៉ះពាល់ធ្ងន់ធ្ងរដល់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់បរិស្ថាន។

របាយការណ៍បរិស្ថាន និងសង្គមផ្នែកខាងក្នុងរបស់ធនាគារ



អ្នកផ្គត់ផ្គង់និងអ្នកដឹកនាំ

ធនាគារបានបញ្ចូលគុណតម្លៃបរិស្ថាននិងសង្គមក្នុងការដោះស្រាយជាមួយដៃគូពាក់ព័ន្ធជាអ្នកផ្គត់ផ្គង់ដោយមានការបញ្ចូលទៅក្នុងដំណើរការវាយតម្លៃផលប៉ះពាល់ទៅក្នុងការជ្រើសរើសដៃគូផ្គត់ផ្គង់រួមទាំងបញ្ហាសុខភាពនិងសុវត្ថិភាព ការគ្រប់គ្រងកាកសំណល់ វិញ្ញាបនបត្របរិស្ថាន (បើមានតម្រូវការ) ព័ត៌មានស្តីពីការរំលោភបំពានលើសិទ្ធិមនុស្ស កម្លាំងពលកម្ម និងប្រព័ន្ធផ្សព្វផ្សាយអវិជ្ជមានលើការអនុវត្តកន្លងមក។



កាន់ប្លង់ និងលិខិតថ្លែងអំណរគុណឆ្នាំ2024



ធនាគារ FTB ពិតជាមានមោទនភាព
ដែលទទួលបានលិខិតសរសើរពី
ស្ថាប័នជាច្រើន



សកម្មភាពទំនួលខុសត្រូវសង្គម

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា បានចូលរួមជាបន្តបន្ទាប់នៅក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ក្នុងគំនិតដូចជាមួយស្ថាប័នជាច្រើននៅក្នុងប្រតិបត្តិការរបស់ខ្លួនក្នុងអំឡុងពេល 45ឆ្នាំកន្លងមកនេះ។ ក្នុងនាមជាធនាគារពាណិជ្ជកម្មក្នុងស្រុកដំបូង និងឈានមុខគេនៅកម្ពុជាចាប់តាំងពីឆ្នាំ 1979 មក ធនាគារ FTB បានអនុវត្តសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងមានឥទ្ធិពលវិជ្ជមានទៅលើសហគមន៍និងសង្គមទាំងមូល។ ក្នុងរយៈពេល 45ឆ្នាំ នៃការខិតខំប្រឹងប្រែងជំរុញសកម្មភាពសង្គមដោយឥតឈប់ឈរ យើងមានមោទនភាពក្នុងការសម្រេចបាននូវសកម្មភាពជួយដល់សង្គមសំខាន់ៗរួមមានការផ្តល់អំណោយសប្បុរសធម៌នៅក្នុងសហគមន៍ ការប្រកាន់ខ្ជាប់នូវគោលការណ៍ហិរញ្ញប្បទានប្រកបដោយចីរភាព និងការអនុវត្តអាជីវកម្មដែលមានទំនួលខុសត្រូវសង្គម និងបរិស្ថាន។

ស្របតាមបេសកកម្មរបស់ធនាគារ FTB សកម្មភាពទំនួលខុសត្រូវសង្គមត្រូវបានអនុវត្តនិងកំពុងអនុវត្ត ហើយធនាគារ FTB នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាធនាគារពាណិជ្ជកម្មស្រុក និងក្នុងនាមជាអ្នកចូលរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងធានាឥទ្ធិពលវិជ្ជមានដល់សហគមន៍ប្រកបដោយចីរភាព។ បន្ថែមពីនេះជារៀងរាល់ឆ្នាំ ធនាគារ FTB បានឧបត្ថម្ភ និងបរិច្ចាគថវិកានិងសម្ភារៈដើម្បីគាំទ្រដល់កម្មវិធីនិងអង្គភាពផ្សេងៗនៅទូទាំងប្រទេសរួមមាន៖

ការលើកកម្ពស់សេដ្ឋកិច្ចនិងមរិយាបន្តហិរញ្ញវត្ថុ

ធនាគារ FTB បានចូលរួមគាំទ្រដល់កំណើនសេដ្ឋកិច្ច ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសមីក្រូ ធុនតូចនិងមធ្យម (MSMEs) ក៏ដូចជាជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ។

1. ចូលរួមគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ



ធនាគារ FTB បានចូលរួមបរិច្ចាគថវិកាចំនួន 10ម៉ឺនដុល្លារ ជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ មូលនិធិនេះត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន ដោយផ្ដោតជាសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន។

2. ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មសម្រាប់ MSMEs តាមរយៈភាពជាដៃគូជាមួយធនាគារ ADB

ធនាគារ FTB បានចូលរួមក្នុងកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ (TSCFP) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី06 ខែកុម្ភៈ ឆ្នាំ2024។ ភាពជាដៃគូនេះជួយឱ្យធនាគារ FTB អាចផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មកាន់តែងាយស្រួលដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាជំរុញការចូលរួមរបស់ពួកគេក្នុងពាណិជ្ជកម្មអន្តរជាតិ។



3. ពង្រឹងវិស័យអង្គរ តាមរយៈកិច្ចសហការផ្នែកហិរញ្ញវត្ថុ



ធនាគារ FTB បានចូលរួមក្នុងអនុស្សរណៈយោគយល់គ្នាជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងទៀត នៅថ្ងៃទី 10 ខែឧសភា ឆ្នាំ 2024។ កិច្ចសហការនេះ បង្កើតគម្រោងឥណទានពិសេស ដើម្បីគាំទ្រការនាំចេញអង្ករ ផ្តល់ផលប្រយោជន៍ដល់កសិករ រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំ ចេញអង្ករ។

ការចូលរួមក្នុងសហគមន៍ និងការគាំទ្រផ្នែកមនុស្សធម៌

➔ 1. គាំទ្រកាកបាទក្រហមកម្ពុជា

ធនាគារ FTB បានចូលរួមបរិច្ចាគមូលនិធិជាសាច់ប្រាក់ចំនួន 50លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 161 នៃទិវា ពិភពលោកកាកបាទក្រហម និងអង្គចន្ទក្រហម 8 ឧសភា ឆ្នាំ 2024 ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បី សហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ” ។



2. ការបរិច្ចាគឈាមប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា



ជារៀងរាល់ឆ្នាំ ធនាគារ FTB តែងតែរៀបចំកម្មវិធីបរិច្ចាគឈាមដោយ បានរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងនោះបុគ្គលិក ចំនួន 56 នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2024 ក្រោមពាក្យស្លោក “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម” ក្នុង គោលបំណងជួយអាយុជីវិតជនរងគ្រោះឬអ្នកមានតម្រូវការឈាម ជាបន្ទាន់។

➔ 3. ការចូលរួមក្នុងព្រឹត្តិការណ៍ទិវាតំប្រណាំងពាក់កណ្តាលម៉ាយ៉ាងក្នុងអន្តរជាតិដើម្បីសង្គម

ធនាគារ FTB បានចូលរួមគាំទ្រក្នុងការលើកកម្ពស់វិស័យទេសចរណ៍ គាំទ្រសហគមន៍ (ជនពិការ កុមារក្រីក្រ) រីកចំណង់ចិត្តភាពបុគ្គលិក និងលើកស្ទួយវិស័យកីឡា។ ជាក់ស្តែងក្នុងឆ្នាំ2024 ធនាគារ FTB បានឧបត្ថម្ភ និងចូលរួមព្រឹត្តិការណ៍រត់ម៉ាយ៉ាងក្នុងសំខាន់ៗ រួមមាន៖



- ទិវាតំប្រណាំងម៉ាយ៉ាងក្នុងអន្តរជាតិ ចក្រភពអង្គរ លើកទី១ នៅខេត្តសៀមរាប។



- ទិវាតំប្រណាំងពាក់កណ្តាលម៉ាយ៉ាងក្នុងលើកទី១ ឆ្នាំ2024 នៅខេត្តព្រះសីហនុ។



- ទិវាតំប្រណាំងភ្នំពេញពាក់កណ្តាលម៉ាយ៉ាងក្នុងអន្តរជាតិលើកទី12 នៅរាជធានីភ្នំពេញ។

4. ចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាពិធីបុណ្យកាន់បិណ្ឌ ➔



ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ធនាគារ FTB បានរៀបចំនិងប្រគេនគ្រឿង ទេយ្យទានរួមទាំងបច្ច័យនានាដល់វត្តទួលឫស្សីក៏បុរីវង្ស (ភូមិព្រែក ខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល) នៅថ្ងៃទី24 ខែកញ្ញា ឆ្នាំ2024 ដើម្បីចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ រដ្ឋ ក៏ដូចជាក្បួនវប្បធម៌ប្រពៃណីដូនតាយើង។

ការអប់រំ និងការកសាងសមត្ថភាព

1. ជំរុញវិនិយោគក្នុងវិស័យបច្ចេកវិទ្យា (STEM) ◀

ធនាគារ FTB បានឧបត្ថម្ភកម្មវិធី "Techno Pre-incubation Program 2024" របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងឧបត្ថម្ភដល់កម្មវិធី "KE Summit" របស់សហគ្រិនខ្មែរ ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលសហគ្រិនវ័យក្មេងក្នុងអប់រំ STEM (វិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ជំរុញវិនិយោគ ការអភិវឌ្ឍអាជីវកម្ម និងគាំទ្រដល់សហគ្រិនភាព។



- កម្មវិធី "Techno Pre-incubation Program 2024" របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

- កម្មវិធី "KE Summit"

▶ 2. បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស

ធនាគារ FTB បានឧបត្ថម្ភក្នុងកម្មវិធី "អនុវត្តគម្រោងបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ" ចាប់ពីឆ្នាំ 2024 ដល់ 2026 ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់សិស្សានុសិស្សនៅកម្ពុជា ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ 2024។



3. គាំទ្រដល់ការអប់រំទូទៅ និងហេដ្ឋារចនាសម្ព័ន្ធ ◀

ធនាគារ FTB បានចូលរួមឧបត្ថម្ភថវិកា សម្ភារៈ សិក្សា និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដល់សាលារៀន និងសាកលវិទ្យាល័យនានារួមមាន៖



- សហការឧបត្ថម្ភជាមួយដៃគូចំនួន 14 ដោយកៀរគរថវិកាចំនួន 5 ម៉ឺនដុល្លារ ក្នុងការជួសជុលសាលាពហុបំណងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ឧបត្ថម្ភថវិកាសម្រាប់ទិវាសប្បុរសធម៌និងសង្គ្រាន្ត ឆ្នាំ 2024 របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ការផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាអង្គរជ័យ និងសាលាបឋមសិក្សាសត្តារាម។

➔ 4. ជំរុញការពិភាក្សាស៊ីជម្រៅតាមរយៈការប្រកួតប្រជែងអត្ថបទសំណេរស្សនវិជ្ជា



- ឧបត្ថម្ភថវិកាដល់កម្មវិធី “ទិវាជាតិអ្នកនិពន្ធ” លើកទី១ ដើម្បីលើកកម្ពស់វិស័យអប់រំ ផ្នែកអក្សរសាស្ត្រ និងវប្បធម៌
- ឧបត្ថម្ភក្នុងកម្មវិធី “ការងាររង់ចាំពេញមួយជីវិត” ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើកទី៣ ឆ្នាំ២០២៤



- ឧបត្ថម្ភការប្រកួតប្រជែងអត្ថបទសំណេរស្សនវិជ្ជាលើកទី៣ ផ្ដោតលើ “អំពើហិង្សា និងការអត់ឱនក្នុងសង្គម”។ ការប្រកួតប្រជែងនេះលើកទឹកចិត្តយុវជនឱ្យចូលរួមក្នុងការគិតស៊ីជម្រៅនិងបញ្ចេញទស្សនៈរបស់ពួកគេលើបញ្ហាសង្គមសំខាន់ៗ។



ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗ



1. ធនាគារ FTB បានចូលរួមឧបត្ថម្ភថវិកាសម្រាប់កម្មវិធី “ពិធីបុណ្យទន្លេលើកទី១” ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់ដ៏ជ្រាលជ្រៅនៃទន្លេរបស់ប្រទេសកម្ពុជា ក្នុងការបង្កើតជានិទានកថានៃសន្តិភាព ឯកភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។



2. ធនាគារបានចូលរួមសហការឧបត្ថម្ភ “ពិធីបុណ្យសមុទ្រលើកទី 1” ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតំបន់ឆ្នេររបស់កម្ពុជា គាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង។



3. ធនាគារបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទូទាំងប្រទេសរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីជំរុញនូវការប្រើប្រាស់ប្រាក់រៀល ការទូទាត់តាមប្រព័ន្ធបាគង (KHQR) និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជា។



4. ធនាគារបានឧបត្ថម្ភថវិកាសម្រាប់ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី “ទិវាសន្សំអាស៊ាន” ដើម្បីជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈដែលផ្តោតទៅលើការសន្សំប្រាក់និងបញ្ឈប់ចំណេះដឹងហិរញ្ញវត្ថុជូនដល់សាធារណៈជន។



5. ធនាគារបានផ្តល់ការឧបត្ថម្ភ ក្នុងកម្រិត Gold Sponsor សម្រាប់កម្មវិធី “អបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៤ នៃការដាក់ចេញប្រាក់រៀលឡើងវិញ”។



6. ធនាគារបានឧបត្ថម្ភថវិកាដល់កម្មវិធី “ជំនាញសិក្សានិងអាជីព” ដែលរៀបចំឡើងដោយអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈនិងអភិវឌ្ឍន៍អាជីព។



ព្រឹត្តិការណ៍ប្រចាំឆ្នាំ

ពិធីជួបជុំមហាគ្រួសារ FTB

ធនាគារ FTB បានរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ ដែលជាការជួបជុំបុគ្គលិកធនាគារ FTB ទាំងអស់ ដើម្បីបង្កើនទំនាក់ទំនង ភាពជិតស្និទ្ធ និង ជាការអបអរនៃការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់កម្រិតក្នុងការអនុវត្តភារកិច្ចស្របតាមអាជីវកម្មដែលបានដាក់ចេញ ក៏ដូចជាសម្រេចបាន នូវកំណត់ត្រាថ្មីៗប្រចាំឆ្នាំ។ អមជាមួយគ្នានោះ ធនាគារ FTB ក៏បានរៀបចំនូវពិធីប្រគល់វត្ថុអនុស្សាវរីយ៍ជូនបុគ្គលិក ដែលបានចូលនិវត្តន៍ ក្រោយបម្រើការងារ និងបំពេញភារកិច្ច សម្រេចបាននូវលទ្ធផលជាច្រើនគួរជាទីតាប់ប្រសើរ។



ការលើកកម្ពស់សិទ្ធិសមភាពសង្គម

ធនាគារ FTB តែងតែចូលរួមលើកកម្ពស់ សិទ្ធិ សមភាព បង្កើនភាពអង់អាចដល់ស្ត្រី និងសិទ្ធិស្មើភាពនៅក្នុងសង្គមផ្តល់ឱកាសឱ្យស្ត្រីបានបង្ហាញពីសមត្ថភាពពេញលេញ ភាពអង់អាចជឿជាក់ និងផ្លាស់ប្តូរសង្គមប្រកបដោយនវានុវត្តន៍ ចីរភាព និងវិបុលភាពនៃសង្គម។



ខួបលើកទី១១៣

8 មីនា អបអរសាទរទិវាអន្តរជាតិនារី



ជារៀងរាល់ឆ្នាំ ធនាគារ FTB បានប្រារព្ធទិវាអន្តរជាតិនារី ដោយផ្តល់ជូននូវការដូរអនុស្សាវរីយ៍ “ក្រណាត់ហូល” ជូនចំពោះបុគ្គលិកនារីៗគ្រប់រូប ដើម្បីលើកកម្ពស់ស្ត្រីដែលបានខិតខំប្រឹងប្រែងបញ្ចេញនូវសមត្ថភាពយកចិត្តទុកដាក់នឹងការងារ និងបង្កើនគុណតម្លៃ គុណភាពការងារ ជាមួយលទ្ធផលល្អជាបន្តបន្ទាប់។



របាយការណ៍ ហិរញ្ញវត្ថុ





របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមបង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (ហៅកាត់ថា ធនាគារ) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពអាជីវកម្មបឋម

សកម្មភាពអាជីវកម្មបឋមរបស់ធនាគារ គឺការផ្តល់សេវាកម្មធនាគារពាណិជ្ជច្រើនប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលនៃប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុនៃប្រតិបត្តិការសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផល លម្អិតផ្សេងៗ នៅលើទំព័រទី១។

ក្នុងអំឡុងឆ្នាំ មិនមានការប្រកាស ឬទូទាត់ភាគលាភទេ។

ដើមទុន

ក្នុងអំឡុងឆ្នាំ មិនមានការផ្លាស់ប្តូរដើមទុនរបស់ធនាគារទេ។

ឥណទាននិងមុរៈប្រទានអត្រា និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ពាក់ព័ន្ធនឹងការ ជម្រះឥណទាន និងបុរេប្រទានអត្រាចេញពីបញ្ជី និងការកាត់ត្រាសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថាវាឥណទាននិងបុរេប្រទានអត្រាទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធន ពេញលេញ សម្រាប់ការខាតឥណទាននិងបុរេប្រទានអត្រា និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែលនាំឱ្យ ចំនួនឥណទាននិងបុរេប្រទានអត្រាដែលបានជម្រះចេញពីបញ្ជីឬចំនួនសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាបណ្តា ទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាទៅតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់ត្រាបន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពី កាលៈទេសៈណាមួយ ដែល អាចបណ្តាលឱ្យតម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- មិនមានបំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល ១២ខែ បន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ សម្រាប់ឆ្នាំហិរញ្ញវត្ថុនេះ មិនមានរងនូវផលប៉ះពាល់ជាសារវន្តពីគណនីប្រតិបត្តិការ ឬប្រតិបត្តិការណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាលនៅចន្លោះពេលរវាងដំណាច់ឆ្នាំហិរញ្ញវត្ថុមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះមិនមានគណនីប្រតិបត្តិការឬប្រតិបត្តិការណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

ឯកឧត្តម ហ៊ុំ អានវ៉ានីច	ប្រធានក្រុមប្រឹក្សាភិបាល នាយកមិនប្រតិបត្តិ និងមិនឯករាជ្យ
លោកស្រី សុខ ចាន់សុណា	អនុប្រធានក្រុមប្រឹក្សាភិបាល នាយកឯករាជ្យ
លោក ឌិត សុចល	សមាជិក (នាយកប្រតិបត្តិ)
លោកឧកញ៉ា លឹម ប៊ុនសួរ	សមាជិក (នាយកមិនប្រតិបត្តិ)
ឯកឧត្តម ជូ វណ្ណៈ	សមាជិក (នាយកមិនប្រតិបត្តិ)
លោក ឌី រដ្ឋា	សមាជិក (នាយកឯករាជ្យ) (លាលែងពីតំណែងនៅថ្ងៃទី26 ខែមិថុនា ឆ្នាំ2024)
លោក លី តែសេង	សមាជិក (នាយកឯករាជ្យ)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់នៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល៖

- អនុវត្តគោលការណ៍គណនេយ្យសមស្របដោយអនុលោមទៅតាម CIFRS ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនោះឱ្យមានសង្គតិភាព។
- អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាព ត្រឹមត្រូវការប្រាសចាកទាំងនោះត្រូវបានលាតត្រដាងពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយប្រកបដោយប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានភាពមិនសមស្របក្នុងការ សន្មតថាធនាគារ នឹងបន្តប្រតិបត្តិការអាជីវកម្មនៅពេលអនាគតជុំវិញ និង
- គ្រប់គ្រងនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលផ្ទុកនូវលទ្ធផលប្រតិបត្តិការ និង លទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថាធនាគារ បានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងនាមក្រុមប្រឹក្សាភិបាលរបស់ធនាគារ យើងសូមបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ ទាំងឡាយ បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និង លទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ ដំណាច់ឆ្នាំ ដោយអនុលោមទៅតាម CIFRS ត្រូវបានអនុម័តដោយក្រុម ប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។

(បានចុះហត្ថលេខារួច)

(បានចុះហត្ថលេខារួច)

លោក ឌិត សុចល

លោក ឌិត សីហា

នាយកប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥



របាយការណ៍របស់សវនករឯករាជ្យ

ជូនភាគទុនិករបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (ហៅកាត់ថា ធនាគារ) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិត សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ដំណាច់ឆ្នាំ
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត និងព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំង ស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ(ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និង សវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួល នាកាលបរិច្ឆេទ នៃរបាយការណ៍សវនករនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងផ្សេងៗ ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃកម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដូចបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះ មានភាពជួយគ្នាជាសារវន្តពី របាយការណ៍ហិរញ្ញវត្ថុ ឬជួយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទ នៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់អភិបាល និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះ របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្មដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែក្រុមប្រឹក្សាភិបាលមានគម្រោងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ពីការក្លែងបន្លំឬកំហុសឆ្គងហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្តប្រសិនបើការរាយការណ៍ខុសនីមួយៗឬការរាយការណ៍ខុសសរុប

អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើ មូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មប្រើឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនាដោយសារការក្លែងបន្លំរួមមានការសមគំនិតការក្លែងបន្លំកសាង ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែល សមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលក្រុមប្រឹក្សាភិបាលបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់ក្រុមប្រឹក្សាភិបាលអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានថាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀតយើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានរហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយវត្តធីរហាវខ្មៅស៍ (ខេមបូឌា)

(បានចុះបញ្ជីលេខរួច)

ឡាន ហ៊ី

PARTNER

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥



របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	42,251,013	170,060,327	38,223,023	156,141,049
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	5	416,848,606	1,677,815,639	446,229,186	1,822,846,225
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	6	371,340,745	1,494,646,499	121,735,742	497,290,506
ឥណទាននិងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	7	1,316,366,053	5,298,373,363	1,311,358,780	5,356,900,616
មូលបត្រវិនិយោគ	8	30,663,681	123,421,316	30,649,306	125,202,415
ទ្រព្យសម្បត្តិរ៉ែបរិក្ខារ	9	57,143,402	230,002,193	31,783,945	129,837,415
ទ្រព្យសម្បត្តិ និងបរិក្ខារ	10	28,147,510	113,293,728	27,195,370	111,093,086
ទ្រព្យសកម្មអរូបី	11	2,839,035	11,427,116	1,146,378	4,682,954
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	12(ក)	12,296,063	49,491,654	9,892,283	40,409,976
ទ្រព្យសកម្មផ្សេងៗ	13	3,577,906	14,401,071	3,716,375	15,181,392
ទ្រព្យសកម្មសរុប		<u>2,281,474,014</u>	<u>9,182,932,906</u>	<u>2,021,930,388</u>	<u>8,259,585,634</u>
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	14	104,408,644	420,244,792	122,405,842	500,027,865
ប្រាក់បញ្ញើរបស់អតិថិជន	15	1,829,200,659	7,362,532,652	1,565,063,487	6,393,284,344
បំណុលពន្ធលើប្រាក់បំណុលក្នុងឆ្នាំ	32(ក)	2,054,506	8,269,387	2,364,921	9,660,702
ពន្ធពន្យារជាបំណុល	18	3,158,744	12,713,945	1,160,621	4,741,137
ប្រាក់កម្ចី	16	17,810,706	71,688,092	44,651,605	182,401,806
បំណុលកតិសន្យា	12(ក)	13,444,991	54,116,089	10,730,591	43,834,464
សិទ្ធិធនធានសម្រាប់អត្ថប្រយោជន៍បុគ្គលិក	19	308,122	1,240,191	351,931	1,437,638
សិទ្ធិធនធានសម្រាប់កិច្ចសន្យាផ្តល់ឥណទានក្រៅតារាងតុល្យការ		848,217	3,414,073	379,568	1,550,535
បំណុលផ្សេងៗ	20	2,809,123	11,306,719	4,640,117	18,954,878
បំណុលបន្ទាប់បន្សំ	17	63,293,550	254,756,539	37,793,550	154,386,652
		<u>2,037,337,262</u>	<u>8,200,282,479</u>	<u>1,789,542,233</u>	<u>7,310,280,021</u>
មូលធន					
ដើមទុន	21	79,500,000	318,000,000	79,500,000	318,000,000
ទុនបម្រុង	22	103,341,781	420,571,008	94,837,653	385,950,703
ចំណេញរក្សាទុក		61,294,971	249,425,769	58,050,502	236,217,535
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(5,346,350)	-	9,137,375
មូលធនសរុប		<u>244,136,752</u>	<u>982,650,427</u>	<u>232,388,155</u>	<u>949,305,613</u>
បំណុលនិងមូលធនសរុប		<u>2,281,474,014</u>	<u>9,182,932,906</u>	<u>2,021,930,388</u>	<u>8,259,585,634</u>

កំណត់សម្គាល់គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	23	132,872,631	540,924,481	124,470,553	511,573,973
ចំណាយការប្រាក់	24	(81,254,858)	(330,788,527)	(75,543,222)	(310,482,642)
ចំណូលការប្រាក់សុទ្ធ		51,617,773	210,135,954	48,927,331	201,091,331
ចំណូលកម្រៃជើងសា	25	3,014,320	12,271,297	1,621,742	6,665,360
ចំណាយកម្រៃជើងសា	25	(1,218,218)	(4,959,365)	-	-
ចំណូលកម្រៃជើងសាសុទ្ធ	25	1,796,102	7,311,932	1,621,742	6,665,360
ខាតពីការថយចុះតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	26	(14,008,070)	(57,026,853)	(5,060,400)	(20,798,244)
ចំណេញផ្សេងៗ – សុទ្ធ	28	1,440,476	5,864,178	1,296,212	5,327,431
ចំណូលប្រតិបត្តិការផ្សេងៗ	27	444,749	1,810,573	424,519	1,744,773
ខាតប្រតិបត្តិការសរុប		(12,122,845)	(49,352,102)	(3,339,669)	(13,726,040)
ចំណាយបុគ្គលិក	29	(14,040,018)	(57,156,913)	(12,730,000)	(52,320,300)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និង					
រំលស់ទ្រព្យសកម្មអរូបី	30	(4,548,388)	(18,516,488)	(4,040,440)	(16,606,207)
ចំណាយប្រតិបត្តិការផ្សេងៗ	31	(5,795,228)	(23,592,373)	(4,612,483)	(18,957,305)
ចំណេញមុនពន្ធលើប្រាក់ចំណូល		16,907,396	68,830,010	25,826,481	106,146,839
ចំណាយពន្ធលើប្រាក់ចំណូល	32(ក)	(5,158,799)	(21,001,471)	(5,233,597)	(21,510,084)
ចំណេញក្នុងឆ្នាំ		11,748,597	47,828,539	20,592,884	84,636,755
ចំណូលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(14,483,725)	-	(7,292,273)
ចំណូលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់ពន្ធចេញ		-	(14,483,725)	-	(7,292,273)
ចំណូលលម្អិតសរុបក្នុងឆ្នាំ		11,748,597	33,344,814	20,592,884	77,344,482
ចំណេញបែងចែកទៅឱ្យ៖					
ម្ចាស់ធនាគារ		11,748,597	47,828,539	20,592,884	84,636,755
ចំណូលលម្អិតសរុបបែងចែកទៅឱ្យ៖					
ម្ចាស់ធនាគារ		11,748,597	33,344,814	20,592,884	77,344,482

កំណត់សម្គាល់គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	បែងចែកទៅឱ្យម្ចាស់ធនាគារ													
	ដើមទុន		ទុនបម្រុងតាមច្បាប់		ទុនបម្រុងមិនសម្រាប់បែងចែក		ទុនបម្រុងទូទៅ		ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យ														
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	79,500,000	318,000,000	16,930,095	68,722,706	70,600,486	287,202,777	195,590	797,029	44,569,100	180,808,971	-	16,429,648	211,795,271	871,961,131
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	20,592,884	84,636,755	-	-	20,592,884	84,636,755
ចំណូលលម្អិតផ្សេងៗ –														
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(7,292,273)	-	(7,292,273)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	-	-	-	-	20,592,884	84,636,755	-	(7,292,273)	20,592,884	77,344,482
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖														
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	7,111,482	29,228,191	-	-	-	-	(7,111,482)	(29,228,191)	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ	-	-	7,111,482	29,228,191	-	-	-	-	(7,111,482)	(29,228,191)	-	-	-	-
សមតុល្យ														
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	79,500,000	318,000,000	24,041,577	97,950,897	70,600,486	287,202,777	195,590	797,029	58,050,502	236,217,535	-	9,137,375	232,388,155	949,305,613
សមតុល្យ														
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	79,500,000	318,000,000	24,041,577	97,950,897	70,600,486	287,202,777	195,590	797,029	58,050,502	236,217,535	-	9,137,375	232,388,155	949,305,613
ចំណេញក្នុងឆ្នាំ	-	-	-	-	-	-	-	-	11,748,597	47,828,539	-	-	11,748,597	47,828,539
ចំណូលលម្អិតផ្សេងៗ –														
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	(14,483,725)	-	(14,483,725)
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	-	-	-	-	11,748,597	47,828,539	-	(14,483,725)	11,748,597	33,344,814
ប្រតិបត្តិការជាមួយម្ចាស់ធនាគារ៖														
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	8,504,128	34,620,305	-	-	-	-	(8,504,128)	(34,620,305)	-	-	-	-
ប្រតិបត្តិការសរុបជាមួយម្ចាស់ធនាគារ	-	-	8,504,128	34,620,305	-	-	-	-	(8,504,128)	(34,620,305)	-	-	-	-
សមតុល្យ														
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	79,500,000	318,000,000	32,545,705	132,571,202	70,600,486	287,202,777	195,590	797,029	61,294,971	249,425,769	-	(5,346,350)	244,136,752	982,650,427

កំណត់សម្គាល់គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៤

កំណត់សម្គាល់	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ចំណេញមុនពន្ធលើប្រាក់ចំណូល	16,907,396	68,830,010	25,826,481	106,146,839
និយ័តកម្ម៖				
សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក	(43,809)	(178,346)	(70,475)	(289,652)
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	30 4,548,388	18,516,488	4,040,440	16,606,207
ខាតពីការថយចុះតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	26 14,093,478	57,374,549	5,060,400	20,798,244
ខាតសុទ្ធពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	2,041	8,309	2,443	10,042
ចំណេញពីការលក់ទ្រព្យសម្បត្តិវិបល្លាស	(186,129)	(757,731)	-	-
ចំណូលការប្រាក់	23 (132,872,631)	(540,924,481)	(124,470,553)	(511,573,973)
ចំណាយការប្រាក់	24 81,254,858	330,788,527	75,543,222	310,482,642
បម្រែបម្រួលដើមទុនបង្វិល៖				
ឥណទាននិងបុរេប្រទានអតិថិជន	(13,743,083)	(55,948,091)	23,944,276	98,410,974
ទ្រព្យសកម្មផ្សេងៗ	(25,338,007)	(103,151,026)	6,493,336	26,687,611
ប្រាក់បញ្ញើរបស់ធនាគារ	(21,452,388)	(87,332,672)	26,304,863	108,112,987
ប្រាក់បញ្ញើរបស់អតិថិជន	266,439,411	1,084,674,842	66,168,145	271,951,076
បង្គរ និងចំណូលផ្សេងៗ	(1,830,994)	(7,453,977)	(6,970,643)	(28,649,343)
សាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ	187,778,531	764,446,401	101,871,935	418,693,654
ការប្រាក់បានទទួល	128,364,653	522,572,502	120,133,197	493,747,440
ការប្រាក់បានបង់	(80,941,298)	(329,512,024)	(67,746,902)	(278,439,767)
ពន្ធលើប្រាក់ចំណូលបានបង់	(3,471,091)	(14,130,811)	(6,478,992)	(26,628,657)
សាច់ប្រាក់សុទ្ធពីសកម្មភាពប្រតិបត្តិការ	231,730,795	943,376,068	147,779,238	607,372,670
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	10 (3,612,484)	(14,706,422)	(12,797,209)	(52,596,529)
ការទិញទ្រព្យសកម្មអរូបី	11 (1,962,462)	(7,989,183)	(496,272)	(2,039,678)
សាច់ប្រាក់បានពីមូលបត្រវិនិយោគ	-	-	97,158	399,319
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិវិបល្លាស	303,148	1,234,116	-	-
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	351,052	1,429,133	32,766	134,668
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល - រយៈពេលកំណត់លើសពី១ខែ	(16,770,856)	(68,274,155)	(3,283,012)	(13,493,179)
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ - រយៈពេលកំណត់លើសពី១ខែ	(21,812,301)	(88,797,877)	82,468,102	338,943,899
សាច់ប្រាក់សុទ្ធ (ប្រើក្នុង) / ពីសកម្មភាពវិនិយោគ	(43,503,903)	(177,104,388)	66,021,533	271,348,500

របាយការណ៍លំហូរសាច់ប្រាក់

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024		2023	
	កំណត់សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		(28,469,129)	(115,897,824)	(22,886,040)	(94,061,624)
សាច់ប្រាក់បានពីប្រាក់កម្ចី		2,467,621	10,045,685	43,433,293	178,510,834
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	17	25,500,000	103,810,500	-	-
ការទូទាត់ភតិសន្យាជាប្រាក់ដើម		(1,660,712)	(6,760,759)	(1,394,584)	(5,731,740)
សាច់ប្រាក់សុទ្ធ(ប្រើក្នុង)/ពីសកម្មភាពហិរញ្ញប្បទាន		(2,162,220)	(8,802,398)	19,152,669	78,717,470
កំណើនសាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ		186,064,672	757,469,282	232,953,440	957,438,640
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		456,003,402	1,862,773,898	223,049,962	918,296,693
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(35,919,183)	-	(12,961,435)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	33	642,068,074	2,584,323,997	456,003,402	1,862,773,898

កំណត់សម្គាល់គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

1. ព័ត៌មានទូទៅ

ធនាគារត្រូវបានបង្កើតឡើងជាដំបូងអនុលោមទៅតាមអនុក្រឹត្យលេខ 1213 ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោមរបបសាធារណរដ្ឋ កម្ពុជា។ ក្នុងឆ្នាំ២០០០ ធនាគារបានផ្តាច់ខ្លួនចេញពីការគ្រប់គ្រងផ្ទាល់របស់ធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារ កណ្តាល)។ ធនាគារត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនសហជនទទួលខុសត្រូវមានកម្រិត ដោយក្រសួងពាណិជ្ជកម្ម (MOC) ដោយ មានអត្តលេខចុះបញ្ជីលេខ Co.8835 M/2006 ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៦។

ធនាគារកាន់កាប់អាជ្ញាប័ណ្ណជាធនាគារពាណិជ្ជដែលចេញដោយធនាគារកណ្តាល ដែលត្រូវបានបន្តជាថ្មីជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៦។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាធនាគារដ៏ទូលំទូលាយ និងសេវាផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អគារលេខ៣៣៣៣ ផ្លូវ សាធារណរដ្ឋ នៃក សង្កាត់ វាលវែង ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត

គោលការណ៍គណនេយ្យជាសារវន្តដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានបង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពី នេះ។

2.1. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា CIFRS) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ដែលបានចេញផ្សាយដោយ IASB រួមទាំងបំណកស្រាយ និង វិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដានីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម លើកលែងតែឧបករណ៍មូលធន ដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមតម្លៃសមស្រប។

ធនាគារលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលបានរំពឹងថានឹងប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេល មិនលើស 12 ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈពេលខ្លី ហើយលើសពី 12 ខែ បន្ទាប់ពីការិយបរិច្ឆេទរបាយការណ៍ ជារយៈ ពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យ ជាក់លាក់សំខាន់ៗ។ ហើយ វាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍ គណនេយ្យនេះផងដែរ។ ផ្នែក ដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវត្ថុ (តំណែងមុន)

2.1. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ 3 ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

2.2. ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយ

(ក). ស្តង់ដាគណនេយ្យថ្មី និងវិសោធនកម្ម ដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដា និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរបាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ៖

- ការធ្វើចំណាត់ថ្នាក់បំណុលជាបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង ឬ បំណុលរយៈពេលវែងដែលមានលក្ខខណ្ឌ - វិសោធនកម្ម CIAS 1
- បំណុលភតិសន្យាក្នុងការលក់ និងជួលត្រឡប់មកវិញ - វិសោធនកម្ម CIFRS 16 និង
- ការរៀបចំហិរញ្ញប្បទានសម្រាប់អ្នកផ្គត់ផ្គង់ - វិសោធនកម្ម CIAS 7 និង CIFRS 7

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយធនាគារមិនរំពឹងថាមានផលប៉ះពាល់ជាសារវត្ថុចំពោះការិយបរិច្ឆេទបច្ចុប្បន្ន ឬការិយបរិច្ឆេទអនាគតទេ។

(ខ). ស្តង់ដាគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

មានស្តង់ដាគណនេយ្យថ្មីនិងបំណកស្រាយមួយចំនួនដែលត្រូវបានចេញផ្សាយរួចប៉ុន្តែមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយធនាគារមិនទាន់បានអនុវត្តមុនកាលកំណត់ទេ។

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ - វិសោធនកម្ម CIFRS 9 និង CIFRS 7
- CIFRS 19 ការលាតត្រដាងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមិនមានការទទួលខុសត្រូវជាសាធារណៈ

ស្តង់ដាគណនេយ្យនិងវិសោធនកម្មស្តង់ដាគណនេយ្យទាំងនេះមិនត្រូវបានរំពឹងថាមានផលប៉ះពាល់ជាសារវត្ថុចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគត និងប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះទេ លើកលែងតែ៖

- ការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ - CIFRS 18

CIFRS 18នឹងជំនួសCIAS 1 ស្តីពីការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលណែនាំនូវតម្រូវការថ្មីដែលនឹងជួយឱ្យសម្រេចបាននូវការប្រៀបធៀបលទ្ធផលហិរញ្ញវត្ថុរបស់អង្គភាពស្រដៀងគ្នា និងផ្តល់ព័ត៌មានដែលពាក់ព័ន្ធ និងកាន់តែមានតម្លាភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់។ ទោះបីជា CIFRS 18 មិនប៉ះពាល់ដល់ការទទួលស្គាល់ ឬការវាស់វែងខ្លះ ផ្សេងៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក៏ដោយ ក៏ផលប៉ះពាល់របស់វាចំពោះការបង្ហាញនិងការលាតត្រដាងត្រូវបានរំពឹងថានឹងមានការប៉ះពាល់ខ្លះៗជាពិសេសខ្លះដែលពាក់ព័ន្ធ

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

2.2. ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយ (តព៌ទំព័រមុន)

(ខ). ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត (តព៌ទំព័រមុន)

នឹងរបាយការណ៍លទ្ធផលហិរញ្ញវត្ថុនិងការផ្តល់នូវវិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ គណៈគ្រប់គ្រងកំពុងវាយតម្លៃផលប៉ះពាល់លម្អិតនៃការអនុវត្តស្តង់ដារថ្មីចំពោះរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារ។ ធនាគារនឹងអនុវត្តស្តង់ដារថ្មីចាប់ពីកាលបរិច្ឆេទចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧។ ការអនុវត្តត្រលប់ចំយក្រោយត្រូវបាន តម្រូវ ដូច្នេះព័ត៌មានប្រៀបធៀបសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៦ នឹងត្រូវរាយការណ៍ឡើងវិញ អនុលោមតាម CIFRS 18។

2.3. ការប្តូររូបិយប័ណ្ណ

(ក). រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាស សេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ រូបិយប័ណ្ណគោលគឺប្រាក់ដុល្លារអាមេរិក ដោយសារ វាមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជា រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

(ខ). ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រភេទរូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រភេទរូបិយប័ណ្ណគោលដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីប្រតិបត្តិការទាំងនេះនិងពីការប្តូរទ្រព្យសកម្មនិងបំណុលរូបិយវត្ថុជាប្រភេទរូបិយប័ណ្ណផ្សេងក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

ចំណេញនិងខាតពីការប្តូររូបិយប័ណ្ណដែលពាក់ព័ន្ធនឹងប្រាក់កម្ចីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាតក្នុងខ្ទង់ចំណាយ ការប្រាក់។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានបង្ហាញនៅក្នុង របាយការណ៍ចំណេញ-ខាត តាម មូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ។

(គ). ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗនិងរបាយការណ៍លំហូរសាច់ប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ ទ្រព្យសកម្មនិងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗត្រូវបានប្តូរតាមអត្រានាថ្ងៃទិបញ្ជីគិតត្រឹម កាលបរិច្ឆេទរបាយការណ៍។ ដើមទុនរបស់និងទុនបម្រុងត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទប្រតិបត្តិការនោះ។ លម្អៀង ពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព័ទ្ធព័រមុន)

2.3. ការប្តូរប្រាក់ប័ណ្ណ (តព័ទ្ធព័រមុន)

(គ). ការបង្ហាញជាប្រាក់រៀល (តព័ទ្ធព័រមុន)

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារកណ្តាល។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍អត្រាប្តូរសម្រាប់ឆ្នាំនេះ គឺ 1 ដុល្លារអាមេរិក ស្មើនឹង 4,071 រៀល (2023 ៖ 1 ដុល្លារអាមេរិកស្មើនឹង 4,110 រៀល) ហើយអត្រាប្តូរទុកជា 1 ដុល្លារអាមេរិក ស្មើនឹង 4,025 រៀល (2023 ៖ 1 ដុល្លារអាមេរិក ស្មើនឹង 4,085 រៀល)។

2.4. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និង ការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬតិចជាងបីខែ ដែលធនាគារអាចមាន លទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់ក្នុងគោលបំណងនៅពេលចាំបាច់ និងមានហានិភ័យប្រែប្រួលតម្លៃតិចតួច។

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក). ចំណាត់ថ្នាក់

ធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ទៅតាមចំណាត់ថ្នាក់នៃការវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់ រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មផ្សេងៗ និង
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមតម្លៃសមស្រប ក្នុងចំណូលលម្អិតផ្សេងៗ (OCI)

ការធ្វើចំណាត់ថ្នាក់នេះគឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះទ្រព្យសកម្មវាស់វែងតាមតម្លៃសមស្រប ចំណេញឬខាតនឹងត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត ឬក្នុង OCI។ ចំពោះការវិនិយោគក្នុងឧបករណ៍មូលធនដែលត្រូវបានកាន់កាប់សម្រាប់ការជួញដូរការកត់ត្រាគឺអាស្រ័យទៅលើជម្រើសរបស់ធនាគារនាពេលទទួលស្គាល់លើកដំបូង ថាធនាគារបានទទួលស្គាល់ការវិនិយោគមូលធនតាមតម្លៃ សមស្របក្នុងចំណូលលម្អិត (FVOCI) ឬទេ។

(i) ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុង OCI រួមមាន៖

- មូលបត្រកម្មសិទ្ធិដែលមិនត្រូវបានកាន់កាប់សម្រាប់ការជួញដូរហើយដែលធនាគារបានជ្រើសរើសនាពេលទទួលស្គាល់លើកដំបូងតាមតម្លៃសមស្របក្នុងចំណូលលម្អិតផ្សេងៗ ជាជាងក្នុងចំណេញ-ខាត។

(iii) ធនាគារបានធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់តែក្នុងករណីដែលស្របតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមប៉ុណ្ណោះ ៖

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ (តព៌ទំព័រមុន)

(ក). ចំណាត់ថ្នាក់ (តព៌ទំព័រមុន)

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្ម ដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទជាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់សម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

(ខ). ការទទួលស្គាល់ និងការលុបបំបាត់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅពេលដែលធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញ និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតាត្រូវបានទទួលស្គាល់នាកាលបរិច្ឆេទជួញដូរជាកាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបបំបាត់ទទួលស្គាល់នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពី ទ្រព្យសកម្មនោះបានហួសកាលកំណត់ឬត្រូវបានផ្ទេរហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្តនិងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការលុបបំបាត់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាតនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេលុបបំបាត់ទទួលស្គាល់។

(គ). ការវាស់វែង

នាពេលទទួលស្គាល់លើកដំបូងធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្របបូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ បន្ទាប់ពីការទទួលស្គាល់លើកដំបូងក្លាយជាសម្រាប់ការវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (ECL) ត្រូវបានទទួលស្គាល់សម្រាប់ទ្រព្យសកម្មវាស់វែងតាមថ្លៃដើមដករំលស់ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយដែលត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានដេរីវេទីវត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុងនៅពេលធ្វើការកំណត់ លំហូរសាច់ប្រាក់របស់វាសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុលគឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារ ក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ទៅក្នុងប្រភេទនៃការវាស់វែង ដូចខាងក្រោម៖

- ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដក រំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ ត្រូវបានកែតម្រូវទៅតាមសំវិធានធនសម្រាប់ការខាតតាមគណនេយ្យដែលបានទទួលស្គាល់។ ចំណូលការប្រាក់ពី

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព័ទ្ធព័រមុន)

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

(គ). ការវាស់វែង (តព័ទ្ធព័រមុន)

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។ ចំពោះឥណទានផ្តល់ឱ្យបុគ្គលិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគតនិងធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សារនៃឥណទានប្រហាក់ប្រហែលគ្នា។ ចំនួនលម្អៀងរវាងសាច់ប្រាក់បានបង់និងតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់ក្នុងពេលអនាគតបានទទួលត្រូវបានទទួលស្គាល់ជាលាភការរបស់បុគ្គលិក។ ចំនួនទឹកប្រាក់ទាំងនោះត្រូវបានទទួលស្គាល់ជាបុរេប្រទានអត្ថប្រយោជន៍បុគ្គលិកនិងត្រូវបានដករំលស់ក្នុងចំណាយអត្ថប្រយោជន៍បុគ្គលិក ក្នុងចំណេញ-ខាត អាស្រ័យទៅតាមថិរវេលានៃឥណទាននោះ។

ឧបករណ៍មូលធន

ធនាគារវាស់វែងឧបករណ៍មូលធនទាំងអស់នៅពេលបន្ទាប់មក តាមតម្លៃសមស្រប។ ប្រសិនបើគណៈគ្រប់គ្រងធនាគារជ្រើសរើសបង្ហាញចំណេញឬខាតនៃតម្លៃសមស្របចំពោះការវិនិយោគមូលធន ក្នុងOCI នោះមិនមានការចាត់ថ្នាក់ឡើងវិញនាពេលបន្ទាប់មកចំពោះចំណេញឬខាតនៃតម្លៃសមស្របទៅក្នុងចំណេញ-ខាតទេ ដោយមានការអនុញ្ញាតឱ្យឈប់ទទួលស្គាល់ការវិនិយោគនោះ។ ភាគលាភបានពីការវិនិយោគប្រភេទនេះ ត្រូវបានបន្តទទួលស្គាល់ក្នុងចំណេញ-ខាត ជាចំណូលផ្សេងៗ នៅពេលដែលធនាគារមានសិទ្ធិទទួលការទូទាត់នោះ។ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ (និងការកត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃត្រឡប់ទៅវិញ) ចំពោះការវិនិយោគមូលធនវាស់វែងតាម FVOCI មិនត្រូវបានរាយការណ៍ដាច់ដោយឡែកពីការប្រែប្រួលតម្លៃសមស្របទេ។

(ឃ). ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្ម សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួន មានការប្រែប្រួល។

(ង). ការថយចុះតម្លៃ

ធនាគារវាយតម្លៃ ECL តាមមូលដ្ឋានរំពឹងទៅថ្ងៃអនាគត ដែលទាក់ទងជាមួយនឹងឧបករណ៍បំណុល វាស់វែងតាមថ្លៃដើមដករំលស់ និងតាម FVOCI ជាហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទាន វិបារូបន៍ និងចំណែកឥណទាន និងបុរេប្រទានដែលមិនទាន់បានដក) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ ចំពោះការខាតប្រភេទនេះ នាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀងនិងចំនួនដែលបានឆ្លងប្រូបាបដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តំបន់ព័រមុន)

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ព័រមុន)

(ង). ការថយចុះតម្លៃ (តំបន់ព័រមុន)

- ព័ត៌មានដែលមានភាពសមហេតុផលនិងមានការគាំទ្រដែលអាចរកបានដោយមិនចាំបាច់មានការចំណាយនិងការខំប្រឹងប្រែងលើសលប់ នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលក្ខខណ្ឌនាពេលអនាគត។

ធនាគារបានអនុវត្តវិធីសាស្ត្រប្រតិបត្តិការណ៍កាល ចំពោះការវាស់វែង ECL សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្រប្រតិបត្តិការណ៍កាលផ្នែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការទទួលស្គាល់លើកដំបូង៖

(i) ដំណាក់កាលទី 1 ៖ ECL 12ខែ

ដំណាក់កាលទី១រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់លើកដំបូងឬមានហានិភ័យឥណទានកម្រិតទាបនាកាលបរិច្ឆេទរាយការណ៍។ ECL 12ខែត្រូវបានទទួលស្គាល់ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី 2 ៖ ECL ពេញមួយអាជ្ញាយុកាល – មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី២រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្តចាប់តាំងពីការទទួលស្គាល់លើកដំបូង (លើកលែងតែមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាជ្ញាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី 3 ៖ ECL ពេញមួយអាជ្ញាយុកាល – មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី៣ រួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ នាកាលបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាជ្ញាយុកាលត្រូវបានទទួលស្គាល់ ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ច). ការកែប្រែឥណទាន និងបុរេប្រទាន

ជូនកាលធនាគារបានចរចាឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថាតើខ្លឹមសារនៃលក្ខខណ្ឌថ្មី មានភាពខុសគ្នាជា សារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះដោយគិតពិចារណាទៅលើកត្តាផ្សេងៗ ក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តំណាងដោយ)

2.5. ទ្រព្យសកម្មហិរញ្ញវត្ថុ (តំណាងដោយ)

(ច). ការកែប្រែឥណទាន និងបុរេប្រទាន (តំណាងដោយ)

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធន ដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំការធានាផ្សេងៗឬការកែលម្អឥណទានដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ។

ប្រសិនបើលក្ខខណ្ឌមានភាពខុសគ្នាជាសារវន្តធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដើមនិងទទួលស្គាល់ទ្រព្យសកម្មថ្មី តាមតម្លៃសមស្រប និងគណនាអត្រាការប្រាក់មានប្រសិទ្ធភាពថ្មីសម្រាប់ទ្រព្យសកម្មឡើងវិញ។ បន្ទាប់មក កាលបរិច្ឆេទឈប់ទទួលស្គាល់ត្រូវបានចាត់ទុកជាកាលបរិច្ឆេទទទួលស្គាល់លើកដំបូងសម្រាប់ការគណនាការថយចុះតម្លៃរួមទាំងការកំណត់រកថាតើមានកំណើនហានិភ័យឥណទានជាសារវន្តបានកើតឡើងឬទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារក៏វាយតម្លៃផងដែរថាតើទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានទទួលស្គាល់ ត្រូវបានចាត់ទុកថាមាន ការថយចុះតម្លៃឥណទាន នាពេលទទួលស្គាល់លើកដំបូង ឬទេពិសេសក្នុងកាលៈទេសៈដែលការចរចាត្រូវបានស្នើឡើងដោយកូនបំណុល ដែលមិនមានលទ្ធភាពទូទាត់សងប្រាក់ទៅតាមលក្ខខណ្ឌដែលបានព្រមព្រៀងរួចហើយ។ លម្អៀងនៃតម្លៃយោងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត ជាចំណេញឬខាតពីការឈប់ទទួលស្គាល់។

ប្រសិនបើ លក្ខខណ្ឌមិនខុសគ្នាជាសារវន្ត នោះការចរចា ឬការកែប្រែមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទេ ហើយធនាគារគណនាតម្លៃយោងដុលឡើងវិញ អាស្រ័យទៅតាមលំហូរសាច់ប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ និងទទួលស្គាល់ចំណេញឬខាតពីការកែប្រែនេះ នៅក្នុងចំណេញ-ខាត។ តម្លៃយោងដុលត្រូវបានគណនាឡើងវិញ ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង (ឬ អត្រាការប្រាក់មានប្រសិទ្ធភាពដែលបានកែតម្រូវឥណទាន សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានដែលបានទិញ ឬបានបង្កើតឡើង)។

2.6. បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់នៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគារមាន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ប្រាក់បញ្ញើរបស់អតិថិជន បំណុលបន្ទាប់បន្សំ ប្រាក់កម្ចី បំណុលភតិសន្យា និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តពិទំព័រមុន)

2.6. បំណុលហិរញ្ញវត្ថុ (តពិទំព័រមុន)

បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃសមស្រប ដកចំណាយប្រតិបត្តិការ ចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញ-ខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់មានដូចជាប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុប្រាក់បញ្ញើរបស់អតិថិជនបំណុលបន្ទាប់បន្សំ ប្រាក់កម្ចី បំណុលភតិសន្យា និងបំណុលផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់នៅពេលដែលវាត្រូវបានបង្វិលអស់ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

2.7. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទានដែលធនាគារបានផ្តល់ ត្រូវបានវាស់វែងតាមចំនួនសំវិធានធនសម្រាប់ការខាតបង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ឥណទានណាមួយដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុគឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកចេញផ្សាយការធានា ធ្វើការទូទាត់ជាក់លាក់មួយ ដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើងដោយសារកូនបំណុលណាមួយមិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គភាពផ្សេងៗ ជំនួសគ្រឹះស្ថានទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិបារូបន៍ និងហ្វាស៊ីលីតធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់លើកដំបូងក្នុងរបាយការណ៍ហិរញ្ញវត្ថុ តាមតម្លៃសមស្រប នាការបរិច្ឆេទផ្តល់ការធានានោះ។ ការធានាត្រូវបានព្រមព្រៀងតាមលក្ខខណ្ឌស្ម័គ្រចិត្តស្មើភាពគ្នា ហើយតម្លៃបុព្វលាភដែលបានព្រមព្រៀងមានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃកាតព្វកិច្ចក្នុងការធានា។ បុព្វលាភដែលត្រូវទទួលបាននាពេលអនាគត មិនត្រូវបានទទួលស្គាល់ទេ។ បន្ទាប់មកកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុត្រូវបានវាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេរវាងចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូECLក្រោម CIFRS 9 ស្តីពី ឧបករណ៍ហិរញ្ញវត្ថុនិងចំនួនដែលត្រូវបានទទួលស្គាល់លើកដំបូងដកនឹងចំនួនប្រាក់ចំណូលបង្កដែលត្រូវបានទទួលស្គាល់ដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS 15 ស្តីពី ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន ទៅតាមការសមស្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ដោយផ្អែកទៅតាមបទពិសោធន៍នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នានិងប្រវត្តិនៃការខាតបង់ក្នុងគ្រាកន្លងមក និងបូកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសោយហិរយដែលរកបាន ត្រូវបានទទួលស្គាល់តាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តពិទំព័រមុន)

2.7. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (តពិទំព័រមុន)

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍នៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយប្រតិបត្តិការ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាហិរញ្ញវត្ថុ ECL ត្រូវបានទទួលស្គាល់ជាសំវិធានធន (ដែលត្រូវបានបង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារមិនអាចកំណត់ ECL ដាច់ដោយឡែក ចំពោះកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ពីសមាសធាតុឥណទានទាំងនោះ ECL នៃកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ត្រូវបានទទួលស្គាល់រួមគ្នាក្នុងសំវិធានធនសម្រាប់ការខាតឥណទាន។ ក្នុងករណីដែល ECL រួមបញ្ចូលគ្នា លើសពីតម្លៃយោងដុលរបស់ឥណទាន នោះ ECL ត្រូវបានទទួលស្គាល់ជាសំវិធានធន។

2.8. ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួន ទឹកប្រាក់ដែលបានទទួលស្គាល់ ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ ឬមានបំណងទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

2.9. ទ្រព្យសម្បត្តិបរិក្ខេប

ទ្រព្យសម្បត្តិបរិក្ខេបមាន អចលនទ្រព្យ ត្រូវបានរាយការណ៍តាមតម្លៃមួយណាដែលទាបជាង រវាង តម្លៃយោង និងតម្លៃសមស្របដកចំណាយក្នុងការលក់ចេញ។ ទ្រព្យសម្បត្តិបរិក្ខេបមិនត្រូវបានដករំលស់ទេ ហើយត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មកាន់កាប់សម្រាប់លក់។ ចំណេញឬខាតត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នាការលក់ឬចូលទទួលស្គាល់។

2.10. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្គរ។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានទទួលស្គាល់ជា ទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងឱ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។ សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិនិងបរិក្ខារ ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាល ប្រើប្រាស់បានស្ថាននៃទ្រព្យនោះ ដូចខាងក្រោម៖

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តពិទំព័រមុន)

2.10. ទ្រព្យសម្បត្តិ និងបរិក្ខារ (តពិទំព័រមុន)

	ចំនួនឆ្នាំ
អគារ	20 ឆ្នាំ
ការកែលម្អលើទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាង រវាងចំរើននៃកិច្ចសន្យាជួល និងអាយុកាលសេដ្ឋកិច្ចរបស់វារយៈពេល5ឆ្នាំ
បរិក្ខារកុំព្យូទ័រ	3ឆ្នាំ - 5ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	3ឆ្នាំ - 5ឆ្នាំ
យានយន្ត	5ឆ្នាំ

ការដករំលស់លើសំណង់កំពុងសាងសង់ ចាប់ផ្តើមឡើងនៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់សម្រាប់ការប្រើប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសម្របសម្រួល នាដំណាច់កាលបរិច្ឆេទរាយការណ៍។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយភ្លាមៗនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់និងតម្លៃយោងហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

2.11. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតដែលបណ្តាលមកពីការចម្លងចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើង ក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាក្នុងរយៈពេល5ឆ្នាំ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

2.12. ការចម្លងចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មរូបិយទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការចម្លងចុះតម្លៃរបស់វា ឬញឹកញាប់ជាងនេះ នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាវាអាចមានការចម្លងចុះតម្លៃ។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុផ្សេងៗដែលត្រូវដករំលស់ ត្រូវបានត្រួតពិនិត្យ និងត្រូវបានត្រួតពិនិត្យរកការចម្លងចុះតម្លៃ នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថា តម្លៃយោងរបស់វានឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការចម្លងចុះតម្លៃ ត្រូវបានទទួលស្គាល់តាមចំនួនលម្អៀងរវាងតម្លៃយោងនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបានគឺជាតម្លៃមួយណាដែលខ្ពស់ជាងគេ រវាងតម្លៃសមស្រប

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តំណាងមុន)

2.12. ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (តំណាងមុន)

នៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជា ក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃត្រូវបាន ត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកាត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញនៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។ ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបាន កើតឡើង។ ការកាត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាតទៅ តាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងវិលស្ទើរ ប្រសិនបើមិនបាន ទទួលស្គាល់ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

2.13. ភតិសន្យា

ធនាគារជាតិកម្ពុជា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាភតិសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬខ្លឹមសារ នៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែល ត្រូវបានកំណត់ ក្នុងរយៈពេលណាមួយ ជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើលក្ខណៈដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចាត់ទុកថាជាមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យា មិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ ដោយភតិសន្យាស្ថាប័ននោះទេ។ ទ្រព្យសកម្មដែលត្រូវបានជួល អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធ នាកាលបរិច្ឆេទដែលទ្រព្យសកម្មដែល បានជួល មានការរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានទទួលស្គាល់លើកដំបូងតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

(ក). បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្នសុទ្ធនៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹក ចិត្តផ្សេងៗសម្រាប់ការជួលដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបានប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូល នៅក្នុងការវាស់វែងបំណុល។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព័ទ្ធជាមុន)

2.13. ភតិសន្យា (តព័ទ្ធជាមុន)

(ក). បំណុលភតិសន្យា (តព័ទ្ធជាមុន)

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមា ដោយប្រើអត្រាជាក់ស្តែងក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បាន ដោយភាពងាយស្រួលនោះ ដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភាគីអ្នកជួលត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភាគីអ្នកជួលនីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចី ដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នាជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចីធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភាគីទីបីដែលទទួលបានពីភាគីអ្នកជួលនីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទាន ចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាការប្រាក់ថេរតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុលដែលនៅសល់ ក្នុងការិយបរិច្ឆេទនីមួយៗ។

(ខ). ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានទទួលស្គាល់លើកដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើម ដកការលើកទឹកចិត្តផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ថេរ លើរយៈពេលណាមួយដែលខ្លីជាងគេរវាងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងជាក់លាក់ដ៏សមហេតុផលក្នុងការទិញនោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់មូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃបង្ក ប្រសិនបើមាន។

(គ). ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី និងទ្រព្យសកម្មដែលមានតម្លៃទាប ត្រូវបានទទួលស្គាល់តាម

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តំណាងដោយ)

2.13. ភតិសន្យា (តំណាងដោយ)

(គ). ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ (តំណាងដោយ)

មូលដ្ឋានថេរ ជាចំណាយនៅក្នុងចំណេញ-ខាត។ ភតិសន្យារយៈពេលខ្លី គឺជាភតិសន្យាទាំងឡាយណាដែលមានរយៈពេលជួល 12 ខែ ឬតិចជាង 12 ខែ។

2.14. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ផ្អែកទៅតាមអត្រាពន្ធ លើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការលបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងស្ថានភាពដែលត្រូវអនុវត្តបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វា និងបានពិចារណាថាតើអាជ្ញាធរពន្ធជារនឹងទទួលយកការកាត់ត្រាពន្ធដែលមិនមានភាពច្បាស់លាស់ឬទេ។ ធនាគារវាស់វែងសមតុល្យពន្ធរបស់ខ្លួន ដោយផ្អែកទៅលើចំនួនដែលប្រាក់ដាច់ត្រូវបង់ ឬតម្លៃរំពឹងទុក អាស្រ័យទៅលើវិធីសាស្ត្រដែលផ្តល់នូវការព្យាករណ៍ជាងមុន អំពីដំណោះស្រាយចំពោះភាពមិនច្បាស់លាស់។

ពន្ធពន្យារត្រូវបានកាត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការលបរិច្ឆេទ រាយការណ៍ និងរំពឹងថាត្រូវអនុវត្តនៅពេលពន្ធពន្យារជាទ្រព្យសកម្មពាក់ព័ន្ធត្រូវបានទទួលស្គាល់ ឬ ពន្ធលើប្រាក់ចំណូលពន្យារជាបំណុលត្រូវបានទូទាត់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានទទួលស្គាល់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធជារតែមួយទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗដែលបានទទួលស្គាល់ផ្ទាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារមន្ត (តពិទំព័រមុន)

2.15. សិវិធានធន

សិវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាទំនងជាអាចតម្រូវឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យទុកចិត្តបាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សិវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួនតូចក៏ដោយ។

សិវិធានធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសិវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

2.16. ទុនបម្រុង

(ក). ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសិវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សាកលវិទ្យាល័យ ឆៈ 7-018-001 ស.វ.ណ.ន ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិវិធានធនលើអ៊ុយកែរមិន សាកលវិទ្យាល័យ ឆៈ 7-021-2314 ឆ.ត ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ (ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) ស្តីពី ចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសិវិធានធន ចំពោះឥណទានរៀបចំឡើងវិញ និងសេចក្តីជូនដំណឹងលេខ ៨៣០-០២៥-១៧០ស.ជ.ណ. ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការគណនាសិវិធានធនសរុប។ ប្រសិនបើសិវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ ‘ការបំពេញបន្ថែម - topping up’ នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានបង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើ សិវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែក ជាទ្រនាប់ទុន ដែលមិនអាចបែងចែកបាន ហើយមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

សិវិធានធនតាមច្បាប់ត្រូវបានគណនាដោយគុណអត្រាចំណាត់ថ្នាក់ឥណទានដែលបានកំណត់ ចេញដោយ ធនាគារកណ្តាល ជាមួយនឹងតម្លៃយោងដុលដែលផ្អែកតាម CIFRS។ អត្រាទាំងនេះមានដូចតទៅ៖ ឥណទានធម្មតា 1% ឥណទានឃ្លាំមើល 3% ឥណទានក្រោមស្តង់ដារ 20% ឥណទានសង្ស័យ 50% និងឥណទានបាត់បង់ 100%។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសាធារណៈ (តព័ទ្ធជាមុន)

2.16. ទុនបម្រុង (តព័ទ្ធជាមុន)

(ខ). ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកត្រូវបានរក្សាទុក យោងទៅតាមការអនុម័តរបស់ធនាគារកណ្តាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ និងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្តីពីការស្នើឱ្យធនាគារផ្ទេរប្រាក់ចំណេញរក្សាទុក ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារកណ្តាល លេខ ធ៧-០១៨-០៦៨ ប្រ.ក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ទ្រនាប់ដើមទុនរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ។ បម្រែបម្រួលណាមួយតម្រូវឱ្យមានការអនុម័តពីក្រុមប្រឹក្សាភិបាល និងធនាគារកណ្តាល។

(គ). ទុនបម្រុងទូទៅ

ទុនបម្រុងទូទៅត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលមានឆន្ទានុសិទ្ធិក្នុងការប្រើប្រាស់ និងការរក្សាទុកទុនបម្រុងទូទៅ។ ការផ្ទេរប្រាក់ពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវមានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ធនាគារ។ ការបែងចែកទៅទុនបម្រុងទូទៅមិនត្រូវបានអនុញ្ញាតទៀតទេ យោងតាម លក្ខន្តិកៈរបស់ធនាគារ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០០៦ និងវិសោធនកម្មនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៧។

2.17. អត្ថប្រយោជន៍បុគ្គលិក

(ក). អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកាត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

(ខ). កាតព្វកិច្ចប្រាក់សោធន

ធនាគារបង់កាតព្វកិច្ចប្រាក់សោធនតាមរបបកាតព្វកិច្ចជាតិទៅបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ធនាគារមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេនៅពេលដែលបានបង់កាតព្វកិច្ចនេះរួច។ កាតព្វកិច្ចត្រូវបានកាត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិកនៅពេលដល់ថ្ងៃកំណត់។

(គ). អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមានចំណាត់ការ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ ថ្ងៃ នៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧.៥ ថ្ងៃក្នុងការទូទាត់ម្តងៗ)។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារវន្ត (តព៌ទំព័រមុន)

2.17. អត្ថប្រយោជន៍បុគ្គលិក (តព៌ទំព័រមុន)

(គ). អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (តព៌ទំព័រមុន)

- ប្រាក់បំណាច់អតីតភាពការងាររំពួក - និយោជិតមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួក ស្មើនឹង 15 ថ្ងៃនៃប្រាក់បៀវត្សរ៍របស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយធនាគារ។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី 6 ខែនៃប្រាក់បៀវត្សរ៍មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

ប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែប្រាក់បំណាច់ដែលត្រូវទូទាត់ក្នុងរយៈពេល 12 ខែបន្ទាប់។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែល្អនូវតម្លៃចុងក្រោយដែលធនាគារត្រូវបង់ឱ្យបុគ្គលិក ជាមួយនឹងការបម្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ កាតព្វកិច្ចនោះកើតឡើងនៅពេលបុគ្គលិកបំពេញការងារ ហើយធនាគាររំពឹងថាទូទាត់ប្រាក់ក្នុងការិយបរិច្ឆេទ រាយការណ៍នាពេលអនាគត។ តម្លៃបច្ចុប្បន្ននៃប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

2.18. ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុរស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានទទួលស្គាល់ក្នុង ចំណូលការប្រាក់ និងចំណាយការប្រាក់ ក្នុងរបាយការណ៍ចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាពគឺជាអត្រា ដែលធ្វើអប្បបរមាជាតម្លៃចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគតប៉ាន់ស្មាន ឬបង្កាន់ដៃទទួលប្រាក់ ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្រប ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានកត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

2. សេចក្តីសង្ខេបគោលការណ៍គណនេយ្យជាសារេន្ត (តព៌ទំព័រមុន)

2.18. ចំណូល និងចំណាយការប្រាក់ (តព៌ទំព័រមុន)

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ ដំណាក់កាលទី៣) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក)។

2.19. ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសាត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

3. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ការសន្មត និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រស្មើគ្នាជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមាតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង អញ្ញត្រជាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

(ក). សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់

សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់ តម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតជាក់លាក់ ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឱ្យមានការខាតបង់)។

ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការរ៉ាប់រង ECL ផងដែរ ដូចជា៖

3. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ការសន្មត និងការវិនិច្ឆ័យ (តព័ទ្ធជាមុន)

(ក). សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់ (តព័ទ្ធជាមុន)

- ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
- ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវ៉ាស់វែង ECL
- ការបង្កើតចំនួនសេណារីយ៉ូ និងការថ្លឹងពាក់ព័ន្ធសម្រាប់ពេលវេលាអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
- ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវ៉ាស់វែង ECL
- ចំពោះការវាយតម្លៃជាលក្ខណៈបុគ្គល គណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យទៅលើអនាគត ទាក់ទងនឹងការប៉ាន់ស្មានចំនួនទឹកប្រាក់ និងពេលវេលានៃលំហូរសាច់ប្រាក់ពីតម្លៃដែលអាចទទួលស្គាល់បានសុទ្ធ នៃតម្លៃរ៉ាប់រងជាមូលដ្ឋាន។

គណៈគ្រប់គ្រងបានបន្តធ្វើបច្ចុប្បន្នភាពអញ្ញត្រម៉ាត្រូសេដ្ឋកិច្ចជាដៀងរាល់ឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចនាពេលថ្មីៗ ចុងក្រោយ នៅក្នុងគំរូនៃការរំពឹងទុកទៅអនាគតរបស់ខ្លួន ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទាននៃឥណទាននិងបុរេប្រទានអតិថិជន។ នៅពេលកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ មានការកើនឡើងជាសារវន្តឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង ធនាគារពិចារណាទៅលើព័ត៌មានទាំងផ្នែកបរិមាណ និងគុណភាព រួមទាំងការវាយតម្លៃឥណទានរបស់អ្នកឯកទេស ព័ត៌មានដែលរំពឹងទុកទៅអនាគតនិងការវិភាគដោយផ្អែកលើបទពិសោធន៍នៃការខាតបង់ក្នុងគ្រាកន្លងមករបស់ធនាគារ។

4. សាច់ប្រាក់ក្នុងដៃ

រយៈពេលខ្លី៖

ប្រាក់ដុល្លារអាមេរិក

ប្រាក់រៀល

2024		2023	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
32,367,438	130,278,938	28,458,916	116,254,672
9,883,575	39,781,389	9,764,107	39,886,377
42,251,013	170,060,327	38,223,023	156,141,049

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តំបន់កម្ពុជា)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី៖				
គណនីចរន្ត	259,351,451	1,043,889,590	292,456,785	1,194,685,967
គណនីទូទាត់	4,574,672	18,413,055	3,561,824	14,550,051
មូលបត្រអាចជួញដូរបាន (ii)	22,097,933	88,944,180	36,156,883	147,700,867
	286,024,056	1,151,246,825	332,175,492	1,356,936,885
ប្រាក់តម្កល់តាមច្បាប់				
ទុនបម្រុងតាមច្បាប់ (iii)	122,822,050	494,358,751	106,050,392	433,215,851
ប្រាក់តម្កល់ធានាលើដើមទុន (iii)	8,002,500	32,210,063	8,003,302	32,693,489
	130,824,550	526,568,814	114,053,694	465,909,340
	416,848,606	1,677,815,639	446,229,186	1,822,846,225

- (i) ធនាគារបានដាក់មូលបត្រអាចជួញដូរបាន (NCD) ចំនួន 14,859,689 ដុល្លារអាមេរិក (2023 ៖ 23,150,960 ដុល្លារអាមេរិក) នៅធនាគារកណ្តាលសម្រាប់ជាទ្រព្យបញ្ចាំលើហ្វាស៊ីលីតធនាគារទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមិនទាន់ប្រើឥណទានវិបារូបន៍នៅឡើយទេ។
- (ii) ទុនបម្រុងតាមច្បាប់គឺជាទុនបម្រុងអប្បបរមា ដែលគណនាតាមអត្រា 7% (2023 ៖ 7%) នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី ជាប្រាក់រៀល និងជាប្រាក់ប័ណ្ណផ្សេងៗ។ ទុនបម្រុងតាមច្បាប់នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី មិនមានការប្រាក់ទេ។
- (iii) យោងតាមប្រកាសរបស់ធនាគារកណ្តាលលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ តម្រូវឱ្យធនាគារដាក់ប្រាក់តម្កល់ធានាលើដើមទុនចំនួន 10% នៃដើមទុនចុះបញ្ជី នៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយអាចបង្វិលមកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	2024	2023
គណនីចរន្ត	គ្មាន	គ្មាន
គណនីទូទាត់	គ្មាន	គ្មាន
មូលបត្រអាចជួញដូរបាន	0.20% - 1.40%	0.42% - 3.63%
ទុនបម្រុងតាមច្បាប់	គ្មាន	គ្មាន
ប្រាក់តម្កល់ធានាលើដើមទុន	1.29% - 1.31%	1.19% - 1.33%

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តំបន់ព័រមុន)

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៤

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ក. វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស	137,896,489	555,033,368	53,276,462	217,634,347
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស	233,865,700	941,309,443	68,485,308	279,762,483
	371,762,189	1,496,342,811	121,761,770	497,396,830
ដក៖ សំវិធានធនសម្រាប់ការខាតបង់ណាមិនរំពឹងទុក (កំណត់សម្គាល់ 36.1(ង))	(421,444)	(1,696,312)	(26,028)	(106,324)
	371,340,745	1,494,646,499	121,735,742	497,290,506

ខ. វិភាគតាមប្រភេទពាណិជ្ជ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងប្រទេស៖ គណនីចរន្ត	65,471	263,521	64,373	262,964
ប្រាក់បញ្ញើមានកាលកំណត់	137,831,018	554,769,847	53,212,089	217,371,384
	137,896,489	555,033,368	53,276,462	217,634,348
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្រៅប្រទេស៖ គណនីចរន្ត	118,591,244	477,329,757	48,468,808	197,995,079
ប្រាក់បញ្ញើមានកាលកំណត់	115,274,456	463,979,686	20,016,500	81,767,403
	233,865,700	941,309,443	68,485,308	279,762,482
ដក៖ សំវិធានធនសម្រាប់ការខាតបង់ណាមិនរំពឹងទុក (កំណត់សម្គាល់ 36.1(ង))	(421,444)	(1,696,312)	(26,028)	(106,324)
	371,340,745	1,494,646,499	121,735,742	497,290,506

គ. វិភាគតាមកាលកំណត់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	371,340,745	1,494,646,499	121,735,742	497,290,506
រយៈពេលវែង	-	-	-	-
	371,340,745	1,494,646,499	121,735,742	497,290,506

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តំបន់ព័ត៌មាន)

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៤

6. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (តំបន់ព័ត៌មាន)

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	2024	2023
គណនីសន្សំ	គ្មាន	គ្មាន
គណនីចរន្ត	0.50% - 1.30%	0.50% - 1.25%
ប្រាក់បញ្ញើមានកាលកំណត់	4.00% - 5.00%	4.95% - 6.50%

7. ឥណទាន និងមូលប្រទានចាស់នៃការបង្កើនដើមទុកលើ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានពាណិជ្ជៈ				
ឥណទានមានកាលកំណត់	336,407,259	1,354,039,217	266,600,086	1,089,061,351
ឥណទានវិបាកប្រចាំ	89,490,744	360,200,245	65,567,836	267,844,610
	425,898,003	1,714,239,462	332,167,922	1,356,905,961
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានមានកាលកំណត់	734,589,130	2,956,721,248	765,212,285	3,125,892,184
ឥណទានវិបាកប្រចាំ	178,576,222	718,769,294	221,768,923	905,926,051
	913,165,352	3,675,490,542	986,981,208	4,031,818,235
ឥណទានដុលសរុប	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196
ដក៖ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក (កំណត់សម្គាល់ 36.1(ច)(ii))	(22,697,302)	(91,356,641)	(7,790,350)	(31,823,580)
សរុបឥណទានសុទ្ធ	1,316,366,053	5,298,373,363	1,311,358,780	5,356,900,616

ក. សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក

បម្រែបម្រួលសំវិធានសម្រាប់ការខាតឥណទានរំពឹងទុក ដោយប្រើវិធីសាស្ត្រប្រូបាប៊ីតេ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL 12ខែ (ដំណាក់កាលទី 1)	8,096,938	32,590,175	3,111,353	12,709,877
ECL ពេញមួយរយៈកាល-មិនថយចុះតម្លៃឥណទាន (ដំណាក់កាលទី 2)	3,935,460	15,840,227	1,429,305	5,838,711
ECL ពេញមួយរយៈកាល-ថយចុះតម្លៃឥណទាន (ដំណាក់កាលទី 3)	10,664,904	42,926,239	3,249,692	13,274,992
	22,697,302	91,356,641	7,790,350	31,823,580

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៤

7. ឥណទាន និងបុរេប្រទានទាន់ថេរតាមថ្លៃដើមដកកំរៃសំ (តព័ទ្ធជាមុន)

ខ. វិភាគតាមវិស័យអាជីវកម្ម

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំនៅឋានដែលកាន់កាប់ដោយម្ចាស់ផ្ទាល់	242,823,101	977,362,982	259,625,445	1,060,569,943
គ្រឹះស្ថានហិរញ្ញវត្ថុ	55,807,449	224,624,982	56,881,886	232,362,504
សំណង់	246,006,688	990,176,919	268,577,280	1,097,138,189
កសិកម្ម	67,046,650	269,862,766	64,221,549	262,345,028
គេហដ្ឋាន	187,422,623	754,376,058	217,876,448	890,025,290
ផលិតកម្ម	61,336,404	246,879,026	52,047,308	212,613,253
អចលនទ្រព្យ	131,498,204	529,280,271	141,432,940	577,753,560
ពាណិជ្ជកម្មលក់រាយ	7,849,178	31,592,941	6,581,376	26,884,921
ពាណិជ្ជកម្មលក់ដុំ	151,577,379	610,098,950	149,766,525	611,796,255
ផ្សេងៗ	187,695,679	755,475,109	102,138,373	417,235,253
ឥណទាន និងបុរេប្រទានសរុបដុល	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196

គ. វិភាគតាមចំណាត់ថ្នាក់ឥណទាន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដំណើរការ				
ចំនួនដុល	1,212,844,425	4,881,698,811	1,262,086,074	5,155,621,612
ចំនួនដែលមានហានិភ័យមិនសង	1,212,844,425	4,881,698,811	1,262,086,074	5,155,621,612
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	8,096,938	32,590,175	3,111,353	12,709,877
ឥណទានក្រោមដំណើរការ				
ចំនួនដុល	61,818,443	248,819,233	29,214,573	119,341,531
ចំនួនដែលមានហានិភ័យមិនសង	61,818,443	248,819,233	29,214,573	119,341,531
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	3,935,460	15,840,227	1,429,305	5,838,711
ឥណទានមិនដំណើរការ				
ចំនួនដុល	64,400,487	259,211,960	27,848,483	113,761,053
ចំនួនដែលមានហានិភ័យមិនសង	64,400,487	259,211,960	27,848,483	113,761,053
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	10,664,904	42,926,239	3,249,692	13,274,992
សរុប				
ចំនួនដុល	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196
ចំនួនដែលមានហានិភ័យមិនសង	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196
សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	22,697,302	91,356,641	7,790,350	31,823,580

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

7. ឥណទាន និងបុរេប្រទានទាន់ថេរតាមថ្លៃដើមដកលក់ (តព៌ទំព័រមុន)

យ. វិភាគតាមហានិភ័យឥណទាន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	417,077,600	1,678,737,340	356,197,472	1,455,066,673
ហានិភ័យធម្មតា	921,985,755	3,710,992,664	962,951,658	3,933,657,523
ឥណទាន និងបុរេប្រទានសរុបដុល	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

ប. វិភាគតាមទំនាក់ទំនង

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	191,560	771,029	204,620	835,873
ភាគីមិនពាក់ព័ន្ធ	1,338,871,795	5,388,958,975	1,318,944,510	5,387,888,323
ឥណទាន និងបុរេប្រទានសរុបដុល	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196

ច. វិភាគតាមនិវាសនដ្ឋាន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសជន	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196
អនិវាសជន	-	-	-	-
ឥណទាន និងបុរេប្រទានសរុបដុល	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទ័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

7. ឥណទាន និងបុរេប្រទានទាន់ថេរតាមថ្លៃដើមដករំលស់ (តព៌ទ័រមុន)

៧. វិភាគតាមកាលកំណត់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	468,950,368	1,887,525,231	434,537,484	1,775,085,622
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	338,717,082	1,363,336,255	312,313,348	1,275,800,027
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	191,711,683	771,639,524	256,895,027	1,049,416,185
លើស៥ឆ្នាំ	339,684,222	1,367,228,994	315,403,271	1,288,422,362
ឥណទាន និងបុរេប្រទានសរុបដុល	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196

៧. អត្រាការប្រាក់

ឥណទាន និងបុរេប្រទានអតិថិជនទាំងនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	2024	2023
ឥណទានពាណិជ្ជកម្ម	6.00% - 18.00%	6.00% - 18.00%
ឥណទានវិបារូបនី	6.00% - 13%	6.00% - 12.00%

8. មូលបត្រវិនិយោគ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សញ្ញាបណ្ណសាជីវកម្មមិនចុះបញ្ជី				
សញ្ញាបណ្ណរបស់ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណាល				
អ៊ែរធីត អ៊ិនវេសមិន (ខេមបូឌា) ឯ.ក	30,663,681	123,421,316	30,649,306	125,202,415
ការវិនិយោគបំណុលវាស់វែងតាមថ្លៃដើមដករំលស់សរុប	30,663,681	123,421,316	30,649,306	125,202,415
រយៈពេលខ្លី	10,663,681	42,921,316	649,306	2,652,415
រយៈពេលវែង	20,000,000	80,500,000	30,000,000	122,550,000
	30,663,681	123,421,316	30,649,306	125,202,415

មូលបត្រវិនិយោគមិនមានការធានាទេ និងមានអត្រាការប្រាក់ក្នុងចន្លោះពី 5.5% ទៅ 6.25% ដែលផុតកំណត់ក្នុង ខែមករា ឆ្នាំ២០២៥ និងខែវិច្ឆិកា ឆ្នាំ២០២៧។

១. ទ្រព្យសម្បត្តិបរិក្ខេប

ទ្រព្យសម្បត្តិបរិក្ខេបមាន អចលនវត្ថុដូចជា ដីធ្លី និងអគារ ដែលទទួលបានតាមរយៈការរឹបអូសទ្រព្យបញ្ចាំ ដោយសារការមិនសងប្រាក់ចំពោះឥណទាននិងបុរេប្រទានអតិថិជន ដែលត្រូវបានកាន់កាប់ឡើងវិញដោយធនាគារ ជាផ្នែកនៃការទូទាត់បំណុល។

បម្រែបម្រួលដុលនៃទ្រព្យសម្បត្តិបរិក្ខេប ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	31,783,945	129,837,415	31,782,378	130,848,050
បន្ថែម (*)	25,476,476	102,542,816	1,567	6,440
លក់ចេញ	(117,019)	(471,001)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,907,037)	-	(1,017,075)
	57,143,402	230,002,193	31,783,945	129,837,415

(*) ក្នុងអំឡុងឆ្នាំ ធនាគារបានរឹបអូសអចលនទ្រព្យដែលបានដាក់បញ្ចាំដោយអ្នកខ្ចីប្រាក់ ដើម្បីទូទាត់សមតុល្យឥណទានដែលមិនទាន់ទូទាត់រួច និងកម្រៃពាក់ព័ន្ធផ្សេងៗ ចំនួន 25,476,476 ដុល្លារអាមេរិក។ ការរៀបចំនេះត្រូវបានអនុម័តដោយគណៈកម្មាធិការឥណទានរបស់ធនាគារ និងតាមរយៈកិច្ចព្រមព្រៀងទូទាត់បំណុលជាមួយអ្នកខ្ចីប្រាក់។

នីតិវិធីនៃការវាយតម្លៃ (វិធីសាស្ត្រ/ធាតុចូល) ដែលបានប្រើសម្រាប់ការកំណត់តម្លៃសមស្រប

តម្លៃសមស្របកម្រិត៣ នៃទ្រព្យសម្បត្តិបរិក្ខេប ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រប្រៀបធៀបសម្រាប់ការលក់ដី និងវិធីសាស្ត្រថ្លៃដើមសម្រាប់អគារ។

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃសមស្រប	111,581,005	449,113,545	74,981,800	306,300,653

ទ្រព្យសម្បត្តិបរិក្ខេបត្រូវបានកំណត់តម្លៃដោយក្រុមហ៊ុនវាយតម្លៃ ដែលត្រូវបានទទួលស្គាល់ដោយនិយ័តករ មូលបត្រកម្ពុជា ហើយគណៈគ្រប់គ្រងជឿជាក់ថាមិនមានការប្រែប្រួលតម្លៃជាសារវន្តទេ ចាប់ពីកាលបរិច្ឆេទរាយការណ៍មក។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទ័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

10. ទ្រព្យសម្បត្តិ និងបរិក្ខារ

រយៈពេលវែង	ដីធ្លី ដុល្លារអាមេរិក	បញ្ចរ (*) ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	ការកែលម្អ ទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	សង្ហារឹម និងបរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹម									
ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣									
ថ្លៃដើម	8,543,459	1,527,000	3,008,037	2,292,742	4,529,739	7,242,962	2,001,278	496,747	29,641,964
រំលស់បង្គរ	-	-	(1,229,001)	(1,082,408)	(3,397,303)	(5,932,614)	(1,635,158)	-	(13,276,484)
តម្លៃចុះបញ្ជីសុទ្ធ	8,543,459	1,527,000	1,779,036	1,210,334	1,132,436	1,310,348	366,120	496,747	16,365,480
សម្រាប់ដំណាច់ឆ្នាំ									
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣									
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	8,543,459	1,527,000	1,779,036	1,210,334	1,132,436	1,310,348	366,120	496,747	16,365,480
បន្ថែម	10,272,655	-	35,026	-	1,119,008	181,355	149,700	1,039,465	12,797,209
ផ្ទេរ	-	-	-	584,716	-	156,078	-	(740,794)	-
លក់ចេញ	-	-	-	-	143	(2,473)	-	(31,589)	(33,919)
រំលស់	-	-	(165,590)	(272,934)	(764,720)	(536,821)	(193,335)	-	(1,933,400)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	18,816,114	1,527,000	1,648,472	1,522,116	1,486,867	1,108,487	322,485	763,829	27,195,370
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣									
ថ្លៃដើម	18,816,114	1,527,000	3,043,063	2,877,458	5,648,890	7,577,922	2,150,978	763,829	42,405,254
រំលស់បង្គរ	-	-	(1,394,591)	(1,355,342)	(4,162,023)	(6,469,435)	(1,828,493)	-	(15,209,884)
តម្លៃចុះបញ្ជីសុទ្ធ	18,816,114	1,527,000	1,648,472	1,522,116	1,486,867	1,108,487	322,485	763,829	27,195,370
គិតជាពាន់រៀល	76,863,826	6,237,795	6,734,008	6,217,844	6,073,852	4,528,169	1,317,351	3,120,241	111,093,086

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

10. ទ្រព្យសម្បត្តិ និងបរិក្ខារ (តព៌ទំព័រមុន)

រយៈពេលវែង	ដីធ្លី	បញ្ចរ (*)	អគារ	ការកែលម្អ	បរិក្ខារកុំព្យូទ័រ	សង្ហារឹម និងបរិក្ខារ ការិយាល័យ	យានយន្ត	ការងារកំពុង ដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
គិតត្រឹម ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤									
ថ្លៃដើម	18,816,114	1,527,000	3,043,063	2,877,458	5,648,890	7,577,922	2,150,978	763,829	42,405,254
រំលស់បង្គរ	-	-	(1,394,591)	(1,355,342)	(4,162,023)	(6,469,435)	(1,828,493)	-	(15,209,884)
តម្លៃចុះបញ្ជីសុទ្ធ	18,816,114	1,527,000	1,648,472	1,522,116	1,486,867	1,108,487	322,485	763,829	27,195,370
សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤									
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	18,816,114	1,527,000	1,648,472	1,522,116	1,486,867	1,108,487	322,485	763,829	27,195,370
បន្ថែម	386,890	-	8,770	-	1,066,304	697,051	55,500	1,397,969	3,612,484
ផ្ទេរ	-	-	-	616,812	-	486,996	-	(1,103,808)	-
លក់ចេញ	(293,012)	-	(13,280)	(26,334)	(57)	(1,511)	-	(18,899)	(353,093)
រំលស់	-	-	(166,282)	(373,069)	(1,030,831)	(586,539)	(150,530)	-	(2,307,251)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	18,909,992	1,527,000	1,477,680	1,739,525	1,522,283	1,704,484	227,455	1,039,091	28,147,510
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤									
ថ្លៃដើម	18,909,992	1,527,000	3,038,553	3,467,936	6,715,137	8,760,458	2,206,478	1,039,091	45,664,645
រំលស់បង្គរ	-	-	(1,560,873)	(1,728,411)	(5,192,854)	(7,055,974)	(1,979,023)	-	(17,517,135)
តម្លៃចុះបញ្ជីសុទ្ធ	18,909,992	1,527,000	1,477,680	1,739,525	1,522,283	1,704,484	227,455	1,039,091	28,147,510
គិតជាពាន់រៀល	76,112,718	6,146,175	5,947,662	7,001,588	6,127,189	6,860,548	915,506	4,182,342	113,293,728

(*) បញ្ចរគឺជាកម្មសិទ្ធិបរិវេណដី នៅទីតាំងផ្សារមួយ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

11. ប្រាក់បញ្ញើ

រយៈពេលវែង	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣			
ថ្លៃដើម	4,444,364	96,476	4,540,840
រំលស់បង្គរ	(3,436,894)	-	(3,436,894)
តម្លៃចុះបញ្ជីសុទ្ធ	1,007,470	96,476	1,103,946
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	1,007,470	96,476	1,103,946
បន្ថែម	55,140	441,132	496,272
ផ្ទេរ	278,029	(278,029)	-
រំលស់	(453,840)	-	(453,840)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	886,799	259,579	1,146,378
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ថ្លៃដើម	4,777,533	259,579	5,037,112
រំលស់បង្គរ	(3,890,734)	-	(3,890,734)
តម្លៃចុះបញ្ជីសុទ្ធ	886,799	259,579	1,146,378
គិតជាពាន់រៀល	3,622,574	1,060,380	4,682,954
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	886,799	259,579	1,146,378
បន្ថែម	120,770	1,841,692	1,962,462
ផ្ទេរ	940,001	(940,001)	-
រំលស់	(269,805)	-	(269,805)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	1,677,765	1,161,270	2,839,035
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤			
ថ្លៃដើម	5,195,509	1,161,270	6,356,779
រំលស់បង្គរ	(3,517,744)	-	(3,517,744)
តម្លៃចុះបញ្ជីសុទ្ធ	1,677,765	1,161,270	2,839,035
គិតជាពាន់រៀល	6,753,004	4,674,112	11,427,116

12. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិកម្ពុជា។

ធនាគារជាតិកម្ពុជាបានបង្កើនសម្រាប់ធ្វើប្រតិបត្តិការជាភតិសន្យា ការិយាល័យសាខា និងទីតាំងទូទៅ ATM ។ ភតិសន្យាទាំងនេះមានរយៈពេលជួល ដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យា

(ក). ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)៖				
អគារ	12,296,063	49,491,654	9,892,283	40,409,976
	12,296,063	49,491,654	9,892,283	40,409,976
បំណុលភតិសន្យា៖				
រយៈពេលខ្លី	1,738,063	6,995,704	1,522,056	6,217,599
រយៈពេលវែង	11,706,928	47,120,385	9,208,535	37,616,865
	13,444,991	54,116,089	10,730,591	43,834,464

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់បន្ថែមក្នុងអំឡុងឆ្នាំ មានចំនួន 4,375,112 ដុល្លារអាមេរិក (2023 ៖ 2,750,627 ដុល្លារអាមេរិក)។

(ខ). ចំនួនទឹកប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ-ខាត

របាយការណ៍ចំណេញ-ខាត បង្ហាញនូវចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យា ដូចខាងក្រោម ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់ 30)	1,971,332	8,025,293	1,653,200	6,794,652
ចំណាយការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់ 24)	767,627	3,125,010	637,213	2,618,945
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ) (កំណត់សម្គាល់ 31)	340,253	1,385,170	268,066	1,101,751
	3,079,212	12,535,473	2,558,479	10,515,348

លំហូរសាច់ប្រាក់ចេញសម្រាប់ភតិសន្យាឆ្នាំ២០២៤ មានចំនួន 2,768,592 ដុល្លារអាមេរិក (2023៖ 2,299,863 ដុល្លារអាមេរិក)។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ទ្រព្យសកម្ម

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង់មុន និងប្រាក់កក់	3,365,604	13,546,556	3,476,460	14,201,339
ការវិនិយោគក្នុងក្រុមហ៊ុន ក្រៅឌីជី ឬរ៉ូប៊ី (ខេមបូឌា) ខូ អិលធីឌី	25,000	100,625	25,000	102,125
ផ្សេងៗ	187,302	753,890	214,915	877,928
	3,577,906	14,401,071	3,716,375	15,181,392

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	2,012,344	8,099,685	2,634,743	10,762,925
រយៈពេលវែង	1,565,562	6,301,386	1,081,632	4,418,467
	3,577,906	14,401,071	3,716,375	15,181,392

14. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
គណនីចរន្ត	2,307,080	9,285,997	3,487,790	14,247,622
ប្រាក់បញ្ញើសន្សំ	195,474	786,783	87,837	358,814
ប្រាក់បញ្ញើមានកាលកំណត់	101,906,090	410,172,012	118,830,215	485,421,429
	104,408,644	420,244,792	122,405,842	500,027,865

ការវិភាគបន្ថែមនៃប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ មានដូចខាងក្រោម៖

(ក). អត្រាការប្រាក់

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ មានការប្រាក់ដូចខាងក្រោម៖

	2024	2023
គណនីចរន្ត	0% - 0.5%	0% - 0.15%
ប្រាក់បញ្ញើសន្សំ	0% - 1.5%	0% - 0.15%
ប្រាក់បញ្ញើមានកាលកំណត់	2.75% - 6 %	2.5% - 7.5%

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ (តព៌ទំព័រមុន)

(ខ). វិភាគតាមកាលកំណត់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	104,408,644	420,244,792	122,405,842	500,027,865
រយៈពេលវែង	-	-	-	-
	104,408,644	420,244,792	122,405,842	500,027,865

(គ). វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	104,408,644	420,244,792	122,405,842	500,027,865
អនិវាសនជន	-	-	-	-
	104,408,644	420,244,792	122,405,842	500,027,865

(ឃ). វិភាគតាមទំនាក់ទំនង

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	-	-	-	-
ភាគីមិនពាក់ព័ន្ធ	104,408,644	420,244,792	122,405,842	500,027,865
	104,408,644	420,244,792	122,405,842	500,027,865

15. ប្រាក់បញ្ញើរបស់អតិថិជន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើមានកាលកំណត់	1,209,480,755	4,868,160,039	1,100,110,709	4,493,952,246
គណនីសន្សំ	342,403,844	1,378,175,472	286,519,501	1,170,432,162
គណនីចរន្ត	275,874,177	1,110,393,562	176,235,761	719,923,084
ប្រាក់បញ្ញើមានកម្រិតផ្សេងៗ	1,177,158	4,738,061	2,186,300	8,931,036
	264,725	1,065,518	11,216	45,816
	1,829,200,659	7,362,532,652	1,565,063,487	6,393,284,344

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

15. ប្រាក់បញ្ញើរបស់អតិថិជន (តព័ទ្ធព័រមុន)

ប្រាក់បញ្ញើមានកាលកំណត់និងប្រាក់បញ្ញើមានកម្រិតចំនួន 205,501,943 ដុល្លារអាមេរិក ត្រូវបានដាក់ជាទ្រព្យបញ្ចាំ ចំពោះហ្វូស៊ីលីធីតណាទានដែលមិនបានប្រើ ដូចបានលាតត្រដាងក្នុងកំណត់សម្គាល់ 35(ក)។

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	1,400,515,940	5,637,076,659	1,357,554,009	5,545,608,126
រយៈពេលវែង	428,684,719	1,725,455,993	207,509,478	847,676,218
	<u>1,829,200,659</u>	<u>7,362,532,652</u>	<u>1,565,063,487</u>	<u>6,393,284,344</u>

ការវិភាគបន្ថែមនៃប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

(ក). អត្រាការប្រាក់

ប្រាក់បញ្ញើរបស់អតិថិជន មានការប្រាក់ដូចខាងក្រោម៖

	2024	2023
គណនីចរន្ត	0% - 1.5%	0% - 0.75%
ប្រាក់បញ្ញើសន្សំ	0% - 7.26%	0% - 7.31%
ប្រាក់បញ្ញើមានកាលកំណត់	0% - 8%	0.5% - 8%

(ខ). វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	1,815,053,710	7,305,591,182	1,557,444,425	6,362,160,476
អនិវាសនជន	14,146,949	56,941,470	7,619,062	31,123,868
	<u>1,829,200,659</u>	<u>7,362,532,652</u>	<u>1,565,063,487</u>	<u>6,393,284,344</u>

(គ). វិភាគតាមទំនាក់ទំនង

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	53,310	214,572	40,609	165,888
ភាគីមិនពាក់ព័ន្ធ	1,829,147,349	7,362,318,080	1,565,022,878	6,393,118,456
	<u>1,829,200,659</u>	<u>7,362,532,652</u>	<u>1,565,063,487</u>	<u>6,393,284,344</u>

16. ប្រាក់កម្ចី

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និង Proparco (ii)	15,176,792	61,086,588	15,651,790	63,937,562
ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញ (iii)	-	-	15,284,375	62,436,672
ប្រតិបត្តិការផ្តល់សន្ទនីយដោយមានការធានា (iii)	-	-	9,774,384	39,928,359
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (iv)	2,633,914	10,601,504	3,941,056	16,099,213
	17,810,706	71,688,092	44,651,605	182,401,806

- (i) នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីមួយទៀត ជាមួយ Proparco ដែលមានទឹកប្រាក់សរុបចំនួន 15,000,000 ដុល្លារអាមេរិក ហើយធនាគារបានដកប្រាក់កម្ចីនេះទាំងស្រុងក្នុងអំឡុងឆ្នាំ។ ប្រាក់កម្ចីនេះមិនមានការធានាទេ។ ការទូទាត់សងប្រាក់កម្ចីនេះត្រូវធ្វើឡើងប្រចាំឆមាស តាមមូលដ្ឋានបង់រំលស់ និងផុតកំណត់នៅថ្ងៃទី 15 ខែមេសា ឆ្នាំ២០២៣។
- (ii) នេះគឺជាប្រាក់កម្ចីពី ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញ ដែលធនាគារបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីក្នុងទឹកប្រាក់សរុបចំនួន 15,000,000 ដុល្លារអាមេរិក។ ធនាគារបានទូទាត់សងប្រាក់កម្ចីនេះរួចរាល់ក្នុងឆ្នាំ២០២៤។
- (iii) នេះគឺជាប្រាក់កម្ចីរយៈពេលខ្លីពីធនាគារជាតិនៃកម្ពុជា(ធនាគារកណ្តាល)ដែលបានបញ្ចាំដោយមូលបត្រអាចជួញដូរបាន(NCD)។ ធនាគារបានទូទាត់សងប្រាក់កម្ចីនេះរួចរាល់ក្នុងឆ្នាំ២០២៤។
- (iv) នេះគឺជាប្រាក់កម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលមិនមានការធានា និងត្រូវទូទាត់សងរំលស់ប្រចាំខែ។ ប្រាក់កម្ចីនេះមានកាលបរិច្ឆេទផុតកំណត់ក្នុងចន្លោះរវាងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៩។

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	17,630,788	70,963,922	43,632,296	178,237,929
ការប្រាក់ត្រូវបង់	179,918	724,170	1,019,309	4,163,877
	17,810,706	71,688,092	44,651,605	182,401,806

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16. ប្រាក់កម្ចី (តព៌ទំព័រមុន)

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ប្រាក់កម្ចី

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	44,651,605	182,401,806	21,753,816	89,560,461
ការបន្ថែម	2,467,621	10,045,685	43,433,293	178,510,834
ការទូទាត់សង	(28,469,129)	(115,897,824)	(21,494,635)	(88,342,950)
ចំណាយការប្រាក់ក្នុងឆ្នាំ	1,954,831	7,958,117	2,350,536	9,660,703
ការទូទាត់ការប្រាក់	(2,794,222)	(11,375,278)	(1,391,405)	(5,718,675)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,444,414)	-	(1,268,567)
នៅថ្ងៃទី៣១ ខែធ្នូ	17,810,706	71,688,092	44,651,605	182,401,806

ការវិភាគបន្ថែមលើប្រាក់កម្ចី មានដូចខាងក្រោម៖

(ក). វិភាគតាមប្រភេទរូបិយប័ណ្ណ និងអត្រាការប្រាក់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	17,262,532	69,481,692	34,072,268	139,185,214
រៀល	548,174	2,206,400	10,579,337	43,216,592
	17,810,706	71,688,092	44,651,605	182,401,806

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) នៃប្រាក់កម្ចី មានដូចខាងក្រោម៖

	2024	2023
ដុល្លារអាមេរិក	2% – 6.15%	2% – 6.15%
រៀល	2% – 3%	2% – 3%
អត្រាអថេរ	អត្រាដែលខ្ពស់ជាងរវាង SOFR 6ខែ ឬក៏ នឹងអត្រាកំណត់ ឬ អត្រាយោងណាមួយ	អត្រាដែលខ្ពស់ជាងរវាង SOFR 6ខែ ឬក៏ នឹងអត្រាកំណត់ ឬ អត្រាយោងណាមួយ

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

16. ប្រាក់កម្ចី (តព័ទ្ធព័រមុន)

(ខ). វិភាគតាមកាលកំណត់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	8,422,616	33,901,030	26,661,468	108,912,096
រយៈពេលវែង	9,388,090	37,787,062	17,990,137	73,489,710
	17,810,706	71,688,092	44,651,605	182,401,806

17. ចំណូលបន្ទាប់បន្សំ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដើម	63,293,550	254,756,539	37,793,550	154,386,652
ការប្រាក់ត្រូវបង់	-	-	-	-
	63,293,550	254,756,539	37,793,550	154,386,652

បម្រែបម្រួលចំណូលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ចំណូលបន្ទាប់បន្សំ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	37,793,550	154,386,652	37,800,328	155,623,950
ការបន្ថែម	25,500,000	103,810,500	-	-
ចំណាយការប្រាក់ក្នុងឆ្នាំ	5,430,429	22,107,276	4,382,150	18,010,637
ការទូទាត់ការប្រាក់	(5,430,429)	(22,107,276)	(4,388,928)	(18,038,494)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(3,440,613)	-	(1,209,441)
នៅថ្ងៃទី៣១ ខែធ្នូ	63,293,550	254,756,539	37,793,550	154,386,652

(ក). វិភាគតាមប្រភេទរូបិយប័ណ្ណ និងអត្រាការប្រាក់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដុល្លារអាមេរិក	63,293,550	254,756,539	37,793,550	154,386,652
រៀល	-	-	-	-
	63,293,550	254,756,539	37,793,550	154,386,652

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

17. បំណុលបន្ទាប់បន្សំ (តពីទំព័រមុន)

(ក). វិភាគតាមប្រភេទរូបិយប័ណ្ណ និងអត្រាការប្រាក់ (តពីទំព័រមុន)

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) នៃប្រាក់កម្ចី មានដូចខាងក្រោម៖

	2024	2023
ដុល្លារអាមេរិក	10% - 12%	10% - 12%
រៀល	គ្មាន	គ្មាន

(ខ). វិភាគតាមកាលកំណត់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	-	-	27,184,550	111,048,887
រយៈពេលវែង	63,293,550	254,756,539	10,609,000	43,337,765
	63,293,550	254,756,539	37,793,550	154,386,652

បំណុលបន្ទាប់បន្សំទាំងនេះមិនមានការធានាទេនិងត្រូវទូទាត់សងការប្រាក់ប្រចាំខែហើយផុតកំណត់នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៩ ថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៩ និងថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០៣២។ បំណុលបន្ទាប់បន្សំទាំងនេះមានលក្ខណៈសម្បត្តិជាដើមទុនថ្នាក់ទី២ សម្រាប់ ការគណនាមូលនិធិផ្ទាល់សុទ្ធ និងត្រូវបានអនុម័តដោយធនាគារកណ្តាល។

18. ពន្ធពន្យារជាបំណុល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង				
ពន្ធពន្យារជាទ្រព្យសកម្ម	3,018,001	12,147,453	2,810,354	11,480,296
ពន្ធពន្យារជាបំណុល	(6,176,745)	(24,861,398)	(3,970,975)	(16,221,433)
ពន្ធពន្យារជាបំណុលសុទ្ធ	(3,158,744)	(12,713,945)	(1,160,621)	(4,741,137)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

18. ពន្ធពន្យារជាបំណុល (តព៌ទំព័រមុន)

បម្រែបម្រួលបំណុលពន្ធពន្យារសុទ្ធ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	(1,160,621)	(4,741,137)	588,920	2,424,584
កត់ត្រាខាងខ្ទង់ឥណទានក្នុងចំណេញ-ខាត (កំណត់សម្គាល់ 32)	(1,998,123)	(8,134,359)	(1,749,541)	(7,190,614)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	161,551	-	24,893
នៅថ្ងៃទី៣១ ខែធ្នូ	(3,158,744)	(12,713,945)	(1,160,621)	(4,741,137)

បម្រែបម្រួលពន្ធពន្យារជាបំណុលសុទ្ធ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

(i) ពន្ធពន្យារជាទ្រព្យសកម្ម

	បំណុល ភតិសន្យា ដុល្លារអាមេរិក	កម្រៃឥណទាន មិនទាន់ ដករំលស់ ដុល្លារអាមេរិក	រំលស់ពន្លឿន ដុល្លារអាមេរិក	កាតព្វកិច្ច អត្ថប្រយោជន៍ បុគ្គលិក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	1,635,962	1,038,678	239,158	84,481	2,998,279
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	510,156	(731,382)	47,396	(14,095)	(187,925)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	2,146,118	307,296	286,554	70,386	2,810,354
គិតជាពាន់រៀល	8,766,892	1,255,304	1,170,573	287,527	11,480,296
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	2,146,118	307,296	286,554	70,386	2,810,354
កត់ត្រាជា(បន្ទុក)/ឥណទានក្នុងចំណេញ-ខាត	542,880	(307,296)	(19,175)	(8,762)	207,647
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	2,688,998	-	267,379	61,624	3,018,001
គិតជាពាន់រៀល	10,823,216	-	1,076,200	248,037	12,147,453

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

18. ពន្ធពន្យារជាបំណុល (តព៌ទំព័រមុន)

(iii) ពន្ធពន្យារជាបំណុល

	បំណុល ភតិសន្យា ដុល្លារអាមេរិក	កម្រៃឥណទាន មិនទាន់ ដករំលស់ ដុល្លារអាមេរិក	រំលស់ពន្លឺន ដុល្លារអាមេរិក	កាតព្វកិច្ច អត្ថប្រយោជន៍ បុគ្គលិក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(1,520,023)	(886,824)	-	(2,512)	(2,409,359)
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	(458,434)	(1,082,090)	-	(21,092)	(1,561,616)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(1,978,457)	(1,968,914)	-	(23,604)	(3,970,975)
គិតជាពាន់រៀល	(8,081,997)	(8,043,014)	-	(96,422)	(16,221,433)
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	(1,978,457)	(1,968,914)	-	(23,604)	(3,970,975)
កត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត	(480,756)	(985,276)	(707,950)	(31,788)	(2,205,770)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	(2,459,213)	(2,954,190)	(707,950)	(55,392)	(6,176,745)
គិតជាពាន់រៀល	(9,898,332)	(11,890,615)	(2,849,499)	(222,952)	(24,861,398)

19. សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កាតព្វកិច្ចប្រាក់សោធន (i)	32,960	132,664	32,497	132,750
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (ii)	275,162	1,107,527	319,434	1,304,888
	308,122	1,240,191	351,931	1,437,638

(i) បម្រែបម្រួលកាតព្វកិច្ចប្រាក់សោធន មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	32,497	132,750	31,174	128,343
បន្ថែមក្នុងឆ្នាំ				
ភាគទានរបស់បុគ្គលិក	52,021	209,385	46,117	189,541
ភាគទានរបស់ធនាគារ	52,021	209,385	46,117	189,541
ការទូទាត់ក្នុងឆ្នាំ	(103,579)	(416,905)	(90,911)	(373,644)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,951)	-	(1,031)
នៅថ្ងៃទី៣១ ខែធ្នូ	32,960	132,664	32,497	132,750

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

19. សំវិធានធនកាតព្វកិច្ចអត្ថប្រយោជន៍បុគ្គលិក (តព៌ទំព័រមុន)

(iii) បម្រែបម្រួលការទូទាត់ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	319,434	1,304,888	391,232	1,610,703
ការទូទាត់ក្នុងឆ្នាំ	(44,272)	(178,195)	(71,798)	(295,090)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(19,166)	-	(10,725)
នៅថ្ងៃទី៣១ ខែធ្នូ	275,162	1,107,527	319,434	1,304,888

20. ចំណាយផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង្គរ (*)	1,490,588	5,999,617	1,993,902	8,145,090
ការផ្ទេរមូលនិធិ	408,069	1,642,478	1,423,772	5,816,109
ពន្ធត្រូវបង់	75,689	304,648	241,649	987,136
បំណុលផ្សេងៗ	834,777	3,359,976	980,794	4,006,543
	2,809,123	11,306,719	4,640,117	18,954,878

(*) ចំណាយបង្គររួមមាន ប្រាក់រង្វាន់បង្គរ ថ្លៃទឹកភ្លើង និងបង្គរផ្សេងៗ ដែលត្រូវទូទាត់ឱ្យអ្នកផ្គត់ផ្គង់។

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	2,809,123	11,306,720	4,640,117	18,954,878
រយៈពេលវែង	-	-	-	-
	2,809,123	11,306,720	4,640,117	18,954,878

21. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារមាន 79,500 ភាគហ៊ុន (2023៖ 79,500 ភាគហ៊ុន) ដែលមានតម្លៃចារិក 1,000 ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (2023៖ 1,000 ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានចុះបញ្ជី និងបានអនុម័តទាំងអស់ ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

21. ដើមទុន (តព័ទ្ធជាមុន)

ភាគទុនិក	ចំនួន ភាគហ៊ុន	ភាគរយនៃ ភាគហ៊ុន	2024		2023	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឧកញ៉ា ម៉ក់ គឹមហុង	26,235	33.00%	26,235,000	104,940,000	26,235,000	104,940,000
លោកស្រី ឆាយ គឹមប៊ុយ	19,597	24.65%	19,597,000	78,388,000	19,597,000	78,388,000
លោកស្រី គឹម ឡឿក	18,285	23.00%	18,285,000	73,140,000	18,285,000	73,140,000
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	7,950	10.00%	7,950,000	31,800,000	7,950,000	31,800,000
ក្រុមហ៊ុន អាយ អិន ជី ហ្វលឌីង	7,433	9.35%	7,433,000	29,732,000	7,433,000	29,732,000
			79,500,000	318,000,000	79,500,000	318,000,000

22. ទុនបម្រុង

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទុនបម្រុងមិនសម្រាប់បែងចែក (i)	70,600,486	287,202,777	70,600,486	287,202,777
ទុនបម្រុងតាមច្បាប់ (ii)	32,545,705	132,571,202	24,041,577	97,950,897
ទុនបម្រុងទូទៅ (iii)	195,590	797,029	195,590	797,029
	103,341,781	420,571,008	94,837,653	385,950,703

(i) ទុនបម្រុងមិនសម្រាប់បែងចែក

ទុនបម្រុងមិនសម្រាប់បែងចែកចំនួន 70,600,486 ដុល្លារអាមេរិក ឬ 287.20ពាន់លានរៀល ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុង យោងទៅតាមការអនុម័តពី ធនាគារកណ្តាល នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ទៅតាមការស្នើសុំរបស់ធនាគារ ដើម្បី អនុលោមទៅតាមប្រកាសរបស់ ធនាគារកណ្តាល លេខ ធ៧-១០-១៨២ប្រ.ក ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០ ស្តីពី មូលនិធិផ្ទាល់សុទ្ធ និងប្រកាសលេខ ធ៧-០០-៤៦ប្រ.ក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពី អនុបាតសាធនភាព។ ការប្រែប្រួលណាមួយតម្រូវឱ្យមានការ អនុម័តពីក្រុមប្រឹក្សាភិបាល និង ធនាគារកណ្តាល។

(ii) ទុនបម្រុងតាមច្បាប់

ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់ 2.16 សំវិធានធនតាមច្បាប់បង្ក ផ្អែកទៅតាមគោលការណ៍ណែនាំរបស់ ធនាគារកណ្តាល មានចំនួនខ្ពស់ជាងខាតពីការថយចុះតម្លៃបង្ក ដែលផ្អែកតាម CIFRS 9 ដូចនេះចំនួន 'topping up' ត្រូវបានផ្ទេរពីចំណេញរក្សាទុក ទៅទុនបម្រុងតាមច្បាប់ និងត្រូវបានបង្ហាញក្រោមមូលធន។

22. ទុនបម្រុង (តពិទំព័រមុន)

(ii) ទុនបម្រុងតាមច្បាប់ (តពិទំព័រមុន)

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សំវិធានធនតាមច្បាប់ ផ្អែកទៅតាម				
គោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា	56,512,668	227,463,489	32,237,523	131,690,281
សំវិធានធនសម្រាប់ខាតបង់ឥណទាន				
រំពឹងទុកផ្អែកតាម CIFRS 9	(23,966,963)	(96,467,026)	(8,195,946)	(33,480,439)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	1,574,739	-	(258,945)
	32,545,705	132,571,202	24,041,577	97,950,897

បម្រែបម្រួលទុនបម្រុងតាមច្បាប់ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នាដើមឆ្នាំ	24,041,577	97,950,897	16,930,095	68,722,706
ផ្ទេរបន្ថែមទៅទុនបម្រុងតាមច្បាប់ក្នុងឆ្នាំ	8,504,128	34,620,305	7,111,482	29,228,191
នាដំណាច់ឆ្នាំ	32,545,705	132,571,202	24,041,577	97,950,897

(iii) ទុនបម្រុងទូទៅ

ក្នុងគ្រាមុន ទុនបម្រុងទូទៅត្រូវបានបែងចែកពីប្រាក់ចំណេញបន្ទាប់ពីពន្ធ ក្នុងចំនួនស្មើនឹង 6% នៃប្រាក់ចំណេញសុទ្ធបន្ទាប់ពីពន្ធ។ ការប្រើប្រាស់ទុនបម្រុងទូទៅគឺស្ថិតនៅក្រោមឆន្ទានុសិទ្ធិរបស់ក្រុមប្រឹក្សាភិបាល។ ទុនបម្រុងទូទៅត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលមានឆន្ទានុសិទ្ធិសម្រាប់ការប្រើប្រាស់ និងការរក្សាទុកទុនបម្រុងទូទៅ។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវមានការអនុម័តពីក្រុមប្រឹក្សាភិបាល។ ការបែងចែកទៅទុនបម្រុងទូទៅ មិនត្រូវបានអនុញ្ញាតទៀតទេ យោងទៅតាមលក្ខន្តិកៈរបស់ធនាគារ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០០៦ និងវិសោធនកម្មនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៧។ ក្នុងអំឡុងឆ្នាំ មិនមានប្រតិបត្តិការដែលទាក់ទងនឹងទុនបម្រុងទូទៅទេ។

ទុនបម្រុងសម្រាប់ហានិភ័យធនាគារ ត្រូវបានបង្កើតឡើងជាដំបូង ដោយយោងទៅតាមការសម្រេចរបស់ ក្រុមប្រឹក្សាភិបាលចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០០។ គណនីនេះតំណាងឱ្យទុនបម្រុងសម្រាប់គោលបំណងទូទៅ ដែលត្រូវបានបង្កើតឡើង ដើម្បីគ្របដណ្តប់លើហានិភ័យប្រតិបត្តិការធនាគារនៅក្នុងប្រទេសកម្ពុជាជាពិសេសហានិភ័យទូទៅ លើការយឺតយ៉ាវក្នុងការសងប្រាក់របស់អតិថិជនការខាតបង់ដែលមិនត្រូវបានកត់ត្រាដោយសំវិធានធនសម្រាប់ឥណទាននិងបុរេប្រទានអតិថិជនអាក្រក់ និងសង្ស័យ និងហានិភ័យរូបិយប័ណ្ណ។ ក្នុងអំឡុងឆ្នាំ មិនមានប្រតិបត្តិការដែលទាក់ទងនឹងទុនបម្រុងសម្រាប់ហានិភ័យធនាគារទេ។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

23. ចំណូលការប្រាក់

ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រង
តាមថ្លៃដើមដករំលស់៖
ឥណទាន និងបុរេប្រទាន
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ
មូលបត្រវិនិយោគ
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

2024		2023	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
115,773,235	471,312,840	117,138,824	481,440,567
14,819,978	60,332,130	4,038,797	16,599,456
1,664,375	6,775,671	1,653,484	6,795,819
615,043	2,503,840	1,639,448	6,738,131
132,872,631	540,924,481	124,470,553	511,573,973

24. ចំណាយការប្រាក់

ចំណាយការប្រាក់លើចំណូលហិរញ្ញវត្ថុ រ៉ាប់រង
តាមថ្លៃដើមដករំលស់៖
ប្រាក់បញ្ញើរបស់អតិថិជន
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ
ចំណូលបន្ទាប់បន្សំ
ប្រាក់កម្ចី
ចំណូលភតិសន្យា (កំណត់សម្គាល់ 12)

2024		2023	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
68,451,686	278,666,814	62,698,598	257,691,237
4,650,285	18,931,310	5,474,725	22,501,120
5,430,429	22,107,276	4,382,150	18,010,637
1,954,831	7,958,117	2,350,536	9,660,703
767,627	3,125,010	637,213	2,618,945
81,254,858	330,788,527	75,543,222	310,482,642

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

25. ចំណូលកម្រៃជើងសារសុទ្ធ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃជើងសារ៖				
កម្រៃពីសេវាផ្ទេរប្រាក់	840,548	3,421,870	736,311	3,026,238
កម្រៃសេវាឥណទាន	689,193	2,805,705	723,511	2,973,630
កម្រៃពីសេវាចេញលិខិតឥណទាន និងការធានា	658,051	2,678,926	343,369	1,411,247
កម្រៃប័ណ្ណឥណទាន	223,032	907,963	265,439	1,090,954
កម្រៃជើងសារ	383,710	1,562,083	216,673	890,526
កម្រៃចំពោះការផ្តោះប្តូររូបិយប័ណ្ណផ្សេងៗ	-	-	13,240	54,416
	219,786	894,750	232,209	954,380
ចំណូលកម្រៃជើងសារសរុប	3,014,320	12,271,297	2,530,752	10,401,391
ចំណាយកម្រៃជើងសារ៖				
កម្រៃជើងសារ	(869,190)	(3,538,472)	(579,051)	(2,379,900)
ចំណាយសម្រាប់ ATM/ប័ណ្ណឥណទាន	(238,663)	(971,597)	(235,461)	(967,744)
សេវាទូទាត់ប្រាក់	(110,365)	(449,296)	(94,498)	(388,387)
ចំណាយកម្រៃជើងសារសរុប	(1,218,218)	(4,959,365)	(909,010)	(3,736,031)
ចំណូលកម្រៃជើងសារសុទ្ធ	1,796,102	7,311,932	1,621,742	6,665,360

26. ខាតពីការថយចុះតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតឥណទានរំពឹងទុក៖				
ឥណទាននិងបុរេប្រទានអតិថិជន	13,229,413	53,856,940	5,103,913	20,977,082
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារផ្សេងៗ	395,416	1,609,739	(21,310)	(87,584)
កិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ	468,649	1,907,870	(22,203)	(91,254)
	14,093,478	57,374,549	5,060,400	20,798,244
ការប្រមូលបានមកវិញនៃឥណទានដែលបានជម្រុះចេញពីបញ្ជីរួច	(85,408)	(347,696)	-	-
	14,008,070	57,026,853	5,060,400	20,798,244

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ចំណូលប្រតិបត្តិការផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការជួល	276,650	1,126,242	298,013	1,224,833
ចំណូលផ្សេងៗ	168,099	684,331	126,506	519,940
	444,749	1,810,573	424,519	1,744,773

28. ចំណេញផ្សេងៗ – សុទ្ធ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ	1,210,630	4,928,475	1,267,066	5,207,641
ចំណេញពីការលក់ទ្រព្យសម្បត្តិវិបល្លាស	186,129	757,731	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិនិងបរិក្ខារ	43,717	177,972	29,146	119,790
	1,440,476	5,864,178	1,296,212	5,327,431

29. ចំណាយបុគ្គលិក

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	11,386,390	46,353,994	9,880,883	40,610,429
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	478,044	1,946,117	813,648	3,344,093
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	219,102	891,964	220,443	906,021
ភាគទានក្នុងប្រាក់សោធន	52,021	211,777	46,117	189,541
អត្ថប្រយោជន៍ផ្សេងៗ	1,904,461	7,753,061	1,768,909	7,270,216
	14,040,018	57,156,913	12,730,000	52,320,300

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

30. រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ 10)	2,307,251	9,392,819	1,933,400	7,946,273
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់ 12)	1,971,332	8,025,293	1,653,200	6,794,652
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ 11)	269,805	1,098,376	453,840	1,865,282
	4,548,388	18,516,488	4,040,440	16,606,207

31. ចំណាយប្រតិបត្តិផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ជួសជុល និងថែទាំ	1,763,022	7,177,263	1,265,328	5,200,498
កម្រៃសេវាវិជ្ជាជីវៈ (*)	466,739	1,900,094	305,150	1,254,167
ទឹកភ្លើង	386,420	1,573,116	346,239	1,423,042
ការធ្វើទីផ្សារ	360,460	1,467,433	350,070	1,438,788
កម្រៃអាជ្ញាប័ណ្ណ	346,380	1,410,113	306,575	1,260,023
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (កំណត់សម្គាល់ 12)	340,253	1,385,170	268,066	1,101,751
សម្ភារផ្គត់ផ្គង់ការិយាល័យ	276,892	1,127,227	298,751	1,227,867
ចំណាយពន្ធ	273,922	1,115,136	199,858	821,416
សន្តិសុខ	241,920	984,856	216,636	890,374
ទំនាក់ទំនង	235,712	959,584	229,324	942,522
ការធ្វើដំណើរ	211,619	861,501	186,735	767,481
ធានារ៉ាប់រង	115,971	472,118	106,844	439,129
ការប្រជុំ	29,520	120,176	2,545	10,460
ផ្សេងៗ	746,398	3,038,586	530,362	2,179,787
	5,795,228	23,592,373	4,612,483	18,957,305

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៤

31. ចំណាយប្រតិបត្តិផ្សេងៗ (តព៌ទំព័រមុន)

(*) កម្រៃដែលបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយវត្តធីរហវខ្មែរស៊ី (ខេមបូឌា) មានដូចខាងក្រោម៖

	2024	
	ដុល្លារអាមេរិក	ពាន់រៀល
សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ	67,000	273,695
សេវាពន្ធ	-	-
សេវាផ្សេងៗ	-	-
នៅថ្ងៃទី៣១ ខែធ្នូ	67,000	273,695

32. ចំណាយពន្ធលើប្រាក់ចំណូល

ក. ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ

បម្រែបម្រួលចំណូលពន្ធលើប្រាក់ចំណូលរបស់ធនាគារ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	2,364,921	9,660,702	5,359,857	22,066,531
ចំណាយពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	3,160,676	12,867,112	3,484,056	14,319,470
ពន្ធលើប្រាក់ចំណូលបានបង់	(3,471,091)	(14,130,811)	(6,478,992)	(26,628,657)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(127,616)	-	(96,642)
នៅថ្ងៃទី៣១ ខែធ្នូ	2,054,506	8,269,387	2,364,921	9,660,702

ខ. ចំណាយពន្ធលើប្រាក់ចំណូល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	3,160,676	12,867,112	3,484,056	14,319,470
ពន្ធលើប្រាក់ចំណូលពន្យារ	1,998,123	8,134,359	1,749,541	7,190,614
	5,158,799	21,001,471	5,233,597	21,510,084

32. ចំណាយពន្ធលើប្រាក់ចំណូល (តព៌ទំព័រមុន)

ក. ការផ្ទេរថ្នាក់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមតណនេយ្យ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	16,907,396	68,830,009	25,826,481	106,146,839
ពន្ធគណនាតាមអត្រា 20%	3,381,479	13,766,001	5,165,296	21,229,367
ផលប៉ះពាល់ពន្ធនៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖ ចំណាយដែលមិនត្រូវកាត់កងតាមច្បាប់ពន្ធ	1,777,320	7,235,470	68,301	280,717
ចំណាយពន្ធលើប្រាក់ចំណូល	5,158,799	21,001,471	5,233,597	21,510,084

យោងតាមបទប្បញ្ញត្តិពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមអត្រា 20%។

ឃ. បញ្ហាផ្សេងៗ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារដែលបានចូលជាធរមាននាការបរិច្ឆេទរបាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការវិបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ធនាគារកត់ត្រាសំវិធានធនតាមការសម្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានទទួលស្គាល់ពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការវិបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តំបន់ព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. ព័ត៌មានលំហូរសាច់ប្រាក់

ក. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ 4)	42,251,013	170,060,327	38,223,023	156,141,049
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ៖				
គណនីចរន្ត	118,975,970	478,878,279	48,533,181	198,258,045
ប្រាក់បញ្ញើមានកាលកំណត់ (កាលកំណត់បីខែ ឬ តិចជាង)	216,914,968	873,082,746	73,228,589	299,138,786
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ៖				
គណនីចរន្ត (កំណត់សម្គាល់ 5)	259,351,451	1,043,889,590	292,456,785	1,194,685,967
គណនីទូទាត់ (កំណត់សម្គាល់ 5)	4,574,672	18,413,055	3,561,824	14,550,051
	642,068,074	2,584,323,997	456,003,402	1,862,773,898

ខ. ការផ្ទេរប្រាក់បំណុលសុទ្ធ

ផ្នែកនេះបង្ហាញពីការវិភាគបំណុលសុទ្ធ និងបម្រែបម្រួលបំណុលសុទ្ធ ក្នុងឆ្នាំនីមួយៗដែលបានបង្ហាញ។

បំណុលសុទ្ធ	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	642,068,074	2,584,323,997	456,003,402	1,862,773,898
បំណុលបន្ទាប់បន្សំ	(63,293,550)	(254,756,539)	(37,793,550)	(154,386,652)
ប្រាក់កម្ចី	(17,810,706)	(71,688,092)	(44,651,605)	(182,401,806)
បំណុលភតិសន្យា	(13,444,991)	(54,116,089)	(10,730,591)	(43,834,464)
បំណុលសុទ្ធ	547,518,827	2,203,763,277	362,827,656	1,482,150,976
សាច់ប្រាក់ និងការវិនិយោគសាច់ប្រាក់ ងាយស្រួល	642,068,074	2,584,323,997	456,003,402	1,862,773,898
បំណុលដុល – អត្រាការប្រាក់អថេរ	(7,618,257)	(30,663,484)	(7,644,245)	(31,226,741)
បំណុលដុល – អត្រាការប្រាក់ថេរ	(86,930,990)	(349,897,236)	(85,531,501)	(349,396,181)
បំណុលសុទ្ធ	547,518,827	2,203,763,277	362,827,656	1,482,150,976

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. ព័ត៌មានលំហូរសាច់ប្រាក់ (តពិទំព័រមុន)

ខ. ការផ្ទេរប្រាក់បំណុលសុទ្ធ (តពិទំព័រមុន)

	បំណុលពីសកម្មភាពហិរញ្ញប្បទាន			ទ្រព្យសកម្មផ្សេងៗ	
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុល បន្ទាប់បន្សំ ដុល្លារអាមេរិក	ភតិសន្យា ដុល្លារអាមេរិក	សាច់ប្រាក់ និង សាច់ប្រាក់សមមូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលសុទ្ធនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	(21,753,816)	(37,800,328)	(8,179,808)	223,049,962	155,316,010
លំហូរសាច់ប្រាក់	(20,547,253)	-	1,394,584	232,953,440	213,800,771
ភតិសន្យាថ្មី	-	-	(3,945,367)	-	(3,945,367)
បម្រែបម្រួលផ្សេងៗ (ii)	(2,350,536)	6,778	-	-	(2,343,758)
បំណុលសុទ្ធនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(44,651,605)	(37,793,550)	(10,730,591)	456,003,402	362,827,656
គិតជាពាន់រៀល	(182,401,806)	(154,386,652)	(43,834,464)	1,862,773,898	1,482,150,976
បំណុលសុទ្ធនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤	(44,651,605)	(37,793,550)	(10,730,591)	456,003,402	362,827,656
លំហូរសាច់ប្រាក់	26,001,508	(25,500,000)	1,660,712	186,064,672	188,226,892
ភតិសន្យាថ្មី	-	-	(4,375,112)	-	(4,375,112)
បម្រែបម្រួលផ្សេងៗ (ii)	839,391	-	-	-	839,391
បំណុលសុទ្ធនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	(17,810,706)	(63,293,550)	(13,444,991)	642,068,074	547,518,827
គិតជាពាន់រៀល	(71,688,092)	(254,756,539)	(54,116,089)	2,584,323,997	2,203,763,277

(ii) បម្រែបម្រួលផ្សេងៗរួមបញ្ចូលនូវបម្រែបម្រួលមិនមែនសាច់ប្រាក់ រួមមាន ចំណាយការប្រាក់បង្គរ ដែលត្រូវបានបង្ហាញជាលំហូរសាច់ប្រាក់ប្រតិបត្តិការ ក្នុងរបាយការណ៍លំហូរសាច់ប្រាក់ នៅពេលបានទូទាត់ប្រាក់។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ចំណូលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

ក. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

ធនាគារមានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យា នៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ខ្លួន ដែលត្រូវផ្តល់ឥណទានជូនអតិថិជន ការធានា និងហ្វាស៊ីលីតឺផ្សេងៗ ដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន៖				
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	184,917,370	744,292,414	145,734,796	595,326,642
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ៖				
លិខិតឥណទាន	7,967,892	32,070,765	11,925,665	48,716,342
លិខិតធានារបស់ធនាគារ	49,963,117	201,101,546	20,511,471	83,789,359
	57,931,009	233,172,311	32,437,136	132,505,701
ចំនួនហានិភ័យសរុប	242,848,379	977,464,725	178,171,932	727,832,343

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	242,848,379 (848,217)	977,464,725 (3,414,074)	178,171,932 (379,568)	727,832,342 (1,550,535)
ហានិភ័យសុទ្ធ	242,000,162	974,050,651	177,792,364	726,281,807

ខ. កិច្ចសន្យាទាក់ទងនឹងការទិញទ្រព្យសកម្ម

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសម្បត្តិ និងបរិក្ខារ៖				
មិនលើស១ឆ្នាំ	179,924	724,194	52,081	212,751
លើស ១ឆ្នាំ ប៉ុន្តែមិនលើស 5ឆ្នាំ	882,981	3,553,999	521,052	2,128,497
	1,062,905	4,278,193	573,133	2,341,248
ទ្រព្យសកម្មអរូបី៖				
មិនលើស១ឆ្នាំ	545,647	2,196,229	462,627	1,889,831
លើស ១ឆ្នាំ ប៉ុន្តែមិនលើស 5ឆ្នាំ	-	-	21,282	86,937
	545,647	2,196,229	483,909	1,976,768
	1,608,552	6,474,422	1,057,042	4,318,016

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ (តព៌ទំព័រមុន)

ក. កិច្ចសន្យាកម្មវិធីសន្យា

ធនាគារបានទទួលស្គាល់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលកម្មវិធីសន្យាចំពោះកិច្ចសន្យាកម្មវិធីសន្យាដែលធនាគារជាភាគីអ្នកជួល លើកលែងតែកម្មវិធីសន្យាទាំងឡាយណាដែលមានរយៈពេលខ្លី (សូមមើលកំណត់សម្គាល់ 2.13(គ) និងកំណត់សម្គាល់ 12 សម្រាប់ព័ត៌មានបន្ថែម)។ កិច្ចសន្យាកម្មវិធីសន្យាដែលមានរយៈពេលខ្លី មិនមានចំនួនជាសារវន្តទេ។

35. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាដំណាច់ឆ្នាំដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង និងភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង

ភាគីពាក់ព័ន្ធ

ភាគទុនិក

ឧកញ៉ា ម៉ក់ គឹមហុង

ភាគទុនិក

លោកស្រី គឹម ទៀក

ភាគទុនិក

លោកស្រី ឆាយ គឹមប៊ុយ

ភាគទុនិក

ក្រុមហ៊ុន អាយ អិន ជី ហូលឌីង

ភាគទុនិក

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

គណៈគ្រប់គ្រងសំខាន់ៗ

សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្ត សំខាន់ៗពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ។

ខ. ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ - សុទ្ធ	191,560	771,029	204,620	835,873
ចំណូលការប្រាក់	12,096	49,243	12,893	52,990

ឥណទាន និងបុរេប្រទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកាត់កងជាមួយនឹងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកចំនួន 1,979 ដុល្លារអាមេរិក (2023 ៖ 894 ដុល្លារអាមេរិក) ហើយមិនមានការធានាទេ និងមានអត្រាការប្រាក់ 4% ក្នុងមួយឆ្នាំ (2023 ៖ 4% ក្នុងមួយឆ្នាំ)។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

35. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (តព៌ទំព័រមុន)

ក. ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក	2,602	10,473	1,928	7,876
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	50,708	204,100	38,681	158,012
	53,310	214,573	40,609	165,888
ចំណាយការប្រាក់	190	774	396	1,627

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	2024	2023
ភាគទុនិក	Nil	Nil
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	0.5% - 1%	0.5% - 1%

ឃ. បំណុលបន្ទាប់បន្សំ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគទុនិក	37,793,550	152,119,039	37,793,550	154,386,652
ចំណាយការប្រាក់	4,530,110	18,442,078	4,382,150	18,010,637

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលបន្ទាប់បន្សំពីភាគទុនិក				
នៅថ្ងៃទី០១ ខែមករា	37,793,550	154,386,652	37,800,328	154,386,652
បន្ទុកការប្រាក់	4,530,110	18,442,078	4,382,150	18,010,637
ការទូទាត់ការប្រាក់	(4,530,110)	(18,442,078)	(4,388,928)	(18,038,494)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,267,613)	-	27,857
នៅថ្ងៃទី៣១ ខែធ្នូ	37,793,550	152,119,039	37,793,550	154,386,652

35. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ (តំបន់ទីបី)

២. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃរបស់អភិបាល	253,824	1,033,318	220,443	906,021
ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ – ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ	1,999,797	8,141,174	2,252,195	9,256,521
	2,253,621	9,174,492	2,472,638	10,162,542

៦. លក្ខខណ្ឌ

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌពាណិជ្ជកម្មធម្មតា និងទៅតាមអត្រាទីផ្សារ។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថាធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្ម ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមឯករាជ្យរួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការ វាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃ សមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖				
សាច់ប្រាក់ក្នុងដៃ	42,251,013	170,060,327	38,223,023	156,141,049
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	286,024,056	1,151,246,825	332,175,492	1,356,936,885
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	371,762,189	1,496,342,811	121,761,770	497,396,830
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196
មូលបត្រវិនិយោគ	30,663,681	123,421,316	30,649,306	125,202,415
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,330,706	9,381,092	2,748,160	11,226,234
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	2,072,095,000	8,340,182,375	1,844,706,881	7,535,627,609
បំណុលហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	104,408,644	420,244,792	122,405,842	500,027,865
ប្រាក់បញ្ញើរបស់អតិថិជន	1,829,200,659	7,362,532,652	1,565,063,487	6,393,284,344
ប្រាក់កម្ចី	17,810,706	71,688,092	44,651,605	182,401,806
បំណុលកតិកសន្យា	13,444,991	54,116,089	10,730,591	43,834,464
បំណុលបន្ទាប់បន្សំ	63,293,550	254,756,539	37,793,550	154,386,652
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,525,103	6,138,540	2,030,253	8,293,584
បំណុលហិរញ្ញវត្ថុសរុប	2,029,683,653	8,169,476,704	1,782,675,328	7,282,228,715

36.1. ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬ ភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារ កណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែក ហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើនកើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក). ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាន និងបុរេប្រទាន និងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូ ដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមបម្រែបម្រួលក្នុងលទ្ធភាពលើទីផ្សារ លំហូរសាច់ប្រាក់រំពឹងទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មានបន្ថែមទៀត

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ក). ការវាស់វែងហានិភ័យឥណទាន (តព៌ទំព័រមុន)

ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគីដែលពាក់ព័ន្ធ។ ធនាគារ វាស់វែងហានិភ័យឥណទានដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់ នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែង ECL ក្រោម CIFRS 9 ។

ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារកណ្តាលគឺមិនមានការខាតក្នុងគ្រាមុនៗនោះទេហើយជាមួយនឹងភាពរឹងមាំក្នុងការបំពេញ កាតព្វកិច្ចដែលជិតដល់កំណត់ការខាតឥណទានរំពឹងទុកសម្រាប់ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារកណ្តាលគឺមិនមានទេ។ ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារផ្សេងៗត្រូវបានចាត់ទុកថាមានហានិភ័យ ឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃ ទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការចុះតម្លៃនៃឥណទាន។ ការវាស់វែងការចុះតម្លៃត្រូវបានកំណត់ត្រឹម ខាតឥណទានរំពឹងទុក។ ខ្សែសង្វាក់សម្រាប់ប្រាក់បញ្ញើផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ត្រូវបានតាមដានដើម្បីស្វែងរក ពីការចុះតម្លៃចំណាត់ថ្នាក់ឥណទានរបស់វាហើយការវាស់វែងការចុះតម្លៃគឺអនុវត្តតាមវិធីសាស្ត្របីដំណាក់កាលដូចបានពណ៌នា ក្នុងកំណត់សម្គាល់ 36.1(គ)។

(ខ). ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាននិងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យនិងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាននៅពេលដែលហានិភ័យត្រូវបានរកឃើញ។ ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាព បំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជន ដែលជាការអនុវត្ត ទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ)
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកាលកំណត់ ប្រសិនបើមាន ឬ
- អគារពាណិជ្ជកម្ម និងដីធ្លី។

(គ). គោលការណ៍សម្រាប់ការចុះតម្លៃ (ការខាតឥណទានរំពឹងទុក)

ការវាស់វែងសំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS 9 គឺដើម្បីទទួលស្គាល់ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទាន ជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការចុះតម្លៃឥណទាន នាកាលបរិច្ឆេទរាយការណ៍។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធព័រមុន)

(គ). គោលការណ៍សម្រាប់ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព័ទ្ធព័រមុន)

ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃត្រូវឱ្យកត់សម្គាល់ ក្នុងហានិភ័យឥណទាន នឹងត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក។ 2ខែ។

ក្រោមវិធីសាស្ត្រដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធនៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងមិនមានការថយចុះតម្លៃឥណទាននាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក។ 2ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ នាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានទទួលស្គាល់ក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី 3)។

ការវិនិច្ឆ័យនិងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្តទៅតាមតម្រូវការនានារបស់ស្តង់ដារ ក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk (SICR)

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជារួម អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬគុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្នប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលទទួលស្គាល់លើកដំបូង។

- អតិថិជនបានហួសកាលកំណត់សងប្រាក់ ទៅតាមការសងប្រាក់ក្នុងកិច្ចសន្យាចាប់ពី៣០ថ្ងៃ នាកាលបរិច្ឆេទរាយការណ៍។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(គ). គោលការណ៍សម្រាប់ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព៌ទំព័រមុន)

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

ធនាគារកំណត់ថាឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់និងមានការថយចុះតម្លៃឥណទាននៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សង១០ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង និង 3០ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី។ ក្នុងករណីហ្វាស៊ីលីតឺដែលអាចប្រើប្រាស់ឡើងវិញ (ឧ. ឥណទានវិបារូបន៍) ហ្វាស៊ីលីតឺត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃនៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិនទាន់ទូទាត់នៅសល់លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេល១០ថ្ងៃ ឬលើសក្នុងថ្ងៃបន្តបន្ទាប់សម្រាប់ឥណទានរយៈពេលវែង និង3០ថ្ងៃ ឬលើសក្នុងថ្ងៃបន្តបន្ទាប់សម្រាប់ឥណទានរយៈពេលខ្លី។
- ឥណទានត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ថយចុះតម្លៃអាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការក្លែងបន្លំវិធានការណ៍ផ្នែកច្បាប់ដែលបង្កើតឡើងដោយធនាគារសម្រាប់ការប្រមូលប្រាក់មកវិញ ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្ត ជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសងប្រាក់ ឬមិនហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ថយចុះតម្លៃឥណទាននោះត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំឥណទានឡើងវិញ និងការកំណត់កាលវិភាគសងប្រាក់ឡើងវិញនៃហ្វាស៊ីលីតឺឥណទានមួយ គឺជាការពិនិត្យនឹងការកែប្រែដែលបានធ្វើឡើង ចំពោះលក្ខខណ្ឌសងប្រាក់ដើមដំបូងនៃហ្វាស៊ីលីតឺឥណទាន ដែលបណ្តាលមកពីកំណើនហានិភ័យឥណទានរបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការសងប្រាក់គ្នាទៅវិញទៅមក (cross default) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេងទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារការទូទាត់សង នោះការវាយតម្លៃ សំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតឯកត្តជនជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូជាមួយ។

(iii) ការវាស់វែង (ECL - លទ្ធផល វិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន 12ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើន ហានិភ័យឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថាមានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព័ទ្ធជាមុន)

(iii) ការវាស់វែង (ECL - លទ្ធផល វិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន) (តព័ទ្ធជាមុន)

ចំពោះការវាយតម្លៃជាត្រឹម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រូវទៅវិញនាកាលបរិច្ឆេទរាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នា វិញ។ អត្រាអប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

ចំពោះការវាយតម្លៃលក្ខណៈបុគ្គល សំវិធានធន ECL ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសមតុល្យដែលមិនទាន់ទូទាត់ជាមួយនឹងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងថាត្រូវទទួលបានពីអ្នកខ្ចីប្រាក់។

ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default (PD))

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល 12 ខែបន្ទាប់ (PD 12ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

គំរូ PD 12 ខែ គឺត្រូវបានប្រើប្រាស់ដើម្បីប្រូបាប៊ីលីតេនៃការមិនសងប្រាក់ របស់ portfolio ដែលអាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតខ្សែកោង PD ពេញមួយអាយុកាល ដើម្បីគ្របដណ្តប់លើអាយុកាលសន្មតនៃគណនីនីមួយៗនៅក្នុង portfolio នោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលកំណត់ រហូតដល់ PD 12ខែ នាពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ត្រូវបានចាប់ផ្តើមបង្កើតឡើងចំពោះ portfolio មួយចាប់ពីចំណុចទទួលស្គាល់លើកដំបូងនិងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់អាស្រ័យទៅលើទិន្នន័យដែលត្រូវបានអង្កេតក្នុងត្រីមាស និងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្មទាំងអស់ដែលស្ថិតនៅក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងត្រីមាស។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default (EAD))

EAD គឺជាចំនួនទឹកប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅជំពាក់។

EAD 12ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុសគ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលវិលនិងឥណទានដែលត្រូវសងប្រាក់ទាំងស្រុងគឺអាស្រ័យទៅលើការសងប្រាក់ក្នុងកិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល 12ខែ ឬ រយៈពេលផុតកំណត់ដែលនៅសល់។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តពិទំព័រមុន)

(iii) ការវាស់វែង (ECL - លទ្ធផល វិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន) (តពិទំព័រមុន)

- ចំពោះផលិតផលហ្វីណង់ស៊ីយ៉ែដែលអាចប្រើប្រាស់ឡើងវិញហានិភ័យនៃការមិនសងប្រាក់ត្រូវបានព្យាករដោយយកកម្រិតកំណត់របស់ឥណទាន គុណជាមួយនឹងការប្រើប្រាស់នាពេលមិនសងប្រាក់ ដែលកម្រិតកំណត់របស់ឥណទានគឺជាចំនួនទឹកប្រាក់អតិបរមាដែលអ្នកខ្ចីប្រាក់ម្នាក់អាចខ្ចីបាន ហើយការប្រើប្រាស់នាពេលមិនសងប្រាក់ គឺជាសមាមាត្រនៃកម្រិតកំណត់របស់ឥណទាន ដែលត្រូវបានប្រើប្រាស់ដោយអតិថិជននាចំណុចពេលមិនសងប្រាក់។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default (LGD))

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាពខុសប្លែកគ្នាអាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអត្ថិភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យ នាចំណុចពេលមិនសងប្រាក់ (EAD)។ LGD គឺជាភាគរយនៃការខាតបង់ដែលរំពឹងទុកត្រូវបានបង្កើតឡើងប្រសិនបើមានការមិនសងប្រាក់កើតឡើងលើរយៈពេលពេញមួយអាយុកាលរំពឹងទុកដែលនៅសល់របស់ឥណទាន។ LGD អប្បបរមាត្រូវបានពិចារណា ដើម្បីឥណទានមានការធានា នៅពេលមានព្រឹត្តិការណ៍ចំនួនទ្រព្យធានា លើសពីចំនួនឥណទានបានផ្តល់។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាននិងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតដាក់លាក់ណាមួយត្រូវបានធ្វើឡើងក្នុងការិយបរិច្ឆេទរាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគក្នុងគ្រាមុននិងបានកត់សម្គាល់នូវអញ្ញត្រផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតបង់ឥណទានរំពឹងទុកសម្រាប់ portfolio នីមួយៗ។ អញ្ញត្រផ្នែកសេដ្ឋកិច្ចសំខាន់ៗនិងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD មានភាពខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេស ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករក្នុងគ្រាកន្លងមកចំពោះអញ្ញត្រផ្នែកសេដ្ឋកិច្ចទាំងនេះ (សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន) ត្រូវបានដកស្រង់ប្រភពមកពីការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃអញ្ញត្រផ្នែកសេដ្ឋកិច្ចទាំងនេះចំពោះ PD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រឡប់ចម្រើយដើម្បីស្វែងយល់អំពីបម្រែបម្រួលនៃផលប៉ះពាល់នៅក្នុងអញ្ញត្រទាំងនេះ ដែលធ្លាប់មានប្រវត្តិនៃអត្រាមិនសងប្រាក់ នៅពេលដែល LGD ផ្អែកលើការកំណត់របស់ធនាគារនៃការកាត់បន្ថយវត្ថុបញ្ចាំ និង EAD គឺផ្អែកលើទម្រង់ការទូទាត់រំពឹងទុក។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកទៅលើសេដ្ឋកិច្ចធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀតជាមួយនឹងការការឡើងសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ត្រូវបានកំណត់ដោយពឹងផ្អែកទៅលើការវិភាគផ្នែកនីមួយៗ

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព័ទ្ធជាមុន)

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL (តព័ទ្ធជាមុន)

ដើម្បីធានាថាមិនមាន non-linearities ចំនួនសេណារីយ៉ូ និង លទ្ធផលសន្មតរបស់វា ត្រូវបានវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទ របាយការណ៍នីមួយៗ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារបានសន្និដ្ឋានថាមានសេណារីយ៉ូចំនួនបី ដែលចាប់បាន non-linearities យ៉ាងសមស្រប។ ការឆ្លើយតប សេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិ និង ការវិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូ នីមួយៗជាតំណាង។

ជាមួយនឹងការព្យាករណ៍ផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ធនាគារពិចារណា ទៅលើការព្យាករណ៍ទាំងនេះដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើងនិងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolios ខុសៗគ្នារបស់ធនាគារ ដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារគណនារូបមន្តសម្រាប់សេណារីយ៉ូសេដ្ឋកិច្ចចំនួនបី ដើម្បីឆ្លុះបញ្ចាំង ទៅលើលទ្ធភាពខុសៗគ្នា៖ សេណារីយ៉ូកម្រិតមូលដ្ឋាន សេណារីយ៉ូកម្រិតកើនឡើង និងសេណារីយ៉ូកម្រិតថយចុះ។ សេណារីយ៉ូ កម្រិតកើនឡើងនិងថយចុះត្រូវបានគណនាដោយធ្វើនិយ័តកម្មចំពោះអត្រាប្តូរម៉ាក្រូសេដ្ឋកិច្ចកម្រិតមូលដ្ឋាន(MEVs)តាមចំនួនភាគរយ ជាក់លាក់មួយ។ បន្ទាប់មក លទ្ធផលដែលបានឆ្លើយប្រាប់ (PWO) ត្រូវបានអនុវត្តចំពោះសេណារីយ៉ូទាំងនេះ។

ការវិភាគភាពប្រែប្រួល Sensitivity analysis

ការសន្មតដែលមានភាពជាសារវន្តបំផុតដែលធ្វើឱ្យប៉ះពាល់ដល់សំវិធានធនECLគឺបម្រែបម្រួលនៃការឆ្លើយដែលបានកំណត់សម្រាប់ សេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ។

ធនាគារត្រូវតាមដាននិងវាយតម្លៃជាប្រចាំប្រសិនបើការវិភាគស្ថិតិត្រូវបានប្រែប្រួលអាចជាការឆ្លុះបញ្ចាំងអំពីការវិវត្តថ្មីៗនាពេលអនាគត។

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំ ហានិភ័យត្រូវបានធ្វើឡើង តាមមូលដ្ឋាននៃលក្ខណៈហានិភ័យជារួម ដើម្បីធ្វើឱ្យហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយគឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុមតម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុមដើម្បីអាចប្រមូលស្ថិតិបាន។ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុមត្រូវបានតាមដាននិងត្រួតពិនិត្យតាមមូលដ្ឋានប្រចាំការិយបរិច្ឆេទដោយផ្អែកហានិភ័យឥណទាន។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព៌ទំព័រមុន)

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបានឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុងឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែកបន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ជួនកាលធនាគារកែប្រែលក្ខខណ្ឌឥណទានដែលបានផ្តល់ឱ្យអតិថិជនឡើងវិញ ដែលបណ្តាលមកពីការចរចាផ្នែកពាណិជ្ជកម្ម ឬឥណទានដែលមានផលលំបាកក្នុងការបំពេញកាតព្វកិច្ចសងប្រាក់ក្នុងទស្សនវិស័យមួយគឺប្រមូលប្រាក់មកវិញឱ្យបានជាអតិបរមា។ សកម្មភាពក្នុងការរៀបចំឥណទានឡើងវិញមានដូចជាការរៀបចំការពន្យារពេលសងប្រាក់ការផ្តាពឹងផ្អែកទៅលើសូចនាករបុលក្ខណៈវិនិច្ឆ័យ ដែលនៅក្នុងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង ចង្អុលបង្ហាញថាការទូទាត់សងប្រាក់ ទំនងជាអាចនៅបន្តទៅមុខទៀតបាន។ គោលការណ៍ទាំងនេះត្រូវបានរក្សាទុកក្រោមការពិនិត្យមើលឡើងវិញជាបន្តបន្ទាប់។ ការរៀបចំឡើងវិញត្រូវបានអនុវត្តជាទូទៅបំផុតចំពោះឥណទានមានកាលកំណត់។

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាការបរិច្ឆេទរាយការណ៍ និងត្រូវបានរៀបចំជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលទទួលស្គាល់លើកដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ឥណទានដំបូង (កំណត់សម្គាល់ 2.5(ច))។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទានត្រូវបានកែលម្អគួរឱ្យកត់សម្គាល់បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះ ទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL 12ខែ) វិញ។ ករណីនេះគឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជាហ្វាស៊ីលីធីហិរញ្ញវត្ថុពាណិជ្ជកម្មនិងចំណែកហ្វាស៊ីលីធីឥណទានដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ CCF មានភាពខុសប្លែក

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(គ). គោលការណ៍សម្រាប់ការវាយតម្លៃ (ការខាតបង់ឥណទានរំពឹងទុក) (តព័ទ្ធជាមុន)

(viii) ហានិភ័យក្រៅតារាងតុល្យការ (តព័ទ្ធជាមុន)

គ្មានទៅតាមប្រភេទនៃហានិភ័យនីមួយៗ។

(ឃ). ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនការកែលម្អឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមាគឺស្មើនឹងចំនួនទឹកប្រាក់ អតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទានហានិភ័យឥណទានអតិបរមាគឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វាស៊ីលីតឥណទានបានផ្តល់ឱ្យអតិថិជន ដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការថយចុះតម្លៃ៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	371,762,189	1,496,342,811	121,761,770	497,396,830
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,339,063,355	5,389,730,004	1,319,149,130	5,388,724,196
មូលបត្រវិនិយោគ	30,663,681	123,421,316	30,649,306	125,202,415
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,330,706	9,381,092	2,748,160	11,226,234
ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្ទង់ក្រៅតារាងតុល្យការ				
ឥណទានវិបារម្ភមិនបានប្រើ	184,917,370	744,292,414	145,734,796	595,326,642
លិខិតធានា	49,963,117	201,101,546	20,511,471	83,789,359
លិខិតឥណទាន	7,967,892	32,070,765	11,925,665	48,716,342
ហានិភ័យឥណទានដុលសរុប	1,986,668,310	7,996,339,948	1,652,480,298	6,750,382,018
សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (ECL)				
ហានិភ័យឥណទានសុទ្ធសរុប	(23,966,963)	(96,467,026)	(8,195,946)	(33,480,439)
	1,962,701,347	7,899,872,922	1,644,284,352	6,716,901,579

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាចក្រតបំផុតនៃហានិភ័យឥណទានរបស់ធនាគារ ដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការកែលម្អឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការ ហានិភ័យខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ 77% (2023 ៖ 89%) នៃហានិភ័យ ឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុរេប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្ត ការគ្រប់គ្រងនិងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុរេប្រទានរបស់ធនាគារឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធព័រមុន)

(យ). ហានិភ័យឥណទានអតិបរមាមុនពេលបើកប្រើប្រាស់ ឬមុនការកែលម្អឥណទានផ្សេងៗ (តព័ទ្ធព័រមុន)

- ស្ទើរតែគ្រប់ឥណទាន និងបុរេប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃក្នុងចន្លោះពី 60% ទៅ 80% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានធ្វើនៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារវាយតម្លៃគុណភាពឥណទាន នៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រ វាយតម្លៃចំណាត់ថ្នាក់ក្នុងដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផលនិងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបានបង្កើតឡើងផ្អែកលើធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ រួមជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងតិចជាង៣០ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ទាំងចំពោះហ្វាស៊ីលីធីរយៈពេលខ្លី និងហ្វាស៊ីលីធីរយៈពេលវែង គឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។
ការតាមដានពិសេស	អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។ ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សងតិចជាង៣០ថ្ងៃក្នុងកិច្ចសន្យាសងប្រាក់ត្រូវបានរួមបញ្ចូលទៅក្នុងការតាមដានពិសេស។
ការមិនសងប្រាក់/ ការថយចុះតម្លៃឥណទាន	អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃ។

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាននិងបុរេប្រទាននិងហិរញ្ញប្បទានត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ភាគីដៃគូដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗ ដូចខាងក្រោម៖

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព៌ទំព័រមុន)

គុណភាពឥណទាន	ពណ៌នា
អធិបតេយ្យ	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល/រដ្ឋបាលឬត្រូវបានធានាដោយធនាគារកណ្តាល/រដ្ឋបាល។
ចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាប ចំពោះការមិន សងប្រាក់។
មិនមានចំណាត់ថ្នាក់វិនិយោគ	សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃការមិនសងប្រាក់។
មិនមានចំណាត់ថ្នាក់	សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។
ថយចុះតម្លៃឥណទាន	សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

តារាងខាងក្រោមនេះបង្ហាញពីការវិភាគហានិភ័យឥណទាន តាមដំណាក់កាល រួមជាមួយនឹងសំវិធានធន ECL៖

	2024				2023			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL		ECL		ECL		ECL	
	ពេញមួយអាយុ		ពេញមួយអាយុ		ពេញមួយអាយុ		ពេញមួយអាយុ	
	កាល-មិនថយចុះ		កាល-ថយចុះ		កាល-មិនថយចុះ		កាល-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ								
ធនាគារផ្សេងៗ								
មានចំណាត់ថ្នាក់វិនិយោគ	352,361,553	-	-	352,361,553	97,535,948	-	-	97,535,948
មិនមានចំណាត់ថ្នាក់វិនិយោគ	9,368,221	-	-	9,368,221	14,187,508	-	-	14,187,508
មិនមានចំណាត់ថ្នាក់	10,032,415	-	-	10,032,415	10,038,314	-	-	10,038,314
តម្លៃយោងដុល	371,762,189	-	-	371,762,189	121,761,770	-	-	121,761,770
ដក៖ សំវិធានធនសម្រាប់ការខាត								
ឥណទានរំពឹងទុក	(421,444)	-	-	(421,444)	(26,028)	-	-	(26,028)
តម្លៃយោងសុទ្ធ	371,340,745	-	-	371,340,745	121,735,742	-	-	121,735,742
គិតជាពាន់រៀល	1,494,646,499	-	-	1,494,646,499	497,290,506	-	-	497,290,506

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធព័រមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

	2024				2023			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL		ECL		ECL		ECL	
	ពេញមួយអាបុកាល-មិនថយចុះ		ពេញមួយអាបុកាល-ថយចុះ		ពេញមួយអាបុកាល-មិនថយចុះ		ពេញមួយអាបុកាល-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់								
ការតាមដានស្តង់ដារ	1,212,844,425	-	-	1,212,844,425	1,262,086,074	-	-	1,262,086,074
ការតាមដានពិសេស	-	61,818,443	-	61,818,443	-	29,214,573	-	29,214,573
ការមិនសងប្រាក់	-	-	64,400,487	64,400,487	-	-	27,848,483	27,848,483
តម្លៃយោងដុល	1,212,844,425	61,818,443	64,400,487	1,339,063,355	1,262,086,074	29,214,573	27,848,483	1,319,149,130
ដក៖ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(8,096,938)	(3,935,460)	(10,664,904)	(22,697,302)	(3,111,353)	(1,429,305)	(3,249,692)	(7,790,350)
តម្លៃយោងសុទ្ធ	1,204,747,487	57,882,983	53,735,583	1,316,366,053	1,258,974,721	27,785,268	24,598,791	1,311,358,780
គិតជាពាន់រៀល	4,849,108,635	232,979,007	216,285,722	5,298,373,364	5,142,911,735	113,502,820	100,486,061	5,356,900,616

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តព៌ទំព័រមុន)

	2024				2023			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL		ECL		ECL		ECL	
	ពេញមួយអាយុ		ពេញមួយអាយុ		ពេញមួយអាយុ		ពេញមួយអាយុ	
	កាល-មិនថយចុះ		កាល-ថយចុះ		កាល-មិនថយចុះ		កាល-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានវាស់វែង								
តាមថ្លៃដើមដករំលស់								
មិនមានចំណាត់ថ្នាក់	30,663,681	-	-	30,663,681	30,649,306	-	-	30,649,306
តម្លៃយោងដុល	30,663,681	-	-	30,663,681	30,649,306	-	-	30,649,306
ដក៖ សំវិធានធនសម្រាប់ការខាត								
ឥណទានរំពឹងទុក	-	-	-	-	-	-	-	-
តម្លៃយោងសុទ្ធ	30,663,681	-	-	30,663,681	30,649,306	-	-	30,649,306
គិតជាពាន់រៀល	123,421,316	-	-	123,421,316	125,202,415	-	-	125,202,415
ឥណទាន និងបុរេប្រទានវាស់វែង								
តាមថ្លៃដើមដករំលស់								
មិនមានចំណាត់ថ្នាក់	2,330,706	-	-	2,330,706	2,748,160	-	-	2,748,160
តម្លៃយោងដុល	2,330,706	-	-	2,330,706	2,748,160	-	-	2,748,160
តម្លៃយោងសុទ្ធ	2,330,706	-	-	2,330,706	2,748,160	-	-	2,748,160
គិតជាពាន់រៀល	9,381,092	-	-	9,381,092	11,226,234	-	-	11,226,234

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពីទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពីទំព័រមុន)

36.1. ហានិភ័យឥណទាន (តពីទំព័រមុន)

(ង). គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពីទំព័រមុន)

	2024				2023			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	
	ECL		ECL		ECL		ECL	
	ពេញមួយអាយុកាល-មិនថយចុះ		ពេញមួយអាយុកាល-ថយចុះ		ពេញមួយអាយុកាល-មិនថយចុះ		ពេញមួយអាយុកាល-ថយចុះ	
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ								
ការតាមដានស្តង់ដារ	237,828,573	-	-	237,828,573	178,167,482	-	-	178,167,482
ការតាមដានពិសេស	-	5,015,893	-	5,015,893	-	-	-	-
ការមិនសងប្រាក់	-	-	3,913	3,913	-	-	4,450	4,450
តម្លៃយោងផុល	237,828,573	5,015,893	3,913	242,848,379	178,167,482	-	4,450	178,171,932
ដក៖ សំវិធានធនសម្រាប់ការខាតឥណទានរំពឹងទុក	(722,400)	(125,757)	(60)	(848,217)	(379,568)	-	-	(379,568)
តម្លៃយោងសុទ្ធ	237,106,173	4,890,136	3,853	242,000,162	177,787,914	-	4,450	177,792,364
គិតជាពាន់រៀល	954,352,346	19,682,797	15,508	974,050,651	726,263,629	-	18,178	726,281,807

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(ច). សំវិធានធនសម្រាប់ការខាតបង់

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

	2024				2023			
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប
	ECL				ECL			
	ពេញមួយអាយុ				ពេញមួយអាយុ			
	កាល-មិនថយចុះ				កាល-ថយចុះ			
	ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន		ECL 12ខែ	តម្លៃឥណទាន	តម្លៃឥណទាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០1 ខែមករា	3,111,353	1,429,305	3,249,692	7,790,350	1,184,925	108,858	1,392,654	2,686,437
បម្រែបម្រួលដោយសារហានិភ័យ ៖								
ផ្ទេរទៅដំណាក់កាលទី1	1,285,310	(1,233,110)	(52,200)	-	142,891	(27,617)	(115,274)	-
ផ្ទេរទៅដំណាក់កាលទី2	(323,268)	328,018	(4,750)	-	(9,787)	49,327	(39,540)	-
ផ្ទេរទៅដំណាក់កាលទី3	(45,060)	(52,610)	97,670	-	(8,581)	(20,307)	28,888	-
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង	3,154,918	629,984	2,689,754	6,474,656	653,838	18,224	128,989	801,051
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់								
ឡើងវិញសុទ្ធ (*)	4,172,828	3,589,614	4,019,473	11,781,915	1,380,285	1,350,661	2,030,244	4,761,190
ការកាត់ត្រាទ្រុឌទ្រោមប្រព័ន្ធនៃតម្លៃដែលបាន								
អប្បបរមា	-	-	1,677,540	1,677,540	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួល								
ស្គាល់ក្នុងឆ្នាំក្រៅពីជម្រះចេញពីបញ្ជី	(3,259,143)	(755,741)	(1,012,275)	(5,027,159)	(232,218)	(49,841)	(176,269)	(458,328)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី31 ខែធ្នូ	8,096,938	3,935,460	10,664,904	22,697,302	3,111,353	1,429,305	3,249,692	7,790,350
គិតជាពាន់រៀល	32,590,175	15,840,227	42,926,239	91,356,641	12,709,877	5,838,711	13,274,992	31,823,580

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល PD និង LGD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានថ្មីៗទៅក្នុងគំរូជាប្រចាំ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(ច). សំវិធានធនសម្រាប់ការខាតបង់ (តពិទំព័រមុន)

(i) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន (តពិទំព័រមុន)

	2024				2023			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយអាយុកាល-មិនថយចុះ		ពេញមួយអាយុកាល-ថយចុះ		ពេញមួយអាយុកាល-មិនថយចុះ		ពេញមួយអាយុកាល-ថយចុះ	
	ECL 12ខែ ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក		ECL 12ខែ ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	
តម្លៃយោងដុល								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	1,262,086,074	29,214,573	27,848,483	1,319,149,130	1,328,681,497	4,405,584	5,670,498	1,338,757,579
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់ ៖								
ផ្ទេរទៅដំណាក់កាលទី១	24,038,724	(23,702,618)	(336,106)	-	2,253,016	(1,502,017)	(750,999)	-
ផ្ទេរទៅដំណាក់កាលទី២	(52,195,076)	52,242,311	(47,235)	-	(27,391,730)	27,710,065	(318,335)	-
ផ្ទេរទៅដំណាក់កាលទី៣	(22,431,687)	(2,156,278)	24,587,965	-	(22,921,669)	(726,327)	23,647,996	-
ព្រៀបសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង	436,509,220	13,415,526	17,911,517	467,836,263	308,606,752	1,143,680	2,508,469	312,258,901
ព្រៀបសកម្មហិរញ្ញវត្ថុដែលត្រូវបានលប់ទទួលស្គាល់ក្នុងឆ្នាំ ក្រៅពីជម្រះចេញពីបញ្ជី	(435,162,830)	(7,195,071)	(5,564,137)	(447,922,038)	(327,141,792)	(1,816,412)	(2,909,146)	(331,867,350)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	1,212,844,425	61,818,443	64,400,487	1,339,063,355	1,262,086,074	29,214,573	27,848,483	1,319,149,130
គិតជាពាន់រៀល	4,881,698,811	248,819,233	259,211,960	5,389,730,004	5,155,621,612	119,341,531	113,761,053	5,388,724,196

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(ច). សំវិធានធនសម្រាប់ការខាតបង់ (តពិទំព័រមុន)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	2024				2023			
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3		ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	
		ECL	ECL			ECL	ECL	
		ពេញមួយអាយុកាល-មិនថយចុះ	ពេញមួយអាយុកាល-ថយចុះ			ពេញមួយអាយុកាល-មិនថយចុះ	ពេញមួយអាយុកាល-ថយចុះ	
	ECL 12ខែដុល្លារអាមេរិក	តម្លៃឥណទានដុល្លារអាមេរិក	តម្លៃឥណទានដុល្លារអាមេរិក	សរុបដុល្លារអាមេរិក	ECL 12ខែដុល្លារអាមេរិក	តម្លៃឥណទានដុល្លារអាមេរិក	តម្លៃឥណទានដុល្លារអាមេរិក	សរុបដុល្លារអាមេរិក
ខាតឥណទានរំពឹងទុក								
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី០1 ខែមករា	379,568	-	-	379,568	401,771	-	-	401,771
បម្រែបម្រួលដោយសារហានិភ័យ ៖								
ផ្ទេរទៅដំណាក់កាលទី1	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី2	(75)	75	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី3	(1,661)	-	1,661	-	-	-	-	-
ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឡើងវិញសុទ្ធ	277,269	125,682	(1,654)	401,297	(228,729)	-	-	(228,729)
ហានិភ័យថ្មី	401,751	-	53	401,804	213,276	-	-	213,276
ហានិភ័យដែលត្រូវបានលុបចោលស្គាល់ ឬហួសកាលកំណត់	(334,452)	-	-	(334,452)	(6,750)	-	-	(6,750)
សំវិធានធនសម្រាប់ការខាតបង់នៅថ្ងៃទី31 ខែធ្នូ	722,400	125,757	60	848,217	379,568	-	-	379,568
គិតជាពាន់រៀល	2,907,660	506,172	242	3,414,074	1,550,535	-	-	1,550,535

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.1. ហានិភ័យឥណទាន (តព៌ទំព័រមុន)

(ច). សំវិធានធនសម្រាប់ការខាតបង់ (តព៌ទំព័រមុន)

(ii) ការផ្ទៀងផ្ទាត់ការខាតឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (តព៌ទំព័រមុន)

	2024				2023			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL		ECL		ECL		ECL	
	ពេញមួយអាយុកាល-មិនថយចុះ		ពេញមួយអាយុកាល-ថយចុះ		ពេញមួយអាយុកាល-មិនថយចុះ		ពេញមួយអាយុកាល-ថយចុះ	
	ECL 12ខែ ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក		ECL 12ខែ ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	តម្លៃឥណទាន ដុល្លារអាមេរិក	
ហានិភ័យ								
ចំនួនហានិភ័យគិតត្រឹមថ្ងៃទី០១ ខែមករា	178,167,482	-	4,450	178,171,932	161,487,713	-	-	161,487,713
បម្រែបម្រួលដោយសារទ្រព្យសកម្មហិរញ្ញវត្ថុ								
ដែលបានទទួលស្គាល់ ៖								
ផ្ទេរទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(22,427)	22,427	-	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	(1,015,034)	-	1,015,034	-	(53,419)	-	53,419	-
ហានិភ័យថ្មី	119,999,303	5,000,841	744	125,000,888	79,907,875	-	-	79,907,875
ហានិភ័យដែលត្រូវបានលប់ទទួលស្គាល់								
ឬហួសកាលកំណត់	(59,300,751)	(7,375)	(1,016,315)	(60,324,441)	(63,174,687)	-	(48,969)	(63,223,656)
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	237,828,573	5,015,893	3,913	242,848,379	178,167,482	-	4,450	178,171,932
គិតជាពាន់រៀល	957,260,006	20,188,969	15,750	977,464,725	727,814,165	-	18,178	727,832,343

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(ឆ). សំបុត្រទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបសំវា ដោយចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យទៅតាមប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	ប្រទេសកម្ពុជា ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	137,896,489	10,088,119	223,777,581	371,762,189
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,339,063,355	-	-	1,339,063,355
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,330,706	-	-	2,330,706
កិច្ចសន្យាផ្តល់ឥណទាន	184,917,370	-	-	184,917,370
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	57,931,009	-	-	57,931,009
ហានិភ័យឥណទានសរុប	1,722,138,929	10,088,119	223,777,581	1,956,004,629
គិតជាពាន់រៀល	6,931,609,189	40,604,679	900,704,764	7,872,918,632
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	53,276,462	41,851,712	26,633,596	121,761,770
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,319,149,130	-	-	1,319,149,130
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,748,160	-	-	2,748,160
កិច្ចសន្យាផ្តល់ឥណទាន	145,734,796	-	-	145,734,796
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	32,437,136	-	-	32,437,136
ហានិភ័យឥណទានសរុប	1,553,345,684	41,851,712	26,633,596	1,621,830,992
គិតជាពាន់រៀល	6,345,417,119	170,964,244	108,798,240	6,625,179,603

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.1. ហានិភ័យឥណទាន (តពិទំព័រមុន)

(ឆ). សំបុត្រទ្រព្យសកម្មហិរញ្ញវត្ថុ រៀបរៀងហានិភ័យឥណទាន (តពិទំព័រមុន)

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបស្កា ដកការថយចុះតម្លៃ ប្រសិនបើមានដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ភាគីដៃគូ។

	ប្រាក់បញ្ញើ និងការ ដាក់ប្រាក់នៅ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និង បុរេប្រទាន ដុល្លារអាមេរិក	មូលបត្រ វិនិយោគ ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅ តារាងតុល្យការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
លំនៅឋានដែលគ្រប់គ្រង						
ដោយម្ចាស់ផ្ទាល់	-	242,823,101	-	-	-	242,823,101
គ្រឹះស្ថានហិរញ្ញវត្ថុ	371,762,189	55,807,449	-	-	62,750	427,632,388
សំណង់	-	246,006,688	-	-	12,690,173	258,696,861
កសិកម្ម	-	67,046,650	-	-	8,654,430	75,701,080
គេហដ្ឋាន	-	187,422,623	-	-	114,391,017	301,813,640
ផលិតកម្ម	-	61,336,404	-	-	4,021,156	65,357,560
អចលនទ្រព្យ	-	131,498,204	-	-	5,387,516	136,885,720
ពាណិជ្ជកម្មលក់រាយ	-	7,849,178	-	-	391,674	8,240,852
ពាណិជ្ជកម្មលក់ដុំ	-	151,577,379	-	-	22,183,555	173,760,934
ផ្សេងៗ	-	187,695,679	30,663,681	2,330,706	75,066,108	295,756,174
ហានិភ័យឥណទានសរុប	371,762,189	1,339,063,355	30,663,681	2,330,706	242,848,379	1,986,668,310
គិតជាពាន់រៀល	1,496,342,811	5,389,730,004	123,421,316	9,381,092	977,464,725	7,996,339,948

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.1. ហានិភ័យឥណទាន (តព័ទ្ធជាមុន)

(ឆ). សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ រៀបរៀងហានិភ័យឥណទាន (តព័ទ្ធជាមុន)

(iii) វិភាគតាមប្រភេទអាជីវកម្ម (តព័ទ្ធជាមុន)

	ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ដុល្លារអាមេរិក	មូលបត្រវិនិយោគ ដុល្លារអាមេរិក	ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	ខ្ទង់ក្រៅតារាងតុល្យការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
លំនៅឋានដែលគ្រប់គ្រង						
ដោយម្ចាស់ផ្ទាល់	-	2259,625,445	-	-	-	259,625,445
គ្រឹះស្ថានហិរញ្ញវត្ថុ	121,761,770	56,881,886	-	-	23,711	178,667,367
សំណង់	-	268,577,280	-	-	19,276,367	287,853,647
កសិកម្ម	-	64,221,549	-	-	10,340,169	74,561,718
គេហដ្ឋាន	-	217,876,448	-	-	82,052,489	299,928,937
ផលិតកម្ម	-	52,047,308	-	-	13,845,636	65,892,944
អចលនទ្រព្យ	-	141,432,940	-	-	268,872	141,701,812
ពាណិជ្ជកម្មលក់រាយ	-	6,581,376	-	-	704,318	7,285,694
ពាណិជ្ជកម្មលក់ដុំ	-	149,766,525	-	-	9,763,824	159,530,349
ផ្សេងៗ	-	102,138,373	30,649,306	2,748,160	41,896,546	177,432,385
ហានិភ័យឥណទានសរុប	121,761,770	1,319,149,130	30,649,306	2,748,160	178,171,932	1,652,480,298
គិតជាពាន់រៀល	497,396,830	5,388,724,196	125,202,415	11,226,234	727,832,342	6,750,382,017

ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូសសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារបានរឹបអូសទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំ ចំនួន 25,476,476 ដុល្លារអាមេរិក (2023 ៖ 1,567 ដុល្លារអាមេរិក)។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.2. ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់ រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹង បម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួល អត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យ របស់ខ្លួននោះទេ។

(ក). ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលទទួលបានស្គាល់ជារូបិយប័ណ្ណ មួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឱ្យមាន ហានិភ័យរូបិយប័ណ្ណ ផ្សេងៗ ដែលភាគច្រើនគឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយរៀបចំនឹងរូបិយប័ណ្ណគោល ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារ ហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្មនិងបំណុលដែលទទួលបានស្គាល់ ដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធព័រមុន)

(ក). ហានិភ័យការប្តូររូបិយប័ណ្ណ (តព័ទ្ធព័រមុន)

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	32,367,438	9,883,575	-	42,251,013
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	227,597,820	58,426,236	-	286,024,056
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	371,249,465	2,928	509,796	371,762,189
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,181,170,686	157,892,669	-	1,339,063,355
មូលបត្រវិនិយោគ	30,663,681	-	-	30,663,681
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,275,998	54,708	-	2,330,706
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,845,325,088	226,260,116	509,796	2,072,095,000
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	94,813,617	9,594,804	223	104,408,644
ប្រាក់បញ្ញើរបស់អតិថិជន	1,615,322,790	213,859,531	18,338	1,829,200,659
ប្រាក់កម្ចី	17,262,532	548,174	-	17,810,706
បំណុលភតិសន្យា	13,414,565	30,426	-	13,444,991
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,503,372	21,731	-	1,525,103
បំណុលបន្ទាប់បន្សំ	63,293,550	-	-	63,293,550
បំណុលហិរញ្ញវត្ថុសរុប	1,805,610,426	224,054,666	18,561	2,029,683,653
ស្ថានភាពសុទ្ធ	39,714,662	2,205,450	491,235	42,411,347
គិតជាពាន់រៀល	159,851,515	8,876,936	1,977,221	170,705,672
ក្រៅតារាងតុល្យការ				
កិច្ចសន្យាផ្តល់ឥណទាន	173,396,386	11,520,984	-	184,917,370
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	56,831,254	265,173	834,582	57,931,009
	230,227,640	11,786,157	834,582	242,848,379
គិតជាពាន់រៀល	926,666,251	47,439,282	3,359,193	977,464,725

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធជាមុន)

ក) ហានិភ័យការប្តូររូបិយប័ណ្ណ (តព័ទ្ធជាមុន)

	ជាប្រាក់ដុល្លារអាមេរិក			
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	28,458,916	9,764,107	-	38,223,023
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	395,999,246	50,229,940	-	446,229,186
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	111,146,875	9,981,956	632,939	121,761,770
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	1,174,914,408	144,234,722	-	1,319,149,130
មូលបត្រវិនិយោគ	30,649,306	-	-	30,649,306
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	2,675,508	72,652	-	2,748,160
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,743,844,259	214,283,377	632,939	1,958,760,575
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	119,917,498	2,488,116	228	122,405,842
ប្រាក់បញ្ញើរបស់អតិថិជន	1,381,335,496	183,707,881	20,110	1,565,063,487
ប្រាក់កម្ចី	34,072,268	10,579,337	-	44,651,605
បំណុលកតិសន្យា	10,693,137	37,454	-	10,730,591
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,997,249	33,004	-	2,030,253
បំណុលបន្ទាប់បន្សំ	37,793,550	-	-	37,793,550
បំណុលហិរញ្ញវត្ថុសរុប	1,585,809,198	196,845,792	20,338	1,782,675,328
ស្ថានភាពសុទ្ធ	158,035,061	17,437,585	612,601	176,085,247
ឥតជាពាន់រៀល	645,573,224	71,232,535	2,502,475	719,308,234
ក្រៅតារាងតុល្យការ				
កិច្ចសន្យាផ្តល់ឥណទាន	135,840,297	9,894,499	-	145,734,796
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	31,604,670	832,466	-	32,437,136
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	167,444,967	10,726,965	-	178,171,932
ឥតជាពាន់រៀល	684,012,690	43,819,653	-	727,832,343

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ពាន់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.2. ហានិភ័យទីផ្សារ (តពិទំព័រមុន)

ក) ហានិភ័យការប្តូររូបិយប័ណ្ណ (តពិទំព័រមុន)

	ផលប៉ះពាល់លើប្រាក់ចំណេញ ក្រោយបង់ពន្ធ		ផលប៉ះពាល់លើធាតុ មូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
2024				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង 1%	(21,701)	(87,347)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ 1%	22,139	89,109	-	-
2023				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង 1%	(173,278)	(707,841)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ 1%	176,789	722,183	-	-

ការវិភាគនេះគឺផ្អែកទៅតាមការសន្មតថាអត្រាប្តូរប្រាក់រៀល កើនឡើង ឬ ថយចុះ 1% ដែលយោងទៅតាមការប្រែប្រួលអត្រាប្តូរប្រាក់ជាមធ្យមក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។

(ខ) ហានិភ័យតម្លៃ

ធនាគារប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រ ដែលកើតមកពីការវិនិយោគដែលធនាគារកាន់កាប់ និងដែលត្រូវបានចាត់ថ្នាក់តាម FVOCI ។ ទឹកប្រាក់វិនិយោគមិនមានចំនួនជាសារវន្តទេ ដូចនេះធនាគារមិនមានគោលការណ៍ដើម្បីគ្រប់គ្រងហានិភ័យតម្លៃ ដែលកើតមកពីការវិនិយោគមូលបត្រកម្មសិទ្ធិទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃ សមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលតម្លៃពីងទុកកើតឡើង។ ហានិភ័យអត្រាការប្រាក់របស់ធនាគារភាគច្រើនកើតមកពីប្រាក់កម្ចីរយៈពេលវែងដែលមានអត្រាអថេរ ដែលធ្វើឱ្យធនាគារមានហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ ធនាគារមិនមានហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្របទេ ដោយសារអត្រាការប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់ គឺប្រហាក់ប្រហែលនឹងអត្រាលើទីផ្សារ។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធជាមុន)

(គ) ហានិភ័យអត្រាការប្រាក់ (តព័ទ្ធជាមុន)

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	42,251,013	42,251,013
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	-	-	-	-	286,024,056	286,024,056
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	150,613,423	66,301,545	36,190,506	-	-	118,656,715	371,762,189
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	74,313,068	84,950,614	309,686,687	530,428,765	339,684,221	-	1,339,063,355
មូលបត្រវិនិយោគ	10,543,889	-	-	20,119,792	-	-	30,663,681
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	2,330,706	2,330,706
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	235,470,380	151,252,159	345,877,193	550,548,557	339,684,221	449,262,490	2,072,095,000

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	21,413,761	64,694,575	15,797,754	-	-	2,502,554	104,408,644
ប្រាក់បញ្ញើរបស់អតិថិជន	175,606,001	447,326,734	530,801,847	55,948,608	116,120	619,401,349	1,829,200,659
ប្រាក់កម្ចី	71,295	141,050	8,210,271	1,818,008	7,570,082	-	17,810,706
បំណុលភតិសន្យា	145,719	427,088	1,772,110	5,484,039	5,616,035	-	13,444,991
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	1,525,103	1,525,103
បំណុលបន្ទាប់បន្សំ	-	-	-	52,684,550	10,609,000	-	63,293,550
បំណុលហិរញ្ញវត្ថុសរុប	197,236,776	512,589,447	556,581,982	115,935,205	23,911,237	623,429,006	2,029,683,653

ស្ថានភាពសុទ្ធ

	38,233,604	(361,337,288)	(210,704,789)	434,613,352	315,772,984	(174,166,516)	42,411,347
--	------------	---------------	---------------	-------------	-------------	---------------	------------

គិតជាពាន់រៀល

	153,890,256	(1,454,382,584)	(848,086,776)	1,749,318,742	1,270,986,261	(701,020,227)	170,705,672
--	-------------	-----------------	---------------	---------------	---------------	---------------	-------------

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.2. ហានិភ័យទីផ្សារ (តព៌ទំព័រមុន)

(គ) ហានិភ័យអត្រាការប្រាក់ (តព៌ទំព័រមុន)

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ក្រៅតារាងតុល្យការ							
កិច្ចសន្យាផ្តល់ឥណទាន	49,313,576	25,468,742	89,642,674	20,492,378	-	-	184,917,370
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	718,511	608,165	44,394,788	12,209,545	-	-	57,931,009
គំណត់តម្លៃអត្រាការប្រាក់សរុបនៃខ្ទង់ក្រៅតារាងតុល្យការ	<u>50,032,087</u>	<u>26,076,907</u>	<u>134,037,462</u>	<u>32,701,923</u>	<u>-</u>	<u>-</u>	<u>242,848,379</u>
គិតជាពាន់រៀល	<u>201,379,150</u>	<u>104,959,551</u>	<u>539,500,785</u>	<u>131,625,239</u>	<u>-</u>	<u>-</u>	<u>977,464,725</u>

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធជាមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធជាមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធជាមុន)

(គ) ហានិភ័យអត្រាការប្រាក់ (តព័ទ្ធជាមុន)

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ទ្រព្យសកម្មហិរញ្ញវត្ថុ

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	38,223,023	38,223,023
ប្រាក់បញ្ញើ នឹងការដាក់ប្រាក់នៅធនាគារកណ្តាល	52,322,170	10,187,904	19,202,701	-	-	250,462,717	332,175,492
ប្រាក់បញ្ញើ នឹងការដាក់ប្រាក់នៅធនាគារផ្សេងៗ	29,995,470	43,207,140	-	-	-	48,533,132	121,735,742
ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់	55,388,724	129,540,963	254,780,426	564,893,012	314,546,005	-	1,319,149,130
មូលបត្រវិនិយោគ	-	-	20,105,416	10,543,890	-	-	30,649,306
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	2,748,160	2,748,160
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	137,706,364	182,936,007	294,088,543	575,436,902	314,546,005	339,967,032	1,844,680,853

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	10,057,329	61,109,233	47,663,653	-	-	3,575,627	122,405,842
ប្រាក់បញ្ញើរបស់អតិថិជន	79,891,137	99,269,649	479,640,180	424,214,124	17,095,619	464,952,778	1,565,063,487
ប្រាក់កម្ចី	8,421,570	571,340	17,668,558	7,446,413	10,543,724	-	44,651,605
បំណុលរកគិតសន្យា	131,882	265,788	1,124,386	3,850,317	5,358,218	-	10,730,591
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	2,030,253	2,030,253
បំណុលបន្ទាប់បន្សំ	-	-	27,184,550	-	10,609,000	-	37,793,550
បំណុលហិរញ្ញវត្ថុសរុប	98,501,918	161,216,010	573,281,327	435,510,854	43,606,561	470,558,658	1,782,675,328

ស្ថានភាពសុទ្ធ

	39,204,446	21,719,997	(279,192,784)	139,926,048	270,939,444	(130,591,626)	62,005,525
--	------------	------------	---------------	-------------	-------------	---------------	------------

គិតជាពាន់រៀល

	156,184,272	(1,476,062,821)	(860,729,063)	1,775,395,543	1,289,932,640	(711,470,218)	173,250,353
--	-------------	-----------------	---------------	---------------	---------------	---------------	-------------

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព៌ទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.2. ហានិភ័យទីផ្សារ (តព៌ទំព័រមុន)

(គ) ហានិភ័យអត្រាការប្រាក់ (តព៌ទំព័រមុន)

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ក្រៅតារាងតុល្យការ							
កិច្ចសន្យាផ្តល់ឥណទាន	27,237,486	32,958,408	85,478,532	60,370	-	-	145,734,796
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	542,477	1,076,889	11,974,162	18,464,040	-	-	32,057,568
គំណត់តម្លៃអត្រាការប្រាក់សរុបនៃខ្ទង់ក្រៅតារាង តុល្យការ	27,779,963	34,035,297	97,452,694	18,524,410	-	-	177,792,364
គិតជាពាន់រៀល	113,481,149	139,034,188	398,094,255	75,672,215	-	-	726,281,807

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

36.2. ហានិភ័យទីផ្សារ (តព័ទ្ធព័រមុន)

(គ). ហានិភ័យអត្រាការប្រាក់ (តព័ទ្ធព័រមុន)

ភាពប្រែប្រួលនៃអត្រាការប្រាក់បង្ហាញនូវផលប៉ះពាល់ចំពោះចំណេញក្រោយពន្ធ និងមូលធននៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អថេរ និងអត្រាការប្រាក់ថេរ ព្រមទាំងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុមានការប្រាក់ ដែលត្រូវបានចុះកិច្ចសន្យាក្នុងអត្រាការប្រាក់ថេរធនាគារមិនមានហានិភ័យនៃការប្រែប្រួលអត្រាការប្រាក់ក្នុងពេលអនាគតទេ។ ចំពោះបំណុលហិរញ្ញវត្ថុដែលមានការប្រាក់ ថេរ ចំណេញ-ខាតមានភាពប្រែប្រួលទៅតាមចំណាយការប្រាក់ដែលកើនឡើង/ថយចុះ ដែលបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់។

	ផលប៉ះពាល់លើប្រាក់ចំណេញ ក្រោយបង់ពន្ធ		ផលប៉ះពាល់លើធាតុ មូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
2024				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង 1%	(61,507)	(251,256)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ 1%	58,757	240,022	-	-
2023				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង 1%	(76,531)	(312,628)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ 1%	73,793	301,445	-	-

36.3. ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាននៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះអាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក). ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួលនិងគ្រប់គ្រងការប្រមូលផ្តុំនិងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាដើម ដោយសារវាជារយៈពេលកន្លឺះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកផ្ញើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តពិទំព័រមុន)

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.3. ហានិភ័យសាច់ប្រាក់ងាយស្រួល (តពិទំព័រមុន)

(ខ). ដំណើរការប្រភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

(គ). លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុអនិស្សន្ទ ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់ នាកាលបរិច្ឆេទរាយការណ៍។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ						
និងគ្រឹះស្ថានហិរញ្ញវត្ថុ	23,956,620	65,050,725	16,127,609	-	-	105,134,954
ប្រាក់បញ្ញើរបស់អតិថិជន	1,308,361,840	101,711,749	424,325,374	78,407,171	8,388,317	1,921,194,451
ប្រាក់កម្ចី	73,872	151,922	1,677,932	12,446,095	9,231,468	23,581,289
បំណុលភតិសន្យា	213,131	625,008	2,498,380	7,900,738	6,842,918	18,080,175
បំណុលហិរញ្ញវត្ថុផ្សេងៗ	1,525,103	-	-	-	-	1,525,103
បំណុលបន្ទាប់បន្សំ	581,146	1,162,293	5,230,316	78,164,718	13,838,556	98,977,029
បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា	1,334,711,712	168,701,697	449,859,611	176,918,722	38,301,259	2,168,493,001
គិតជាពាន់រៀល	5,372,214,641	679,024,330	1,810,684,934	712,097,856	154,162,567	8,728,184,328
ក្រៅតារាងតុល្យការ						
កិច្ចសន្យាផ្តល់ឥណទាន	49,313,576	25,468,742	89,642,674	20,492,378	-	184,917,370
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	718,511	608,165	44,394,788	12,209,545	-	57,931,009
សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ	50,032,087	26,076,907	134,037,462	32,701,923	-	242,848,379
គិតជាពាន់រៀល	201,379,150	104,959,551	539,500,785	131,625,239	-	977,464,725

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

(តព័ទ្ធព័រមុន)

សម្រាប់ដំណាច់ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព័ទ្ធព័រមុន)

36.3. ហានិភ័យសាច់ប្រាក់ងាយស្រួល (តព័ទ្ធព័រមុន)

(គ). លំហូរសាច់ប្រាក់អនិស្សន្ទ (Non-derivative cash flow) (តព័ទ្ធព័រមុន)

	1ខែ ដុល្លារអាមេរិក	1ខែ ទៅ 3ខែ ដុល្លារអាមេរិក	3ខែ ទៅ 12ខែ ដុល្លារអាមេរិក	1ឆ្នាំ ទៅ 5ឆ្នាំ ដុល្លារអាមេរិក	លើស5ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	13,650,764	61,731,342	49,113,231	-	-	124,495,337
ប្រាក់បញ្ញើរបស់អតិថិជន	1,124,313,496	86,607,348	354,365,726	91,419,924	8,827,818	1,665,534,312
ប្រាក់កម្ចី	8,027,983	171,893	19,893,090	11,678,204	12,423,208	52,194,378
បំណុលភតិសន្យា	188,148	430,984	1,730,574	5,867,436	6,382,244	14,599,386
បំណុលហិរញ្ញវត្ថុផ្សេងៗ	2,030,253	-	-	-	-	2,030,253
បំណុលបន្ទាប់បន្សំ	365,689	731,379	28,960,321	4,306,075	14,915,075	49,278,539
បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា	<u>1,148,576,333</u>	<u>149,672,946</u>	<u>454,062,942</u>	<u>113,271,639</u>	<u>42,548,345</u>	<u>1,908,132,205</u>
គិតជាពាន់រៀល	<u>4,691,934,320</u>	<u>611,413,984</u>	<u>1,854,847,118</u>	<u>462,714,645</u>	<u>173,809,989</u>	<u>7,794,720,056</u>
ក្រៅតារាងតុល្យការ						
កិច្ចសន្យាផ្តល់ឥណទាន	27,237,486	32,958,408	85,478,532	60,370	-	145,734,796
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	552,714	1,089,879	12,159,974	18,634,569	-	32,437,136
សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ	<u>27,790,200</u>	<u>34,048,287</u>	<u>97,638,506</u>	<u>18,694,939</u>	<u>-</u>	<u>178,171,932</u>
គិតជាពាន់រៀល	<u>113,522,967</u>	<u>139,087,252</u>	<u>398,853,297</u>	<u>76,368,827</u>	<u>-</u>	<u>727,832,343</u>

36.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ តម្លៃសមស្របគឺជាតម្លៃដែលអាចទទួលបានក្នុងការលក់ ទ្រព្យសកម្មឬបានបង់ក្នុងការផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលំដាប់លំដោយមួយរវាងអ្នកចូលរួមក្នុងទីផ្សារនាការបរិច្ឆេទវាស់វែង។ ព័ត៌មានបានបង្ហាញនៅទីនេះ គឺជាការប៉ាន់ស្មានតម្លៃសមស្រប នាការបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទំព័រមុន)

36.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តព៌ទំព័រមុន)

(ក). ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

i) ការកំណត់តម្លៃសមស្រប និងឋានានុក្រមតម្លៃសមស្រប

តារាងខាងក្រោមនេះបង្ហាញពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដែលត្រូវបានវាស់វែងនិងត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តាមមូលដ្ឋានដែលបានកើតឡើង៖

	កម្រិត 1 ដុល្លារអាមេរិក	កម្រិត 2 ដុល្លារអាមេរិក	កម្រិត 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូល លម្អិតផ្សេងៗ				
មូលបត្រកម្មសិទ្ធិ	-	-	25,000	25,000
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	25,000	25,000
គិតជាពាន់រៀល				
	-	-	100,625	100,625
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របក្នុងចំណូល លម្អិតផ្សេងៗ				
មូលបត្រកម្មសិទ្ធិ	-	-	25,000	25,000
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	25,000	25,000
គិតជាពាន់រៀល				
	-	-	102,125	102,125

ធនាគារវាស់វែងតម្លៃសមស្រប ដោយប្រើឋានានុក្រមតម្លៃសមស្របដូចខាងក្រោម ដែលឆ្លុះបញ្ចាំងពីសារសំខាន់នៃធាតុចូល ដែលបានប្រើក្នុងការវាស់វែង៖

កម្រិត 1 ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ដូចជា ដេរីវេដែលបានជួញដូរជាសាធារណៈ និងមូលបត្រកម្មសិទ្ធិ) គឺអាស្រ័យទៅតាមតម្លៃដែលបានដាក់លក់លើទីផ្សារ នាដំណាច់ការិយបរិច្ឆេទរាយការណ៍។ តម្លៃដាក់លក់លើទីផ្សារដែលបានប្រើសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលធនាគារបានកាន់កាប់ គឺជាតម្លៃទិញបច្ចុប្បន្ន។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងកម្រិត 1 ។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តពិទំព័រមុន)

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប (តពិទំព័រមុន)

(i) ការកំណត់តម្លៃសមស្រប និងឋានៈក្រុមតម្លៃសមស្រប(តពិទំព័រមុន)

កម្រិត 2 ៖ តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុដែលមិនត្រូវបានជួញដូរនៅក្នុងទីផ្សារសកម្ម (ឧទាហរណ៍ដូចជា ដេរីវេ over-the-counter) ត្រូវបានកំណត់ដោយប្រើវិធីសាស្ត្រវាយតម្លៃ ដែលបង្កើនការប្រើប្រាស់ទិន្នន័យលើទីផ្សារដែលអាចអង្កេតបាន និងបន្ថយការពឹងផ្អែកទៅលើការប៉ាន់ស្មានចំពោះអង្គភាពជាក់លាក់។ ប្រសិនបើទិន្នន័យជាក់លាក់ទាំងអស់ដែលតម្រូវសម្រាប់ឧបករណ៍មួយអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត 2 ។

កម្រិត 3 ៖ តម្លៃសមស្របនៃជាក់លាក់មួយឬច្រើន មិនពឹងផ្អែកទៅលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឧបករណ៍នោះត្រូវបានបញ្ចូលទៅក្នុងកម្រិត 3 ។ វាគឺជាករណីសម្រាប់មូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី។

(ii) វិធីសាស្ត្រសម្រាប់ការកំណត់តម្លៃ

ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវាស់វែងតាម FVOCI គឺជាការវិនិយោគក្នុងមូលបត្រកម្មសិទ្ធិដែលមិនបានចុះបញ្ជី ដែលតម្លៃសមស្របត្រូវបានកំណត់ដោយផ្អែកទៅលើតម្លៃបច្ចុប្បន្ន ហើយអត្រាអប្បបរមាដែលបានប្រើ ត្រូវបានកែសម្រួលអាស្រ័យទៅតាមហានិភ័យឥណទានរបស់ភាគីដៃគូ ឬហានិភ័យឥណទានរបស់ធនាគារផ្ទាល់។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និង បុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទាន មានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមស្របនៃឥណទាន និង បុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរបាយការណ៍។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.4. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (តពិទំព័រមុន)

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប (តពិទំព័រមុន)

(iii) ប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន ដែលមានកាលកំណត់តិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន ដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) មូលបត្រវិនិយោគ

ជាទូទៅ តម្លៃសមស្របប៉ាន់ស្មាននៃមូលបត្រវិនិយោគ គឺផ្អែកទៅតាមតម្លៃដាក់លក់លើទីផ្សារដែលអាចសង្កេតបាន នាកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ វាមិនត្រូវបានជួញដូរនាពេលបច្ចុប្បន្នទេ។ តម្លៃសមស្រប ប៉ាន់ស្មាននៃមូលបត្របំណុល មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ផ្អែកទៅតាមលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាទីផ្សារ។

(v) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(vi) ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ មិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារអត្រារបស់វាប្រហាក់ប្រហែលនឹងអត្រាលើទីផ្សារនៃប្រាក់កម្ចីដែលមានរយៈពេល និងកាលផុតកំណត់ប្រហាក់ប្រហែលគ្នា។

36. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

36.5. ការគ្រប់គ្រងដើមទុន


គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង មូលធន ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និងរក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម
- ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាត សាច់ប្រាក់ ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាត សាច់ប្រាក់ ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី 1				
ដើមទុន	79,500,000	318,000,000	79,500,000	318,000,000
ទុនបម្រុងមិនសម្រាប់បែងចែក	70,600,486	287,202,777	70,600,486	287,202,777
ទុនបម្រុងទូទៅ	195,590	797,029	195,590	797,029
ប្រាក់ចំណេញរក្សាទុក	61,294,971	249,425,769	58,050,502	236,217,535
ដក៖ ទ្រព្យសកម្មអរូបី	(2,839,035)	(11,427,116)	(1,146,378)	(4,682,954)
ដក៖ តំណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(191,560)	(771,029)	(204,620)	(835,873)
	208,560,452	843,227,430	206,995,580	836,698,514
ដើមទុនថ្នាក់ទី 2-ដើមទុនបន្ថែម				
សំវិធានធនទូទៅ	23,776,564	95,700,670	13,313,278	54,384,741
បំណុលបន្ទាប់បន្សំ	63,293,550	254,756,539	37,793,550	154,386,652
ដក៖ ការចូលរួមមូលធននៅក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ	(25,000)	(100,625)	(25,000)	(102,125)
	87,045,114	350,356,584	51,081,828	208,669,268
សរុបដើមទុនថ្នាក់ទី 1+ដើមទុនថ្នាក់ទី 2	295,605,566	1,193,584,014	258,077,408	1,045,367,782



សេវាថែទាំអតិថិជន



លោកអ្នកអាចអញ្ជើញមកដោយផ្ទាល់ បញ្ជូនសេចក្តីនៅជិតបំផុត



1800 200 111
info@ftb.com.kh

www.ftb.com.kh
ftbcambodia

FTB Bank
FTB Bank